



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំ១៩៩៥ លេខ៤៦

ត្រីមាសទី០២ ឆ្នាំ២០១៩

ព័ត៌មាន

ច្បាប់

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាណិជ្ជកម្ម

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ១២-០៦-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៨០៧ ស្តីពី ការតែងតាំងមុខតំណែង និងផ្តល់ឋានៈដល់មន្ត្រីរាជការ ០៦ រូប របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៥១៩៩
- ១២-០៦-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៨០៨ ស្តីពី ការបញ្ចប់មុខតំណែងឯកឧត្តម **ឈុន ឈន់** ពីទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ រដ្ឋមន្ត្រី តាមសំណើសាមីខ្លួន ៥២០០
- ១២-០៦-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៨០៩ ស្តីពី ការតាំងសំបុកក្របខ័ណ្ឌដល់មន្ត្រីរាជការ ១០ រូប នៅក្រសួងអប់រំ យុវជន និងកីឡា ៥២០១
- ១២-០៦-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៨១០ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក និងលោកស្រី ចំនួន ២១៨ រូប ៥២០៣
- ១៣-០៦-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៨១១ ស្តីពី ការតែងតាំង និងផ្ទេរមុខតំណែង ប្រធានអនុប្រធាន ចៅក្រម សាលាឧទ្ធរណ៍ សាលាដំបូងរាជធានី-ខេត្ត ចំនួន ៣៩ រូប ៥២០៧
- ១៣-០៦-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៨១២ ស្តីពី ការតែងតាំង និងផ្ទេរមុខតំណែង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ចំនួន ០៩ រូប ៥២១១
- ១៣-០៦-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៨១៣ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ ដល់ចៅក្រម ៤៥ រូប និងការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ តាមកម្រិតសញ្ញាបត្រ ដល់ចៅក្រម ០៩ រូប នៃក្របខ័ណ្ឌចៅក្រម ៥២១៣
- ១៣-០៦-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៨១៤ ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់ ដល់ព្រះរាជអាជ្ញា ៣០ រូប និងការតម្លើងថ្នាក់ តាមកម្រិតសញ្ញាបត្រ ដល់ព្រះរាជអាជ្ញា ០៤ រូបនៃក្របខ័ណ្ឌព្រះរាជអាជ្ញា ៥២១៦
- ១៣-០៦-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៨១៥ ស្តីពី ការអនុញ្ញាតឱ្យលោកស្រី **គឹម សត្តាវី** ចៅក្រមតុលាការកំពូល ដែលមានអាយុលើសពី៦៥ឆ្នាំ បន្តការងារ ៥២១៨

- ១៣-០៦-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៨១៦ ស្តីពី ការអនុញ្ញាតឱ្យបន្តការងាររយៈពេល ០១ (មួយ) ឆ្នាំ ដល់ឯកឧត្តម **យូ ម៉ុងឡេង** ប្រធានសាលាឧទ្ធរណ៍ ដែលដល់អាយុចូលនិវត្តន៍ ៥២១៩
- ១៣-០៦-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៨១៧ ស្តីពី ការអនុញ្ញាតឱ្យលោកស្រី **ស្រីសុខ ឈន់វណ្ណកូណ៍** ចៅក្រមសាលាឧទ្ធរណ៍ ឈប់សម្រាកពីការងារទៅបន្តការសិក្សា ដោយរក្សាក្របខណ្ឌ និងគ្មានប្រាក់បៀវត្ស រយៈពេល២ (ពីរ) ឆ្នាំ ៥២២០
- ១៣-០៦-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៨១៨ ស្តីពី ការអនុញ្ញាតឱ្យលោកស្រី **ទុត ផែនណារ** ព្រះរាជអាជ្ញានៃក្រសួងយុត្តិធម៌ ស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស រយៈពេល២ (ពីរ) ឆ្នាំ ៥២២១
- ១៣-០៦-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៨១៩ ស្តីពី និយ័តកម្មតម្លើងឋានន្តរស័ក្តិ និងថ្នាក់ ដល់មន្ត្រីរាជការ ០៦ រូប នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតខ្ពស់ នៅក្រសួងអប់រំ យុវជន និងកីឡា ៥២២២
- ១៣-០៦-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៨២០ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ- យស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវិជ្ជន៍ ចំពោះ ឯកឧត្តម **អ៊ុំឆ័យ គុណវុឌ្ឍ** ៥២២៤
- ១៣-០៦-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៨២១ ស្តីពី ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយ- យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម ចំនួន ០៦ រូប ៥២២៥

II- រាជរដ្ឋាភិបាល

១- អនុក្រឹត្យ

- ១០-០៥-២០១៩ -អនុក្រឹត្យលេខ ៦៤ អនក្រ.បក ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ៥២២៦
- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៦៦៦ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ ៥២៥៤
- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៦៦៧ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខណ្ឌ៧មករា នៃរាជធានីភ្នំពេញ ៥២៥៧
- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៦៦៨ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខណ្ឌទួលគោក នៃរាជធានីភ្នំពេញ ៥២៦០

គ

១០-០៦-២០១៩	-អនុក្រឹត្យលេខ ៦៦៩ អនក្រ.តត	ស្តីពី	ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខណ្ឌដង្កោ នៃរាជធានីភ្នំពេញ	៥២៦៣
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៦៧០ អនក្រ.តត	ស្តីពី	ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ	៥២៦៦
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៦៧១ អនក្រ.តត	ស្តីពី	ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខណ្ឌបូស្សីកែវ នៃរាជធានីភ្នំពេញ	៥២៦៩
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៦៧២ អនក្រ.តត	ស្តីពី	ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ	៥២៧២
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៦៧៣ អនក្រ.តត	ស្តីពី	ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខណ្ឌពោធិ៍សែនជ័យ នៃរាជធានីភ្នំពេញ	៥២៧៥
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៦៧៤ អនក្រ.តត	ស្តីពី	ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខណ្ឌជ្រោយចង្វារ នៃរាជធានីភ្នំពេញ	៥២៧៨
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៦៧៥ អនក្រ.តត	ស្តីពី	ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខណ្ឌព្រៃកញ្ជ្រា នៃរាជធានីភ្នំពេញ	៥២៨១
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៦៧៦ អនក្រ.តត	ស្តីពី	ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ	៥២៨៤
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៦៧៧ អនក្រ.តត	ស្តីពី	ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ	៥២៨៧
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៦៧៨ អនក្រ.តត	ស្តីពី	ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខណ្ឌកំបូល នៃរាជធានីភ្នំពេញ	៥២៩០
១០-០៦-២០១៩	-អនុក្រឹត្យលេខ ៦៧៩ អនក្រ.តត	ស្តីពី	ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ស្រុកជ័យសែន នៃខេត្តព្រះវិហារ	៥២៩៣

២.សេចក្តីសម្រេច

០២-០៧-២០១៩	-សេចក្តីសម្រេចលេខ ១១៨ សសរ	ស្តីពី	ការបំពេញបន្ថែមសមាជិកក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពង់ចាម	៥២៩៦
------------	---------------------------	--------	---	------

០២-០៧-២០១៩ -សេចក្តីសម្រេចលេខ ១១៩ សសរ ស្តីពី ការបំពេញបន្ថែមសមាជិកក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តព្រៃវែង ៥២៩៨

III- ការងារបណ្តាញក្រសួង

១- ទីស្តីការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

១៣-០៣-២០១៩ -ប្រកាសអន្តរក្រសួងលេខ ២៥៧ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន ៥៣០៥

១៣-០៣-២០១៩ -ប្រកាសលេខ ២៥៨ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៩ របស់អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៥៣១០

១៣-០៣-២០១៩ -ប្រកាសលេខ ២៦០ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៩ របស់អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៥៣១៥

២- ទីស្តីការដ្ឋានក្រសួងឧស្សាហកម្ម និង សិប្បកម្ម

១៧-១២-២០១៨ -ប្រកាសលេខ ៤០៦ ឧស.កឧ.ប្រក១២ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ស៊ាង បារ អនត្រីប្រីនើរ ឯ.ក បង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ៥៣២០



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/៤០៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការកែតម្រូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំងមុខតំណែង និងផ្តល់ឋានៈ ដល់មន្ត្រីរាជការ ០៦ រូប របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៖

- ក-អគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាពូជកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា
 - ១- ឯកឧត្តម **ទេស វុទ្ធាន័ល** ជាអគ្គលេខាធិការ មានឋានៈស្មើអនុរដ្ឋលេខាធិការ
 - ២- ឯកឧត្តម **ហង្ស ហោម** ជាអគ្គលេខាធិការរង មានឋានៈស្មើអគ្គនាយក
 - ៣- ឯកឧត្តម **ខៀវ សាផុន** ជាអគ្គលេខាធិការរង មានឋានៈស្មើអគ្គនាយក
 - ៤- ឯកឧត្តម **វិទូ រតនា** ជាអគ្គលេខាធិការរង មានឋានៈស្មើអគ្គនាយក
- ខ-អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
 - ១- ឯកឧត្តម **ហ៊ុន ស៊ីលេត** ជាអគ្គនាយក
- គ-ទីភ្នាក់ងារជាតិមុនរបរ និងការងារ
 - ១- ឯកឧត្តម **សែន ហ៊ុនឡេង** ជាប្រធានទីភ្នាក់ងារជាតិមុនរបរ និងការងារ មានឋានៈស្មើអគ្គនាយក។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះរាជក្រឹត្យ ១៩០៦.៤១១

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/៤០៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** បញ្ចប់មុខតំណែងឯកឧត្តម **ឈុន ឈន់** ពីទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ រដ្ឋមន្ត្រី តាមសំណើ សាមីខ្លួន ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

១៧.១៩.០៦.៤១២

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩

បានធម្មបញ្ជីត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/ ២០៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ១០ រូប ទៅក្នុងឋាននុរស៊ីក្តីគ្រូបង្រៀនកម្រិតឧត្តម នៃក្របខ័ណ្ឌគ្រូ បង្រៀនកម្រិតឧត្តម នៅក្រសួងអប់រំ យុវជន និងកីឡា

ក-តាំងសិបចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៧

១- លោក **អ៊ិន ពោ** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤

ក-តាំងសិបចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៨

១- លោក **ហាស ឡេន** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



គ-តាំងសិបបាបពីថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៨

៣-លោកស្រី សីន សុខឡេង	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៤-លោកស្រី យឹម សុវណ្ណារាជធានី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៥-លោក ស្រុយ វាណិត	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៦-លោក ចាន់ អក្ខី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៧-លោក ចាន់ មេត្រី	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៨-លោកស្រី សំរោង ប័ន្តអក្រា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
៩-លោក តែ ចាន់ភារា	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤
១០-លោក ជួន ប័ន្តវិធីនាថ	គ្រូបង្រៀនកម្រិតឧត្តម	ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

២៧៧. ១៧០៦. ៤១៣

ស៊ីហមុនី


នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



ហ៊ុន ឈិន

កិត្តិនីតិកោសលបណ្ឌិត ហ៊ុន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/២១០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចវិបុលសេនាកក្តិ **សាយ ឈុំ**
ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ទូទៅ

ក.គ្រឿងឥស្សរិយយស ជាតុបការ :

- | | |
|----------------------------|-----------------------|
| ១ លោកជំទាវ គឹម សេដ្ឋានី | ៥ ឯកឧត្តម ឡៅ ឈីវិអាវ |
| ២ ឯកឧត្តម អ៊ឹម កុច | ៦ លោកជំទាវ សៀ សុជាតា |
| ៣ ឯកឧត្តម យក់ ង៉ុយ | ៧ ឯកឧត្តម ជា ជាតិ |
| ៤ ឯកឧត្តម សាមីឌី ស៊ីវឌ្ឍនា | ៨ ឯកឧត្តម ថោង បូរ៉ាន់ |

ខ.គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីច្បង :

- | | |
|---------------|------------------|
| ១ លោក ពន់ ឆាយ | ២ លោក ស៊ឹម បូរ៉ា |
|---------------|------------------|

គ.គ្រឿងឥស្សរិយយស សុចត្តារា ថ្នាក់ មហាសេរីច្បង :

- | |
|---------------|
| ១ លោក ឈុន ហុក |
|---------------|

ឃ.គ្រឿងឥស្សរិយយស មុតិសារកណ្ត ថ្នាក់ មហាសេរីច្បង :

- | | |
|---------------------------|--------------|
| ១ ឯកឧត្តម អ៊ុក សិទ្ធិជាតិ | ៣ លោក វង កិណ |
| ២ លោក ម៉ិល កាដូ | |

ង.គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា :

- | | |
|------------------------|------------------------|
| ១ ឯកឧត្តម អ៊ុង បូរាត | ៩ លោក ឈុន ចាន់ធុ |
| ២ លោកស្រី យួន វិច្ឆិកា | ១០ លោក ហ៊ុន សាមុត |
| ៣ លោក ហាន ឌីវីន | ១១ លោក ជួង មាសចំរើន |
| ៤ លោក ទេព កិយ្យោវិទូ | ១២ លោក ធម្ម អង្ការ៉ា |
| ៥ លោក ឌី ខាំបូលី | ១៣ លោក ប៉ុន សុខ |
| លោក ប៉ាល់ វែស | ១៤ លោក ហែម ស៊ីណាវ៉េត |
| លោក សោម រតនា | ១៥ លោក អ៊ុច សុផល |
| លោក សំ វណ្ណា | ១៦ លោកស្រី ប្រាក់ ណារី |



ច.គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ទីបឋម :

១	លោក	ជ័យ	ថាវី	២៥	លោក	ផែត	ចាន់សុខ
២	លោក	ព្រហ្ម	សុផាន់ណា	២៦	លោក	ព្រាប	កុម្មុះ
៣	លោក	យិត	ស្នួច	២៧	លោក	គី	លាប
៤	លោក	ពៅ	សារ៉ែន	២៨	លោក	តូច	កន្តាល់
៥	លោក	សឿន	សោភ័ណ	២៩	លោក	ឡៅ	ម៉ូលីណា
៦	លោក	ប៊ុន	ស្មី	៣០	លោក	កុយ	សេដា
៧	លោក	ម៉ម	កែវមនីវត្ត	៣១	លោក	នាក់	សុទ្ធា
៨	លោក	ងួន	ច័ន្ទបុក្រ្ត	៣២	លោក	ផាន់	ណិល
៩	លោក	អ៊ុក	ឌីវង់	៣៣	លោកស្រី	ទេព	កូលាប
១០	លោក	ប៉ែន	រុទ្ធី	៣៤	លោក	ហ៊ុន	សំអាត
១១	លោក	បឹង	គឹមគោ	៣៥	លោកស្រី	គី	រ៉ាវិតន្ទ
១២	លោក	ចាប	សុវណ្ណ	៣៦	លោក	ទេព	ច័ន្ទចំប៉ា
១៣	លោកស្រី	ចៅ	សុគន្ធី	៣៧	លោក	លី	ប៊ុនតែ
១៤	លោក	ទុយ	ប៊ុនហឿន	៣៨	លោក	លី	សុវណ្ណ
១៥	លោក	បាន	រិច	៣៩	លោកស្រី	លី	ធីដា
១៦	លោក	ដុក	គីរីតន៍	៤០	លោកស្រី	មុញ	សុធា
១៧	លោក	ម៉ាង	វិបុល	៤១	លោក	ប៊ុត	ឌីម៉ង់
១៨	លោក	ហួត	សេងទ្រី	៤២	លោក	ជា	តុលា
១៩	លោក	គិត	វណ្ណិ	៤៣	លោក	ថោង	វាសនា
២០	លោក	វ៉ៃត	ធាវ៉ា	៤៤	លោក	កាង	សុងតាយ
២១	លោក	សំ	សុខឃី	៤៥	លោក	វ៉ែន	វណ្ណៈ
២២	លោក	អ៊ុក	ចន្ទា	៤៦	លោក	ឈី	សុធី
២៣	លោក	អ៊ុក	សម្បត្តិ	៤៧	លោក	ជួប	សុខចេង
២៤	លោក	គី	ចាន់ថា				

ច.គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :

១	លោក	ស៊ីម	ទេពមុនី	២៧	លោក	ដួង	សុចិត្រ
២	លោក	លិន	មង្គលសិរី	២៨	លោក	ស័	ថល់
៣	លោក	ប៉ាត់	គីននីន	២៩	លោក	ព្រាប	វុទ្ធារ៉ា
៤	លោក	ហាំ	ការឹម	៣០	លោក	យិន	សំអុល
៥	លោក	ខាន់	វ៉ាន់	៣១	លោកស្រី	ហង់	ស៊ីមន
៦	លោកស្រី	ពៅ	ចន្ទ	៣២	លោក	ផាត់	បញ្ញាសុជាតក៍
៧	លោក	ហុង	សិនិទ្ធ	៣៣	លោកស្រី	អ៊ុយ	ច័ន្ទធីរ៉ាត
៨	លោក	សុខ	វណ្ណៈ	៣៤	លោក	គង់	សុវត្តិ
៩	លោកស្រី	គង់	សំរ៉ាង	៣៥	លោក	ជុំ	សំអុល
១០	លោក	ឈឹម	បូរ៉ាត្ន	៣៦	លោក	ហិរាង	ឡាឌី



១១	លោក	អ៊ុំ	សុផាណារ៉ូ	៣៧	លោក	លីវ	សុភាព
១២	លោក	ទុយ	វិច្ឆិកា	៣៨	លោក	ស្រេង	សេង
១៣	លោកស្រី	ប្រាក់	សម្មស្ស	៣៩	លោក	សោម	ផល្លា
១៤	លោក	អ៊ឹម	សុច្ឆ័ន្ទា	៤០	លោក	សៅ	វិបុល
១៥	លោកស្រី	ទេព	សារ៉េន	៤១	លោក	ម៉ែន	សុទ្ធី
១៦	លោក	អ៊ូច	គួន	៤២	លោក	សួស	សល់
១៧	លោក	ពេជ្រ	សុគង់	៤៣	លោក	សាំង	សុផល
១៨	លោក	ឈឹម	សំបៀន	៤៤	លោក	ឯម	សង្ហាវិទូ
១៩	លោក	ស្រេង	ហោឌី	៤៥	លោកស្រី	សរ	សុខុម
២០	លោក	ហ៊ុល	ណាំគា	៤៦	លោក	យ៉ុម	វិភូ
២១	លោក	ម៉ាន់	សិថា	៤៧	លោក	ឆេក	នឿក
២២	លោកស្រី	ហ៊ូ	សិទ្ធិសោកាល័យ	៤៨	លោកស្រី	កើត	សុវណ្ណ
២៣	លោក	តូ	វិទ្ធីយ៉ា	៤៩	លោក	ហុក	ផាន់ណារ៉ូ
២៤	លោក	គង់	វុត្តា	៥០	លោក	យិន	បូរិន
២៥	លោក	ញឹម	សុភក្រ	៥១	លោក	ម៉ិញ	សៀន
២៦	លោក	ធីន	វ៉ៃ	៥២	លោក	សិាម	សុខអូន

៧. គ្រឿងសម្របសម្រួលស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សម្មតិ :

១	លោក	ទិត	ម៉ាប់	៤៦	លោក	អ៊ុំ	សុផាណារ៉ូ
២	លោក	កៀន	តាក់	៤៧	លោក	យឹម	ម៉ង់
៣	លោក	វេង	ឆាង	៤៨	លោក	យួន	ណារិទ្ធ
៤	លោក	អូន	ចិន្តា	៤៩	លោក	អ៊ុត	ឡេង
៥	លោក	រិន	ឡាយ	៥០	លោក	ព្រំ	វណ្ណារឿន
៦	លោក	ស្រី	ស៊ីថា	៥១	លោកស្រី	អន	វិវុឌ្ឍ
៧	លោក	ឈុន	វណ្ណា	៥២	លោក	លឿង	សុផាណារ៉េត
៨	លោក	ធា	សុកម៉ង់	៥៣	លោក	ឡាយ	សុហិរ៉ាន់
៩	លោក	គុជ	ហ៊ុត	៥៤	លោក	ឆឿន	ច័ន្ទតាក់
១០	លោក	ហាំ	កាំរឹម	៥៥	លោក	ផែ	សំបុណ្យ
១១	លោក	យិន	បូរិន	៥៦	លោក	លី	សុវត្តា
១២	លោក	កែម	គឹម	៥៧	លោក	ម៉ក់	ច័ន្ទវិទូ
១៣	លោក	វ៉ៃ	ស៊ីហេង	៥៨	លោក	ចៅ	កឿន
១៤	លោក	ហាក់	ធម្មតា	៥៩	លោក	ពេញ	សុផៃ
១៥	លោក	គង់	សាវ័ន្ត	៦០	លោក	ស៊ីវ	ស៊ាន
១៦	លោក	មាស	សុភា	៦១	លោក	អ៊ុំ	វណ្ណៈ
១៧	លោក	ជ	រដ្ឋា	៦២	លោកស្រី	កៅ	ឆេងសាង
១៨	លោកស្រី	ងួន	វិគី	៦៣	លោក	យាប់	ករណា
១៩	លោក	ចេង	វិចិត្ត	៦៤	លោកស្រី	អ៊ុំ	ពុធមាលី



២០	លោក	ហ៊ុន	បូរី	៦៥	លោក	ខាត់	សារ៉ង់
២១	លោកស្រី	ផេង	រ៉ាវី	៦៦	លោក	ឆយ	ណារ៉ាត
២២	លោក	កួន	សុគន្ធី	៦៧	លោកស្រី	ធុច	បញ្ចាពិធាន
២៣	លោកស្រី	ងិន	ណារី	៦៨	លោក	គៀន	សីលា
២៤	លោក	ថោង	ច័ន្ទកិត្យា	៦៩	លោក	ត្រី	ណារិទ្ធ
២៥	លោក	ស្រីន	លាង	៧០	លោក	រិន	ធារិទ្ធ
២៦	លោក	ពៅ	សត្យា	៧១	លោកស្រី	សេង	សត្យា
២៧	លោក	យ៉េប	ភិរម្យ	៧២	លោកស្រី	តាន់	ណារី
២៨	លោកស្រី	សូ	រ៉ាន់ដេត	៧៣	លោក	ម៉ី	សាម៉ុន
២៩	លោក	បួន	កៀន	៧៤	លោក	នាង	សុខលី
៣០	លោក	សាំង	ស៊ីនវណ្ណី	៧៥	លោក	យី	សុខន
៣១	លោកស្រី	វ៉ិត	គឹមហាន	៧៦	លោក	ចាប	សារិន
៣២	លោក	រៀន	វិបុល	៧៧	លោកស្រី	នុត	សុម៉ាលីម
៣៣	លោក	វ៉ែម	បៃ	៧៨	លោក	ហុង	សុខជា
៣៤	លោក	កៅ	កាន់ណាលី	៧៩	លោក	ទូច	ម៉េងហួត
៣៥	លោក	អៀង	សៀងហៃ	៨០	លោក	ទូច	វីណោត
៣៦	លោក	ហេង	ភារៈ	៨១	លោក	លន់	ស៊ីនន់
៣៧	លោក	ស្រី	ស៊ីវត្តា	៨២	លោក	ហ៊ឹង	សុខា
៣៨	លោកស្រី	ស៊ិន	បុប្ផា	៨៣	លោកស្រី	ចាវ	ចាវី
៣៩	លោក	ប្រឹង	ពិសិដ្ឋ	៨៤	លោក	ប៊ីវ	សុវិះ
៤០	លោក	យុន	ធៀងម៉េង	៨៥	លោក	ថោង	ទិត្យតារា
៤១	លោក	ជ័យ	សំអុល	៨៦	លោក	ខាត់	សៀន
៤២	លោក	ឌុំ	ភិរតន៍	៨៧	លោក	ចាន់	ទីតា
៤៣	លោកស្រី	ស្រី	ស៊ីឡេង	៨៨	លោក	គឹម	វិះ
៤៤	លោក	ប៉ុន	សុភា	៨៩	លោក	ឡោ	ណារិទ្ធ
៤៥	លោក	ម៉េត	សម្បត្តិ				

២០១៩.០៦.២១

ស៊ីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៦១៩/ ៤១១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៥ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំអង្គការតុលាការ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៦ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីបានការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាសម័យប្រជុំថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩

ត្រាស់បង្គាប់

មាត្រា១: តែងតាំង និងផ្ទេរមុខតំណែង ប្រធាន អនុប្រធាន ចៅក្រម សាលាឧទ្ធរណ៍ សាលាដំបូងរាជធានី-ខេត្ត:

ក- សាលាឧទ្ធរណ៍

១- លោក **លាង សំណាត់** អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាចៅក្រមសាលាឧទ្ធរណ៍

ខ- សាលាដំបូងរាជធានី-ខេត្ត

១- លោក **ជឿ សុខ** ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តសៀមរាប

២- លោក **ទួន ណារ៉ា** ប្រធានសាលាដំបូងខេត្តសៀមរាប ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ

៣- លោក **សៅ យ៉ាវ៉ាត** ប្រធានសាលាដំបូងខេត្តកំពង់ចាម ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តកតតិរី



- ៤- លោក **ស៊ុន ឡា** ប្រធានសាលាដំបូងខេត្តរតនគិរី ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តកំពង់ចាម
- ៥- លោក **រៀង គឹមឌុល** ប្រធានសាលាដំបូងខេត្តស្ទឹងត្រែង ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តព្រះវិហារ
- ៦- លោក **ឡើង សុផា** ប្រធានសាលាដំបូងខេត្តព្រះវិហារ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តមណ្ឌលគិរី
- ៧- លោក **យ៉ា ណារិន** ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តស្ទឹងត្រែង
- ៨- លោក **អុម ឈុនហេង** អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាអនុប្រធានសាលាដំបូងខេត្តសៀមរាប
- ៩- លោក **ពេជ្រ វិជ្ជាធរ** ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ
- ១០- លោក **សេង លាង** ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ
- ១១- លោក **ក្រុយ សៅ** ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ
- ១២- លោកស្រី **វិវិក រ៉េតតន្ទា** ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ ត្រូវបានតែងតាំងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ
- ១៣- លោក **គឹម រ៉េង** ចៅក្រមសាលាដំបូងខេត្តកណ្តាល ត្រូវបានតែងតាំងជាអនុប្រធានសាលាដំបូងខេត្តប៉ៃលិន
- ១៤- លោក **ឆ្នាំ ម៉ីណ្ណា** ចៅក្រមសាលាដំបូងខេត្តបាត់ដំបង ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ
- ១៥- លោក **សោ សុភា** ចៅក្រមសាលាដំបូងខេត្តកំពង់ចាម ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ
- ១៦- លោក **រ៉េង ប័ន្ទបណ្ណៈ** ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ
- ១៧- លោក **សុខ ម៉ីណ្ណារិទ្ធិ** ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ
- ១៨- លោក **ឯក ម៉ូលីហ្វិល** ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ
- លោក **លី សុខា** ចៅក្រមសាលាដំបូងខេត្តបាត់ដំបង ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ



- ២០- លោកស្រី **ហេង ឆន្ទា** ចៅក្រមសាលាដំបូងខេត្តស្វាយរៀង ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកណ្តាល
- ២១- លោក **អ៊ុន វិសាល** ចៅក្រមសាលាដំបូងខេត្តព្រះសីហនុ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកណ្តាល
- ២២- លោក **ជួន វណ្ណៈ** ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកណ្តាល
- ២៣- លោក **ថោង ឆន្ទារឿ** ចៅក្រមសាលាដំបូងខេត្តពោធិ៍សាត់ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកណ្តាល
- ២៤- លោក **ធី សំណាង** ចៅក្រមសាលាដំបូងខេត្តកណ្តាល ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ
- ២៥- លោក **ស្វាយ គុណ្ណ** ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ
- ២៦- លោក **ស៊ីង មុនី** ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តតាកែវ
- ២៧- លោក **ម៉ែន គ្រា** ចៅក្រមសាលាដំបូងខេត្តតាកែវ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកំពង់ធំ
- ២៨- លោក **ទូ វាសនា** ចៅក្រមនៅក្រសួងយុត្តិធម៌ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តសៀមរាប
- ២៩- លោក **សាន សុផាត** ចៅក្រមនៅក្រសួងយុត្តិធម៌ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកំពង់ចាម
- ៣០- លោក **សាយ សម្បត្តសុវេសី** ចៅក្រមសាលាដំបូងខេត្តកណ្តាល ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកំពង់ចាម
- ៣១- លោក **ជា សុខធីន្ទជេត** ចៅក្រមនៅក្រសួងយុត្តិធម៌ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តប៉ៃលិន
- ៣២- លោក **ហេង កេសរោ** ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ
- ៣៣- លោកស្រី **រស់ ផ្លូវា** ចៅក្រមសាលាដំបូងខេត្តពោធិ៍សាត់ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ
- លោក **ឃី វ៉ែន** ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តបាត់ដំបង
- លោក **អ៊ុំ សុវណ្ណ** ចៅក្រមសាលាដំបូងខេត្តកណ្តាល ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តបាត់ដំបង



- ៣៦- លោក **ម៉ុង មុនីសោភា** ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង
- ៣៧- លោក **ផែន វិបឌ្ឍនៈ** ចៅក្រមសាលាដំបូងខេត្តកណ្តាល ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តព្រះសីហនុ
- ៣៨- លោក **បុត ទួន** ចៅក្រមសាលាដំបូងខេត្តកំពង់ធំ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តស្វាយរៀង

មាត្រា២: ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣៧.១៩០៦.៨១៥

ស សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៦១៩/ ៤៦៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៥ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំអង្គការតុលាការ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៦ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាសម័យប្រជុំថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩

ត្រាស់បង្គាប់

មាត្រា ១: តែងតាំង និងផ្ទេរមុខតំណែង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត:

ក- មហាអយ្យការអមសាលាឧទ្ធរណ៍

១- លោក **លី សុផាណា** ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍

ខ- អយ្យការអមសាលាដំបូងរាជធានី-ខេត្ត

១- លោក **ហោ លីណា** ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល

២- លោក **កុម ឈុនឡុន** ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម



- ៣- លោក **នាយ ហុន** ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
- ៤- លោក **គង់ សំសារ៉េត** ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ
- ៥- លោក **សុភ កែវបណ្ឌិត** ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
- ៦- លោកស្រី **វ៉ា សក្កា** ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប
- ៧- លោក **សំប ឫទ្ធីវាសនា** ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
- ៨- លោក **ស៊ុត វណ្ណៈ** ចៅក្រមសាលាដំបូងខេត្តប៉ៃលិន ឋានន្តរស័ក្តិអនុចៅក្រមថ្នាក់លេខ១ ត្រូវបានតែងតាំងជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយស្ថិតក្នុងឋានន្តរស័ក្តិអនុព្រះរាជអាជ្ញាថ្នាក់លេខ១

មាត្រា ២: ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ។

៣៣. ១៩០៦.៤១៦

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



នស/រកត/០៦១៩/ ៤១៣

ព្រះរាជក្រឹត្យ
យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៥ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំអង្គការតុលាការ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៦ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥១៥/៣៩៨ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ ស្តីពីឋានន្តរស័ក្តិ និងថ្នាក់សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧១៨/៧៣៧ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ស្តីពីលក្ខខណ្ឌនៃការដំឡើងថ្នាក់ ឬឋានន្តរស័ក្តិសម្រាប់ចៅក្រម និងព្រះរាជអាជ្ញា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីបានពិគ្រោះយោបល់ ជាមួយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាសម័យប្រជុំថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩

ត្រាស់បង្គាប់

មាត្រា ១: តម្កើងឋានន្តរស័ក្តិ និងថ្នាក់ ដល់ចៅក្រម ៤៥រូប នៃក្របខ័ណ្ឌចៅក្រម គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩:

- ក- តម្កើងឋានន្តរស័ក្តិពីរៈចៅក្រម មកជាឋានន្តរស័ក្តិឧត្តមចៅក្រម:**
- | | | |
|----------------------------|------------------------|-----------------------------|
| ១-លោក និល ខ័ន វិបុល | ពីរៈចៅក្រម ថ្នាក់លេខ ១ | មកជាឧត្តមចៅក្រម ថ្នាក់លេខ ៦ |
|----------------------------|------------------------|-----------------------------|
- ខ- តម្កើងថ្នាក់ ក្នុងឋានន្តរស័ក្តិពីរៈចៅក្រម:**
- | | | |
|------------------------------|------------------------|-----------------|
| ១-ឯកឧត្តម យុន លាងម៉េង | ពីរៈចៅក្រម ថ្នាក់លេខ ២ | មកជាថ្នាក់លេខ ១ |
| ២-លោក សាន សុផាត | ពីរៈចៅក្រម ថ្នាក់លេខ ២ | មកជាថ្នាក់លេខ ១ |
| ៣-លោកស្រី សី ឃីនណា | ពីរៈចៅក្រម ថ្នាក់លេខ ២ | មកជាថ្នាក់លេខ ១ |
| ៤-លោក សំ ម៉ីនពៅ | ពីរៈចៅក្រម ថ្នាក់លេខ ២ | មកជាថ្នាក់លេខ ១ |
| ៥-លោក ទួន អេនា | ពីរៈចៅក្រម ថ្នាក់លេខ ៣ | មកជាថ្នាក់លេខ ២ |



គ- តម្លើងឋានន្តរស័ក្តិពីអនុចៅក្រម មកជាឋានន្តរស័ក្តិរៈចៅក្រម:

- ១-លោក ម៉ែន វណ្ណៈ ពីអនុចៅក្រម ថ្នាក់លេខ ១ មកជារៈចៅក្រម ថ្នាក់លេខ ៤
- ២-លោក ស៊ឹម វណ្ណៈ ពីអនុចៅក្រម ថ្នាក់លេខ ១ មកជារៈចៅក្រម ថ្នាក់លេខ ៤

ឃ- តម្លើងថ្នាក់ ក្នុងឋានន្តរស័ក្តិអនុចៅក្រម:

- ១-លោក កែវ សុខា ពីអនុចៅក្រម ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ២-លោក ជួន សុភស័ ពីអនុចៅក្រម ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ៣-លោក សុវណ្ណ ម៉ន្តស្រីសុទ្ធ ពីអនុចៅក្រម ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១
- ៤-លោក លឹម សុឆន្ទារ៉ា ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ៥-លោក សេង វិធី ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ៦-លោក លាង វិធី ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ៧-លោកស្រី នូ ម៉ន្តសុឆន្ទា ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ៨-លោកស្រី អ៊ុំ ម៉ាណូកា ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ៩-លោកស្រី សាយ ប្រសិស្សធីតា ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ១០-លោក សេង ស៊ឹមសុវិយា ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ១១-លោក ម៉ុង ធុន្ទា ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ១២-លោក ចន្ទ សិរី ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ១៣-លោក គិន ផល្លែង ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ១៤-លោក ស៊ិន ពិសិដ្ឋ ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ១៥-លោក គុប ឈុនសុខ ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ១៦-លោក លាង ឈន ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ១៧-លោក ឡុក ធារី ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ១៨-លោក កាណ សុភា ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ១៩-លោក ខៀន ស្រស់ ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ២០-លោក សាយ ណារិទ្ធ ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ២១-លោក គង់ កាំចម្រើន ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ២២-លោក យិន វិសិដ្ឋ ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ២៣-លោក សាន ប៊ុនឡើង ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ២៤-លោក រិន គិរុណា ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ២៥-លោក ស៊ឹម ពិចិត្រ ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ២៦-លោក ធិប ធីបពិសាល ពីអនុចៅក្រម ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ២៧-លោក សុខ ឧត្តម ពីអនុចៅក្រម ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
- ២៨-លោក សេង សុជាតិ ពីអនុចៅក្រម ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
- ២៩-លោកស្រី ធិត ដាលីន ពីអនុចៅក្រម ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
- ៣០-លោកស្រី ចេង មូយសី ពីអនុចៅក្រម ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
- ៣១-លោកស្រី ថន ប៉ោហៀក ពីអនុចៅក្រម ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
- ៣២-លោក ញ៉ិល ប៊ុនលី ពីអនុចៅក្រម ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
- ៣៣-លោក ស៊ិន ពិសិដ្ឋ ពីអនុចៅក្រម ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
- ៣៤-លោកស្រី ស្រីង ថវិយា ពីអនុចៅក្រម ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
- ៣៥-លោក មុន វណ្ណៈ ពីអនុចៅក្រម ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣



៣៦-លោក ហោ គារុណ	ពីអនុចៅក្រម ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣៧-លោក ឈឹម វិណា	ពីអនុចៅក្រម ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣

មាត្រា ២: តម្លើងឋានន្តរស័ក្តិ និងថ្នាក់ តាមកម្រិតសញ្ញាបត្រ ដល់ចៅក្រម ០៩រូប នៃក្របខ័ណ្ឌចៅក្រម៖

ក- តម្លើងថ្នាក់ ក្នុងឋានន្តរស័ក្តិឧត្តមចៅក្រម:

១-លោក អ៊ុំ មុនី	ពីឧត្តមចៅក្រម ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
------------------------	---------------------------	-----------------

ខ- តម្លើងឋានន្តរស័ក្តិពីរៈចៅក្រម មកជាឋានន្តរស័ក្តិឧត្តមចៅក្រម:

១-លោកស្រី ខួន ចាន់ផ្លុំ	ពីរៈចៅក្រម ថ្នាក់លេខ ១	មកជាឧត្តមចៅក្រម ថ្នាក់លេខ ៦
--------------------------------	------------------------	-----------------------------

គ- តម្លើងថ្នាក់ ក្នុងឋានន្តរស័ក្តិរៈចៅក្រម:

១-លោក ហា វណ្ណៈ	ពីរៈចៅក្រម ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២-លោក ហេង បន្ទូនស៊ីមុនី	ពីរៈចៅក្រម ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
៣-លោក ស៊ី ឌុន្ទី	ពីរៈចៅក្រម ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣

ឃ- តម្លើងឋានន្តរស័ក្តិពីអនុចៅក្រម មកជាឋានន្តរស័ក្តិរៈចៅក្រម:

១-លោក ភេង សំខ	ពីអនុចៅក្រម ថ្នាក់លេខ ១	មកជារៈចៅក្រម ថ្នាក់លេខ ៤
២-លោក ស៊ីន សុវណ្ណរ័ត្ន	ពីអនុចៅក្រម ថ្នាក់លេខ ១	មកជារៈចៅក្រម ថ្នាក់លេខ ៤
៣-លោកស្រី យឹម ឈាណាវី	ពីអនុចៅក្រម ថ្នាក់លេខ ១	មកជារៈចៅក្រម ថ្នាក់លេខ ៤

ង- តម្លើងថ្នាក់ ក្នុងឋានន្តរស័ក្តិអនុចៅក្រម:

១-លោក ឌុយ សុភ័ក្ត្រ	ពីអនុចៅក្រម ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
----------------------------	-------------------------	-----------------

មាត្រា ៣: ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ។

៣៧. ១៩០៦. ៧១៧

សហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



នស/រកត/០៦១៩/៤១៤

ព្រះរាជក្រឹត្យ
យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការ តែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៥ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំអង្គការតុលាការ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៦ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥១៥/៣៩៨ ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ ស្តីពី ឋានន្តរស័ក្តិ និងថ្នាក់សម្រាប់ចៅក្រម និងព្រះរាជអាជ្ញា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧១៨/៧៣៧ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ស្តីពី លក្ខខណ្ឌនៃការដើរឡើងថ្នាក់ ឬឋានន្តរស័ក្តិសម្រាប់ចៅក្រម និងព្រះរាជអាជ្ញា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាសម័យប្រជុំថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩

ត្រាស់បង្គាប់

មាត្រា ១: តម្កើងឋានន្តរស័ក្តិ និងថ្នាក់ ដល់ព្រះរាជអាជ្ញា ៣០រូប នៃក្របខ័ណ្ឌព្រះរាជអាជ្ញា គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩៖

- ក- តម្កើងឋានន្តរស័ក្តិពីរៈព្រះរាជអាជ្ញា មកជាឋានន្តរស័ក្តិឧត្តមព្រះរាជអាជ្ញា:
 - ១-លោក **ឯង អេងហួត** ពីរៈព្រះរាជអាជ្ញា ថ្នាក់លេខ១ មកជាឧត្តមព្រះរាជអាជ្ញា ថ្នាក់លេខ ៦
- ខ- តម្កើងថ្នាក់ ក្នុងឋានន្តរស័ក្តិរៈព្រះរាជអាជ្ញា:
 - ១-លោក **ជា សៅជ្រ** ពីរៈព្រះរាជអាជ្ញា ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
 - ២-លោក **គង់ ប័ន្ទខេមរិន្ទ** ពីរៈព្រះរាជអាជ្ញា ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
 - ៣-លោក **គង់ សំសារ៉េត** ពីរៈព្រះរាជអាជ្ញា ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣
- គ- តម្កើងឋានន្តរស័ក្តិពីអនុព្រះរាជអាជ្ញា មកជាឋានន្តរស័ក្តិរៈព្រះរាជអាជ្ញា:
 - ១-លោក **ហាវ៉ា ហ៊ាន់** ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ១ មកជារៈព្រះរាជអាជ្ញា ថ្នាក់លេខ ៤



ឃ- តម្លើងថ្នាក់ ក្នុងឋានន្តរស័ក្តិអនុព្រះរាជអាជ្ញា:

១-លោក ឈិន សុផុន	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២-លោក សេង ហៀង	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៣-លោក សេង រិទ្ធិ	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៤-លោកស្រី ស៊ី សុជាតា	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៥-លោក ដាន់ រតនា	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៦-លោក ថេង សំណាង	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៧-លោក ឌួង សារ៉េន	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៨-លោក ឃុន អឿន	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
៩-លោក លី តារ៉ា	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១០-លោក តាយ ហុង	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១១-លោកស្រី សាត ធីតា	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១២-លោក លីម ម៉ីនហេង	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៣-លោកស្រី អី ស៊ីថង	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៤-លោក ឌុន វីនីត	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៥-លោក វ៉ា ម៉ូរ៉ង់ឌី	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៦-លោក វង ណារ៉ាត	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៧-លោកស្រី ឆាម ប័ន្តតិលីការ	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៨-លោក ម៉ុក តារា	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ២
១៩-លោក សាន សុត:	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២០-លោកស្រី ខា ជែនណា	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២១-លោក អ៊ុន សុមណ្ណធានី	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២២-លោក បក សម្បត្តិ	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៣-លោក គង់ រតនា	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៤-លោក ហាវ៉ា សៀកលីម	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២៥-លោក ឡេង ពន្ធនារាយ	ពីអនុព្រះរាជអាជ្ញា ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣

មាត្រា ២: តម្លើងថ្នាក់ តាមកម្រិតសញ្ញាបត្រ ដល់ព្រះរាជអាជ្ញា ០៤រូប នៃក្របខ័ណ្ឌព្រះរាជអាជ្ញា:

ក- តម្លើងថ្នាក់ ក្នុងឋានន្តរស័ក្តិ ឧត្តមព្រះរាជអាជ្ញា:

១-លោក អ៊ុំ សុភត្តិ ពីឧត្តមព្រះរាជអាជ្ញា ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥

ខ- តម្លើងថ្នាក់ ក្នុងឋានន្តរស័ក្តិ ព្រះរាជអាជ្ញា:

១-លោក ហៀង សុភក្កុ ពីព្រះរាជអាជ្ញា ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១

២-លោក គុយ កាន់យ៉ា ពីព្រះរាជអាជ្ញា ថ្នាក់លេខ ២ មកជាថ្នាក់លេខ ១

៣-លោក ឯក ស៊ីនស៊ី ពីព្រះរាជអាជ្ញា ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ៣

មាត្រា ៣: ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខទៅ។

២០១៩.១១.២៦.៤១៤

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩

បានឃើញត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/៤១៩

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៥ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំអង្គការគុណការ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៦ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីបានការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាសម័យប្រជុំថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩

ត្រាស់បង្គាប់

- មាត្រា១:** អនុញ្ញាតឱ្យលោកស្រី **គឹម សន្តាធី** ចៅក្រមគុណការកំពូល ដែលមានអាយុលើសពី៦៥ឆ្នាំ បន្តការងារ។
- មាត្រា២:** ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ។

៣០.១១.២០១៩

នសហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិបាលលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៦១៩/៧១៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៥ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំអង្គការតុលាការ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៦ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាសម័យប្រជុំថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩

ត្រាស់បង្គាប់

- មាត្រា១:** អនុញ្ញាតឱ្យបន្តការងាររយៈពេល០១(មួយ)ឆ្នាំ ដល់ឯកឧត្តម **ឃុំ ម៉ុងឡេង** ប្រធានសាលាឧទ្ធរណ៍ ដែលដល់អាយុចូលនិវត្តន៍ ចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩។
- មាត្រា២:** ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះទៅ។

ព.រ. ១៩០៦.៧៤០

(Signature)

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩

នរោត្តម សីហមុនី

បានប្រមូលត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីទ្រទ្រង់ការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
(Signature)
 កិត្តិនីតិកោសលបណ្ឌិត **ម៉ីន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៦១៩/៤១៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស អម្បុឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៥ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំអង្គការតុលាការ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៦ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីបានការសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាសម័យប្រជុំថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩

ត្រាស់បង្គាប់

- មាត្រា១:** អនុញ្ញាតឱ្យលោកស្រី **ស្រីន ឈន់មលក្ខណ៍** ចៅក្រមសាលាឧទ្ធរណ៍ ឈប់សម្រាកពីការងារទៅបន្តការសិក្សា ដោយរក្សាក្របខណ្ឌនិងគ្មានប្រាក់បៀវត្ស រយៈពេល២(ពីរ)ឆ្នាំ ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
- មាត្រា២:** ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះទៅ។

ព.រ.ក. ១៩០៦.៤២១

ន សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/៤១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៧ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៥ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំអង្គការតុលាការ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៤/០១៦ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាសម័យប្រជុំថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩

ត្រាស់បង្គាប់

- មាត្រា១:** អនុញ្ញាតឱ្យលោកស្រី **ទុក ទេនណារ** ព្រះរាជអាជ្ញានៃក្រសួងយុត្តិធម៌ ស្ថិតនៅក្នុងភាពទំនេរគ្មាន បៀវត្ស រយៈពេល២(ពីរ)ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។
- មាត្រា២:** ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខនេះតទៅ។


ព.រ. ១៩០៦. ៤២២

N
ន សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/ ៤១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : និយ័តកម្មតម្កើងឋាននូវស៊ីវិល និងថ្នាក់ ដល់មន្ត្រីរាជការ ០៦ រូប នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម នៅក្រសួងអប់រំ យុវជន និងកីឡា ៖

- ១- លោក **ជូ គុណធី** ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយសេស ថ្នាក់លេខ ៣ មកជាថ្នាក់លេខ ២
- ២- លោក **ស្វាយ ស៊ីនាគុម** ពីគ្រូបង្រៀនកម្រិតឧត្តម ដើមឡើយសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៤
- ៣- លោកស្រី **អ៊ុំ សុខាធី** ពីគ្រូបង្រៀនកម្រិតឧត្តម ដើមឡើយសេស ថ្នាក់លេខ ៦ មកជាថ្នាក់លេខ ៥
- លោកស្រី **តែ វ៉ា** ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡើយ ថ្នាក់លេខ ១ មកជាគ្រូបង្រៀនកម្រិតឧត្តមដើមឡើយសេស ថ្នាក់លេខ ៥



- ៥- លោកស្រី **ឡុង ចន្ទធីន្ទា** ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ១
មកជាគ្រូបង្រៀនកម្រិតឧត្តមដើមឡែពិសេស ថ្នាក់លេខ ៦
- ៦- លោកស្រី **សេង ភីមហោរា** ពីគ្រូបង្រៀនកម្រិតឧត្តមដើមឡែ ថ្នាក់លេខ ២
មកជាគ្រូបង្រៀនកម្រិតឧត្តមដើមឡែពិសេស ថ្នាក់លេខ ៦

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក
អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព.ស. ១៩០៦.៥២៣

ស ហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/៤២០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវិទ្យុន

ចំពោះ

ឯកឧត្តម **អ៊ុំឆៀន គុណវុឌ្ឍ**

៣៧៧.១៧០៦.៤២៤

នរោត្តម សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិគណបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/ ៤៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឆ្នោសព្រះរាជទាន

នូវ

- ក-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **មហាសេនីយ៍ឡឺន**
ឯកឧត្តម ហុង ជឿន
- ខ-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **មហាសេនា**
 - ១-ឯកឧត្តម ទេស រុក្ខាផល
 - ២-ឯកឧត្តម ឃុយ វិទូ
- គ-គ្រឿងឥស្សរិយយស **បុរិសាភ័ណ្ណ** ថ្នាក់ **មហាសេនា**
 - ១-ឯកឧត្តម ឃិន ចិន្តា
 - ២-ឯកឧត្តម អ៊ុក ដារ៉ា
 - ៣-ឯកឧត្តម ឡឹក ឌីសូឡឺ

១៧៧-១៥០៦-៤៤៤

ស៊ីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
DAK
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៦៤ អនក្រ.បក

អនុក្រឹត្យ
ស្តីពី

ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខនស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខនស/រកម/០១៩៦/២០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ២០អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុងតាមបណ្តាក្រសួងស្ថាប័ន និងសហគ្រាសសាធារណៈ
- បានឃើញអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

មាត្រា ១.-

អនុក្រឹត្យនេះកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ជំពូកទី២

បេសកកម្ម មុខងារនានាកិច្ច និងបេសកសម្ព័ន្ធ

មាត្រា២..

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បំពេញមុខងារជាសេនាធិការឱ្យរាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបវិទ្យុនៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ច និងលើកតម្កើងជីវភាពប្រជាជនដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម។

បេសកកម្មនេះត្រូវធ្វើឡើងតាមរយៈការរៀបចំ និងការអនុវត្តឱ្យបានត្រឹមត្រូវស្របតាមគោលនយោបាយ ច្បាប់ និងបទដ្ឋានគតិយុត្តទាំងឡាយដែលទាក់ទងនឹងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបវិទ្យុនៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា៣..

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានមុខងារនិងភារកិច្ចដូចតទៅ៖

- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំអនុវត្ត និងតាមដានការអនុវត្តគោលនយោបាយនិងផែនការយុទ្ធសាស្ត្រជាតិ សម្រាប់ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបវិទ្យុ
- រៀបចំគោលនយោបាយសម្របសម្រួលនិងជំរុញការប្រកួតប្រជែងក្នុងការផ្តល់សេវាប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- រៀបចំគោលនយោបាយសម្រាប់ការប្រើប្រាស់កាតព្វកិច្ចសេវាសកលលើវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងការកាត់បន្ថយគម្លាតឌីជីថល
- រៀបចំគោលនយោបាយសម្រាប់អនុវត្តការកសាងសមត្ថភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- រៀបចំគោលនយោបាយសម្រាប់ការផ្តល់អាជ្ញាប័ណ្ណ
- កសាងគោលនយោបាយអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបវិទ្យុ
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដឹកនាំនិងចូលរួមក្នុងការរៀបចំអនុវត្តគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលលើកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបវិទ្យុ និងកិច្ចការសមាហរណកម្មនៃព្រះរាជាណាចក្រកម្ពុជាចូលក្នុងក្របខ័ណ្ឌអនុតំបន់ តំបន់ សកលលោកនិងអង្គការអន្តរជាតិ
- រៀបចំអនុវត្តនិងតាមដានការអនុវត្តបទដ្ឋានគតិយុត្តសម្រាប់វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបវិទ្យុ
- រៀបចំជំរុញឱ្យមានការបង្កើតបណ្តាញ និងផ្តល់សេវាទូរគមនាគមន៍ឱ្យមានប្រសិទ្ធភាពសម្រាប់គ្រាអាសន្ន និងគ្រាមានគ្រោះមហន្តរាយក្នុងប្រទេស
- ធ្វើជាហត្ថលេខីនិងជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបវិទ្យុ
- ជំរុញការបង្កើតបរិស្ថាននិងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការបង្កើតធុរកិច្ចថ្មីនិងសួនឧស្សាហកម្មលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

- រៀបចំខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ការធ្វើឌីជីថលប្រសិទ្ធភាពកម្ពុជា សេដ្ឋកិច្ចឌីជីថល ការវិវត្តថ្មីៗ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់សកលលោក
- បណ្តុះបណ្តាល និងធ្វើវិក្រឹត្យការជាប្រចាំនូវមុខជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបសិទ្ធិ
- ជំរុញការអភិវឌ្ឍនិងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន (លើអាកាស ក្រោមដី និងក្រោមបាតសមុទ្រ) ប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក ប្រព័ន្ធឌីជីថល ធនធានអ៊ិនធឺណិត ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបសិទ្ធិ
- សម្របសម្រួលការងារសន្តិសុខព័ត៌មានលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីគ្រប់គ្រងស្តង់ដារវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបសិទ្ធិ
- កសាងផែនការចំណូល ចំណាយហិរញ្ញវត្ថុ
- បំពេញមុខងារសវនកម្មផ្ទៃក្នុង
- ធ្វើអធិការកិច្ចលើការគ្រប់គ្រងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបសិទ្ធិ
- អនុវត្តការកិច្ចផ្សេងៗទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

មាត្រា ៤.

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានរចនាសម្ព័ន្ធដូចតទៅ៖

ក) អង្គភាពថ្នាក់ជាតិ

១- ខុទ្ទកាល័យរដ្ឋមន្ត្រី

២- អគ្គនាយកដ្ឋាន

- អគ្គនាយកដ្ឋានរដ្ឋបាល
- អគ្គនាយកដ្ឋានប្រៃសណីយ៍
- អគ្គនាយកដ្ឋានទូរគមនាគមន៍
- អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- អគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ប្រៀបធៀបសិទ្ធិ

៣- អគ្គាធិការដ្ឋាន

៤- វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

៥- នាយកដ្ឋានសវនកម្មផ្ទៃក្នុង

ខ) អង្គភាពស្វ័យ័ត

១- និយ័តករទូរគមនាគមន៍កម្ពុជា

២- សហគ្រាសសាធារណៈ

- ទូរគមនាគមន៍កម្ពុជា
- ប្រៃសណីយ៍កម្ពុជា

គ) អង្គភាពថ្នាក់ក្រោមជាតិ

- មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍រាជធានី ខេត្ត។ 

មាត្រា ៥.

អគ្គនាយកដ្ឋាននីមួយៗដឹកនាំដោយអគ្គនាយកមួយរូប និងអមដោយអគ្គនាយករងដែលមានចំនួនអនុលោមតាមបទប្បញ្ញត្តិជាធរមានជាជំនួយការ។

អគ្គាធិការដ្ឋានដឹកនាំដោយអគ្គាធិការមួយរូប និងអមដោយអគ្គាធិការរងដែលមានចំនួនអនុលោមតាមបទប្បញ្ញត្តិជាធរមានជាជំនួយការ។

វិទ្យាស្ថានដឹកនាំដោយប្រធានមួយរូប តែងតាំងដោយព្រះរាជក្រឹត្យ និងអមដោយអនុប្រធានតែងតាំងដោយអនុក្រឹត្យដែលមានចំនួនអនុលោមទៅតាមបទប្បញ្ញត្តិជាធរមានជាជំនួយការ។

នាយកដ្ឋាននីមួយៗដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានដែលមានចំនួនអនុលោមតាមបទប្បញ្ញត្តិជាធរមានជាជំនួយការ។

មហាវិទ្យាល័យនីមួយៗដឹកនាំដោយព្រឹទ្ធបុរសមួយរូប តែងតាំងដោយអនុក្រឹត្យ និងអមដោយព្រឹទ្ធបុរសរងតែងតាំងដោយប្រកាសដែលមានចំនួនអនុលោមតាមបទប្បញ្ញត្តិជាធរមានជាជំនួយការ។

មជ្ឈមណ្ឌលនីមួយៗដឹកនាំដោយប្រធានមួយរូប តែងតាំងដោយអនុក្រឹត្យ និងអមដោយអនុប្រធានតែងតាំងដោយប្រកាសដែលមានចំនួនអនុលោមតាមបទប្បញ្ញត្តិជាធរមានជាជំនួយការ។

លេខាធិការដ្ឋាននិងសាលាក្រោយបរិញ្ញាបត្រនៃវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានដែលមានចំនួនអនុលោមតាមបទប្បញ្ញត្តិជាធរមានជាជំនួយការ។ ប្រធាននិងអនុប្រធាន លេខាធិការដ្ឋាននិងសាលាក្រោយបរិញ្ញាបត្រ នៃវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន តែងតាំងដោយប្រកាស។

មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍រាជធានី ខេត្ត ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានដែលមានចំនួនអនុលោមតាមបទប្បញ្ញត្តិជាធរមានជាជំនួយការ។ ការតែងតាំងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍រាជធានី ខេត្ត ត្រូវអនុលោមតាមបទប្បញ្ញត្តិជាធរមាន។

រចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។

មាត្រា ៦.

ការរៀបចំនិងការប្រព្រឹត្តទៅនៃការិយាល័យនីមួយៗ និងអង្គភាពនានាក្រោមឱវាទនាយកដ្ឋាន មជ្ឈមណ្ឌល មហាវិទ្យាល័យ លេខាធិការដ្ឋាន សាលាក្រោយបរិញ្ញាបត្រ នៃអគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងអង្គភាពថ្នាក់ក្រោមជាតិនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

**ជំពូកទី ៣
ឧទ្ធកាល័យរដ្ឋមន្ត្រី**

មាត្រា ៧.

ឧទ្ធកាល័យរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មដែលមានកំណត់ក្នុងអនុក្រឹត្យលេខ១១អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ឧទ្ធកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន និងអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន។

ជំពូកទី៤

អគ្គនាយកដ្ឋានរដ្ឋបាល

មាត្រា៨..

អគ្គនាយកដ្ឋានរដ្ឋបាលមានតួនាទីនិងភារកិច្ចដឹកនាំគ្រប់គ្រងនិងសម្របសម្រួលកិច្ចការរដ្ឋបាល ធនធានមនុស្ស ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរដ្ឋ ពិធីការ ការងារសន្តិសុខផ្ទៃក្នុង ការងារនីតិកម្ម ការងារសហប្រតិបត្តិការអន្តរជាតិ និងសម្របសម្រួលការងារទូទៅជាមួយបណ្តាក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល។

អគ្គនាយកដ្ឋានរដ្ឋបាលមាននាយកដ្ឋានចំនួន៥ (ប្រាំ) ដែលមានភារកិច្ចដូចមានចែងក្នុងជំពូកនេះ និងអនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

មាត្រា៩..

នាយកដ្ឋានរដ្ឋបាលមានភារកិច្ចដូចតទៅ៖

- ទទួលបន្ទុកគ្រប់គ្រងការងាររដ្ឋបាល
- សិក្សា ស្រាវជ្រាវ និងសម្របសម្រួលរាល់សកម្មភាពរដ្ឋបាលជាមួយបណ្តាក្រសួង ស្ថាប័ន
- ស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយកម្រងលិខិតបទដ្ឋានពាក់ព័ន្ធការងាររដ្ឋបាល
- សម្របសម្រួលរាល់ការងារទូទៅរបស់ក្រសួងនៅថ្នាក់ជាតិនិងអង្គភាពថ្នាក់ក្រោមជាតិដែលស្ថិតនៅក្រោមឱវាទរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- គ្រប់គ្រងនិងចរាចរនូវរាល់ឯកសាររដ្ឋបាលផ្សេងៗរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងស្ថាប័ននានាដោយចុះលេខ និងកាលបរិច្ឆេទឱ្យបានត្រឹមត្រូវ និងសុំយោបល់សម្រេចពីអគ្គនាយករដ្ឋបាល
- រៀបចំប្រព័ន្ធគ្រប់គ្រងឯកសាររដ្ឋបាលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- តាមដានរាល់ចរន្តឯកសារ និងសំណុំលិខិតដែលបានបញ្ជូនចេញ ព្រមទាំងទទួលចូលឱ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា
- គ្រប់គ្រងសៀវភៅទទួលនិងបញ្ជូនសំណុំលិខិតឯកសារឱ្យបានត្រឹមត្រូវនិងច្បាស់លាស់
- គ្រប់គ្រងចរាចរឯកសារ និងលិខិតរដ្ឋបាលផ្សេងៗ ព្រមទាំងថែរក្សាឯកសារ និងផ្សព្វផ្សាយព្រះរាជក្រមព្រះរាជក្រឹត្យ អនុក្រឹត្យ សាក្សី ប្រកាស សេចក្តីសម្រេច និងឯកសារពាក់ព័ន្ធផ្សេងៗឱ្យមានសណ្តាប់ធ្នាប់និងមានសុវត្ថិភាព ព្រមទាំងផ្តល់ឯកសារជូនតាមសេចក្តីត្រូវការរបស់ថ្នាក់ដឹកនាំនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- គ្រប់គ្រងបណ្ណាល័យរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- រៀបចំកិច្ចប្រជុំនានារបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- រៀបចំសណ្តាប់ធ្នាប់ទូទៅ ការងារសន្តិសុខ សុវត្ថិភាពរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- គ្រប់គ្រងនិងចាត់ចែងមធ្យោបាយដឹកជញ្ជូនរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- ធានាប្រសិទ្ធភាពនិងសុវត្ថិភាពការងាររដ្ឋបាលនិងការងារសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាន និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

មាត្រា ១០..

នាយកដ្ឋានបុគ្គលិកនិងបណ្តុះបណ្តាលមានភារកិច្ចដូចតទៅ៖

- រៀបចំគោលនយោបាយលើកសរសើរ និងជូនរង្វាន់មន្ត្រីរាជការ
- សិក្សានិងវាយតម្លៃតម្រូវការសម្រាប់កសាងឡើងវិញនូវសមត្ថភាពធនធានមនុស្ស និងបង្កើនគុណភាពវិជ្ជាជីវៈលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រក្រតីសិទ្ធិ
- សម្របសម្រួលនិងរៀបចំសំណុំលិខិតពាក់ព័ន្ធក្នុងការចាត់បញ្ជូនមន្ត្រីរាជការ និងថ្នាក់ដឹកនាំចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាសាលា កិច្ចប្រជុំ និងវេទិកានានាក្នុងប្រទេស
- វាយតម្លៃតម្រូវការបណ្តុះបណ្តាលបុគ្គលិក មន្ត្រីរាជការក្រសួង
- គ្រប់គ្រងបុគ្គលិក មន្ត្រីរាជការ ឯកសារ ការងារបណ្តុះបណ្តាលក្នុងក្របខ័ណ្ឌរបស់ក្រសួង ដោយទាក់ទងជាមួយអង្គភាពពាក់ព័ន្ធនៃក្រសួង ស្ថាប័ន
- រៀបចំតួនាទី និងតំណែងឯកទេសរបស់ស្ថាប័ន និងធនធានមនុស្ស
- រៀបចំប្រព័ន្ធគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- គ្រប់គ្រង ត្រួតពិនិត្យការអនុវត្តរាល់សកម្មភាពការងាររបស់មន្ត្រីរាជការក្រោមឱវាទក្រសួងស្របតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- រៀបចំផែនការនិងគម្រោងថវិកាប្រចាំឆ្នាំពាក់ព័ន្ធនឹងក្របខ័ណ្ឌមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យា
- ទាក់ទងជាមួយក្រសួងមុខងារសាធារណៈ និងអង្គភាពពាក់ព័ន្ធ
- រៀបចំលិខិតរដ្ឋបាល សម្រាប់គ្រប់គ្រងអាជីពមន្ត្រីរាជការ
- រៀបចំតួនាទីនិងវិភាជមុខងារមន្ត្រីរាជការតាមបណ្តាអង្គភាពក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- រៀបចំកម្មវិធីបណ្តុះបណ្តាលឱ្យស្របតាមគោលនយោបាយអភិវឌ្ឍធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ
- រៀបចំស្ថិតិនិងសម្រង់ព័ត៌មានមន្ត្រីរាជការ
- ពិនិត្យ វាយតម្លៃ និងផ្តល់យោបល់អំពីលក្ខណៈសម្បត្តិរបស់មន្ត្រីរាជការក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេចតែងតាំង និងដំឡើងឋានៈតួនាទី
- រៀបចំប្រឡងជ្រើសរើសក្របខ័ណ្ឌនិងប្រឡងប្តូរប្រភេទក្របខ័ណ្ឌ
- រៀបចំបែបបទដាក់ពិន្ទុ មូលវិចារណ៍ ក្នុងការដំឡើងថ្នាក់ ឋានន្តរស័ក្តិរបស់មន្ត្រីរាជការ
- រៀបចំរៀបចំវគ្គជូនមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ធ្វើរបាយការណ៍អំពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

មាត្រា ១១..


នាយកដ្ឋានផែនការនិងហិរញ្ញវត្ថុមានភារកិច្ចដូចតទៅ៖

- ចូលរួមរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍលើវិស័យប្រៃសណីយ៍ទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រក្រតីសិទ្ធិ
- រៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំ ប្រមូលផ្តុំ និងសម្របសម្រួលដំណាក់កាលថវិកាប្រើឱ្យរាល់ចំណាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ៥២

- រៀបចំគម្រោងវិនិយោគសាធារណៈរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- រៀបចំប្រព័ន្ធគ្រប់គ្រងគណនេយ្យរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- វិភាគហិរញ្ញវត្ថុជូនថ្នាក់ដឹកនាំ
- គ្រប់គ្រងបេឡា
- គ្រប់គ្រងការងារបូកសរុបស្ថិតិ
- តាមដាននិងសម្របសម្រួលការអនុវត្តថវិកា
- គ្រប់គ្រងនិងតាមដានចំណូល ចំណាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- រៀបចំនិងគ្រប់គ្រងការងារផែនការហិរញ្ញវត្ថុ សម្ភារៈបរិក្ខារ និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- គ្រប់គ្រងកត់ត្រា តាមដាន និងតឹងទារបំណុល
- បញ្ជីកាតណនីវេជ្ជទេយ្យចំណូល និងវេជ្ជទេយ្យបុរេប្រទាន
- រៀបចំលិខិតអាណាប័កផ្ទេរសិទ្ធិជូនមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍រាជធានីខេត្ត
- រៀបចំលើកសំណើសុំគោលការណ៍ធានាចំណាយ និងការទូទាត់
- គ្រប់គ្រងសន្និធិ និងរៀបចំគម្រោងបែងចែក
- រៀបចំគម្រោង ត្រួតពិនិត្យការងារសាងសង់ និងជួសជុលសំណង់គ្រប់ប្រភេទរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- បូកសរុបរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋាន អគ្គនាយកដ្ឋានរដ្ឋបាល និងក្រសួង ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក ទ្រព្យសម្បត្តិនិងសម្ភារៈក្នុងនាយកដ្ឋាន។

មាត្រា ១២..

នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិមានភារកិច្ចដូចតទៅ៖

- រៀបចំគម្រោងសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីដែលទាក់ទងនឹងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រក្រង់សិរិទ្យ
- សិក្សានិងស្រាវជ្រាវឯកសារដែលទាក់ទងនឹងអង្គការអន្តរជាតិលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រក្រង់សិរិទ្យ
- សហការ និងសម្របសម្រួលជាមួយនាយកដ្ឋានជំនាញក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងស្ថាប័នពាក់ព័ន្ធ លើការងារសហប្រតិបត្តិការអន្តរជាតិលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រក្រង់សិរិទ្យ
- សម្របសម្រួលការងារអន្តរជាតិរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងបណ្តាក្រសួង ស្ថាប័នជាតិ និងអន្តរជាតិទាំងក្នុងនិងក្រៅប្រទេស
- សម្របសម្រួលរៀបចំកិច្ចប្រជុំនិងជំនួបការងារជាមួយគណៈប្រតិភូនិងភ្ញៀវបរទេសជូនរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំ
- រៀបចំនិងសម្របសម្រួលដំណើរទស្សនកិច្ចក្រៅប្រទេសជូនរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ
- រៀបចំនិងសហការជាមួយអង្គការពាក់ព័ន្ធសម្រាប់កិច្ចប្រជុំអន្តរជាតិក្នុងប្រទេស 

- បំពេញមុខងារជាចំណុចទាក់ទងរាល់កិច្ចការអន្តរជាតិលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មានព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបស៊ីវិល
- រៀបចំ ពិនិត្យ តាមដាន និងផ្តល់យោបល់លើរាល់ឯកសារដែលទាក់ទងនឹងការងារសហប្រតិបត្តិការអន្តរជាតិ ជូនរដ្ឋមន្ត្រីពិនិត្យនិងសម្រេច
- ចូលរួមរាល់សកម្មភាពការងារដែលទាក់ទងនឹងអង្គការអន្តរជាតិលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបស៊ីវិល
- ចូលរួមរៀបចំព្រឹត្តិការណ៍អន្តរជាតិ រួមមាន កិច្ចប្រជុំ សិក្ខាសាលា សន្និសីទ មហាសន្និបាត និងពិព័រណ៍ ទាក់ទងនឹងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធាន វិសាលគមន៍ប្រៀបធៀបស៊ីវិល
- រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន រួមទាំងកិច្ចប្រជុំអន្តរជាតិ នៅក្នុងនិងក្រៅប្រទេស
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាន និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

មាត្រា ១៣.

នាយកដ្ឋាននីតិកម្មមានភារកិច្ចដូចតទៅ៖

- សិក្សាស្រាវជ្រាវ ចងក្រងអត្ថបទច្បាប់លិខិតបទដ្ឋានគតិយុត្តនិងបទប្បញ្ញត្តិទាក់ទងនឹងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបស៊ីវិល
- សម្របសម្រួលនិងចូលរួមជាមួយអង្គការពាក់ព័ន្ធ លើការងារកសាងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងគោលនយោបាយលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និង ព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបស៊ីវិល
- ពិនិត្យ ផ្តល់យោបល់ កែសម្រួលលើទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយ ដែលរៀបចំដោយអង្គការជំនាញ និងស្ថាប័នពាក់ព័ន្ធ
- សម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងអង្គការនានាពាក់ព័ន្ធនឹងការរៀបចំសេចក្តីព្រាងច្បាប់ និង លិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង
- បំពេញមុខងារជាចំណុចទាក់ទងរាល់ការងារនីតិកម្មរបស់ក្រសួង
- ចងក្រង បោះពុម្ព និងផ្សព្វផ្សាយឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង ជូនដល់អង្គការពាក់ព័ន្ធ
- រៀបចំវគ្គបណ្តុះបណ្តាលទាក់ទងទៅនឹងការងារនីតិកម្មលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបស៊ីវិល
- វាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាន និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

ជំពូកទី៥

អគ្គនាយកដ្ឋានប្រៃសណីយ៍

មាត្រា ១៤..

អគ្គនាយកដ្ឋានប្រៃសណីយ៍មានតួនាទីនិងភារកិច្ចដឹកនាំគ្រប់គ្រងនិងសម្របសម្រួលកិច្ចការរៀបចំគោលនយោបាយនិងកសាងផែនការយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍវិស័យប្រៃសណីយ៍ ធ្វើនិយ័តកម្មលើវិស័យប្រៃសណីយ៍ អភិវឌ្ឍធនាគារប្រៃសណីយ៍ និងសេវាប្រៃសណីយ៍ហិរញ្ញវត្ថុព្រមទាំងចូលរួមការងារកិច្ចសហប្រតិបត្តិការទ្វេភាគីអនុតំបន់ តំបន់ សកលលោក និងអង្គការអន្តរជាតិក្នុងវិស័យប្រៃសណីយ៍។

អគ្គនាយកដ្ឋានប្រៃសណីយ៍មាននាយកដ្ឋានចំនួន៣ (បី) ដែលមានភារកិច្ចដូចមានចែងក្នុងជំពូកនេះនិងអនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

មាត្រា១៥..

នាយកដ្ឋានគោលនយោបាយប្រៃសណីយ៍មានភារកិច្ចដូចតទៅ៖

- រៀបចំគោលនយោបាយនិងកសាងផែនការយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍវិស័យប្រៃសណីយ៍
- រៀបចំគោលនយោបាយកាតព្វកិច្ចសេវាសកលលើវិស័យប្រៃសណីយ៍
- រៀបចំគោលនយោបាយសម្រាប់ជំរុញការប្រកួតប្រជែងដោយស្របច្បាប់ និងការការពារផលប្រយោជន៍អ្នកប្រើប្រាស់សេវាប្រៃសណីយ៍
- រៀបចំសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងវិស័យប្រៃសណីយ៍
- សិក្សាស្រាវជ្រាវនិងរៀបចំកសាងស្តង់ដារកំណត់ទីតាំងបម្រើសេវាប្រៃសណីយ៍
- រៀបចំលេខកូដប្រៃសណីយ៍
- រៀបចំនិងផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធនឹងការផ្តល់ ការកែប្រែ ការបដិសេធ ការព្យួរ និងការដកហូតអាជ្ញាប័ណ្ណ លិខិតអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យប្រៃសណីយ៍
- ស្នើសុំថវិកាសម្រាប់បង់វិភាគទានសមាជិកភាព ជូនសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិកសហភាពប្រៃសណីយ៍សកល និងអង្គការអន្តរជាតិផ្សេងៗទៀត ព្រមទាំងតាមដានការអនុវត្តកាតព្វកិច្ចផ្សេងៗក្នុងនាមជាសមាជិកនៃបណ្តាអង្គការខាងលើនេះ
- ចូលរួមកិច្ចប្រជុំនានា សហការ សម្របសម្រួល និងផ្តល់មតិយោបល់បច្ចេកទេសការងារលើវិស័យប្រៃសណីយ៍ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី អនុតំបន់ តំបន់ សកលលោក និងអង្គការអន្តរជាតិ
- ចូលរួមសហការរៀបចំគោលនយោបាយនិងផែនការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ហ្វ្រេកង់ស៊ីឡូ
- បំពេញកម្រងសំណួរ ទាក់ទងនឹងវិស័យប្រៃសណីយ៍របស់សហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក សហភាពប្រៃសណីយ៍សកល និងអង្គការអន្តរជាតិផ្សេងៗទៀត
- ចូលរួមផ្តល់យោបល់ និងបំភ្លឺអំពីបទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តទាក់ទងនឹងវិស័យប្រៃសណីយ៍ក្នុងករណីមានវិវាទ
- រៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលទាក់ទងទៅនឹងវិស័យប្រៃសណីយ៍
- រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាន និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។ *AK*

មាត្រា១៦..

នាយកដ្ឋានគ្រប់គ្រងនិងនិយ័តកម្មប្រៃសណីយ៍ឯកជនមានភារកិច្ចដូចតទៅ៖

- ផ្តល់យោបល់លើការផ្តល់ការកែប្រែ ការបដិសេធ ការព្យួរ និងការដកហូត អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត បំពេញប្រតិបត្តិការលើវិស័យប្រៃសណីយ៍
- ធ្វើនិយ័តកម្មវិស័យប្រៃសណីយ៍ដើម្បីធានាការប្រកួតប្រជែងដោយស្របច្បាប់ និងការពារផលប្រយោជន៍ អ្នកប្រើប្រាស់លើវិស័យប្រៃសណីយ៍
- រៀបចំនិងគ្រប់គ្រងបញ្ជីនិងស្ថិតិអាជ្ញាប័ណ្ណលិខិតអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យប្រៃសណីយ៍
- កំណត់ថ្លៃដើមសេវាប្រៃសណីយ៍និងថ្លៃសេវាក្នុងការផ្លាស់ប្តូរកញ្ចប់ប្រៃសណីយ៍ក្នុងស្រុករវាងប្រតិបត្តិករ
- ចងក្រងព័ត៌មានពាក់ព័ន្ធថ្លៃសេវាប្រៃសណីយ៍
- តាមដាន ត្រួតពិនិត្យ និងចាត់វិធានការរាល់ការអនុវត្តដោយពិសេសនៃអាជ្ញាប័ណ្ណនិងលិខិតអនុញ្ញាត បំពេញប្រតិបត្តិការលើវិស័យប្រៃសណីយ៍ ឬបណ្តាប្រតិបត្តិករដែលពុំមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត
- រៀបចំនិងគ្រប់គ្រង មណ្ឌល ឬឃ្លាំងសម្រាប់ផ្លាស់ប្តូរកញ្ចប់ប្រៃសណីយ៍
- ទទួលនិងដោះស្រាយពាក្យបណ្តឹងលើវិស័យប្រៃសណីយ៍
- រៀបចំយន្តការសម្រាប់ដោះស្រាយវិវាទរវាងប្រតិបត្តិករនិងប្រតិបត្តិករ រវាងប្រតិបត្តិករនិងអតិថិជន
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាន និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

មាត្រា១៧..

នាយកដ្ឋានគ្រប់គ្រងសេវាប្រៃសណីយ៍ហិរញ្ញវត្ថុនិងកសិកម្មមានភារកិច្ចដូចតទៅ៖

- សិក្សា ស្រាវជ្រាវ អភិវឌ្ឍ និងធ្វើនវានុវត្តន៍សេវាប្រៃសណីយ៍ថ្មីៗ
- សម្របសម្រួលជាមួយក្រសួង ស្ថាប័នរដ្ឋក្នុងការស្នើសុំសេវាសាធារណៈ ឬការស្នើសុំលិខិតអនុញ្ញាតផ្សេងៗ តាមរយៈសេវាប្រៃសណីយ៍
- រៀបចំនិងគ្រប់គ្រងសេវាប្រៃសណីយ៍ហិរញ្ញវត្ថុ ការធានារ៉ាប់រងប្រៃសណីយ៍ ធនាគារប្រៃសណីយ៍ បញ្ញើ ប្រៃសណីយ៍ សេវាប្រៃសណីយ៍ហិរញ្ញវត្ថុតាមអេឡិកត្រូនិក និងកសិកម្មលើវិស័យប្រៃសណីយ៍
- អភិវឌ្ឍនិងជំរុញវិស័យសេវាប្រៃសណីយ៍ហិរញ្ញវត្ថុ
- អភិវឌ្ឍនិងជំរុញការដឹកជញ្ជូនទំនិញក្នុងនិងក្រៅប្រទេសសម្រាប់គាំទ្រសេវាកម្មពាណិជ្ជកម្មអេឡិកត្រូនិក
- រៀបចំនិងគ្រប់គ្រងមណ្ឌល ឬឃ្លាំងបញ្ជីសម្ភារៈទូទៅ
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាន និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

ជំពូកទី៦

អគ្គនាយកដ្ឋានទូរគមនាគមន៍

មាត្រា១៨..

អគ្គនាយកដ្ឋានទូរគមនាគមន៍ មានតួនាទីនិងភារកិច្ចដឹកនាំគ្រប់គ្រង និងសម្របសម្រួលកិច្ចការរៀបចំគោល នយោបាយ និងកសាងផែនការយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍវិស័យទូរគមនាគមន៍ បន្តពង្រឹង ពង្រីកការអភិវឌ្ឍហេដ្ឋារចនា

សម្ព័ន្ធទូរគមនាគមន៍ និងចូលរួមសហការលើការងារទូរគមនាគមន៍ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី អនុតំបន់ តំបន់ សកលលោក និងអង្គការអន្តរជាតិ។

អគ្គនាយកដ្ឋានទូរគមនាគមន៍មាននាយកដ្ឋានចំនួន២ (ពីរ) និងមជ្ឈមណ្ឌលចំនួន១ (មួយ) ដែលមាន ភារកិច្ចដូចមានចែងក្នុងជំពូកនេះ និងអនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

មាត្រា១៩..

នាយកដ្ឋានគោលនយោបាយទូរគមនាគមន៍មានភារកិច្ចដូចតទៅ៖

- រៀបចំគោលនយោបាយនិងកសាងផែនការយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍវិស័យទូរគមនាគមន៍
- រៀបចំនិងតាមដានការអនុវត្តគោលនយោបាយសម្រាប់ការប្រើប្រាស់កាតព្វកិច្ចសេវាសកលក្នុងវិស័យ ទូរគមនាគមន៍ ព្រមទាំងគោលនយោបាយជាតិសម្រាប់អ៊ីនធឺណិតល្បឿនលឿន
- ចូលរួមសហការរៀបចំគោលនយោបាយនិងផែនការអភិវឌ្ឍវិស័យប្រៃសណីយ៍ បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ហ្វ្រេកង់ស៊ីវិល
- រៀបចំនិងតាមដានការអនុវត្តគោលនយោបាយផែនការជាតិប្លង់លេខទូរស័ព្ទ
- រៀបចំសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តសម្រាប់វិស័យទូរគមនាគមន៍
- ពិនិត្យរបាយការណ៍លើគោលការណ៍ផ្តល់ ព្យួរ ផ្ទេរ កែប្រែ ឬដកហូតលិខិតអនុញ្ញាតវិញ្ញាបនបត្រ ឬអាជ្ញាប័ណ្ណ លើវិស័យទូរគមនាគមន៍ពិនិយ័តករទូរគមនាគមន៍កម្ពុជា ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិត បទដ្ឋានគតិយុត្តផ្សេងទៀត និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ
- ចូលរួមកិច្ចប្រជុំនានា សហការ សម្របសម្រួល និងផ្តល់មតិយោបល់បច្ចេកទេសការងារលើវិស័យ ទូរគមនាគមន៍ ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការទ្វេភាគី អនុតំបន់ តំបន់ សកលលោក និងអង្គការអន្តរជាតិ
- ស្នើសុំថវិកាសម្រាប់បង់វិភាគទានសមាជិកភាពជូនសហភាពទូរគមនាគមន៍អន្តរជាតិ សហគមន៍ ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក អាស៊ាន និងអង្គការអន្តរជាតិផ្សេងទៀត ព្រមទាំងតាមដានការអនុវត្ត កាតព្វកិច្ចផ្សេងៗក្នុងនាមជាសមាជិកនៃបណ្តាអង្គការខាងលើនេះ
- បំពេញកម្រងសំណួរទាក់ទងនឹងវិស័យទូរគមនាគមន៍របស់សហភាពទូរគមនាគមន៍អន្តរជាតិ សហគមន៍ ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក អាស៊ាន និងអង្គការអន្តរជាតិផ្សេងទៀត
- រៀបចំសិក្ខាសាលានិងវគ្គបណ្តុះបណ្តាលទាក់ទងទៅនឹងវិស័យទូរគមនាគមន៍
- រៀបចំ ផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

មាត្រា២០..

នាយកដ្ឋានគោលនយោបាយផ្កាយរណបមានភារកិច្ចដូចតទៅ៖

- រៀបចំគោលនយោបាយនិងកសាងផែនការយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍវិស័យផ្កាយរណប
- ផ្តល់យោបល់និងតាមដានការអនុវត្តគោលនយោបាយសម្រាប់ការជំរុញការប្រកួតប្រជែង និងការការពារ អ្នកប្រើប្រាស់លើវិស័យផ្កាយរណបដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ
- សហការសម្របសម្រួលជាមួយអង្គការពាក់ព័ន្ធ ក្នុងការអនុវត្តនូវភារកិច្ចស្របតាមច្បាប់ស្តីពីទូរគមនាគមន៍
- ចូលរួមសហការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ហ្វ្រេកង់ស៊ីវិល
- រៀបចំសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តលើវិស័យផ្កាយរណប
- រៀបចំបទប្បញ្ញត្តិ លក្ខខណ្ឌ នីតិវិធីពាក់ព័ន្ធនឹងការប្រើប្រាស់ផ្កាយរណប ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ
- រៀបចំ គ្រប់គ្រង តាមដាន ត្រួតពិនិត្យ វាយតម្លៃ កំណត់ថ្លៃ និងរៀបចំនីតិវិធីក្នុងការដាក់ឱ្យដំណើរការ ផ្កាយរណបឱ្យសមស្របតាមការកំណត់ច្រើនរបស់សេដ្ឋកិច្ចជាតិ
- ចូលរួមកិច្ចប្រជុំនានា សហការ សម្របសម្រួលនិងផ្តល់មតិយោបល់បច្ចេកទេសការងារលើវិស័យផ្កាយរណប ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី អនុតំបន់ តំបន់ សកលលោក និងអង្គការអន្តរជាតិ

- រៀបចំសិក្ខាសាលានិងវគ្គបណ្តុះបណ្តាលទាក់ទងទៅនឹងវិស័យផ្កាយរណប
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

មាត្រា ២១..

មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យាមានភារកិច្ចដូចតទៅ៖

- ចូលរួមសហការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិសម្រាប់អភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានព្រមទាំងធនធានវិសាលគមន៍ប្រកាន់សិទ្ធិ
- ពិនិត្យ សិក្សា និងវិភាគលើទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យាដើម្បីជាមូលដ្ឋានសម្រួលដល់ការកំណត់ពន្ធ និងអាករ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀតដែលកំណត់ដោយច្បាប់ប្រៃសណីយ៍ និងដល់ការព្យាករណ៍ប្រភពចំណូលនិងសក្តានុពលសេដ្ឋកិច្ចវិស័យទូរគមនាគមន៍
- គ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ ព័ត៌មានវិទ្យាគ្រប់ប្រភេទ និងសេវាថ្មីៗបន្ថែមទៀត ស្របតាមការវិវត្តនៃបច្ចេកវិទ្យាថ្មីៗ
- គ្រប់គ្រងនិងអភិវឌ្ឍកម្មវិធីសុហ្វវែរសម្រាប់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ
- ប្រមូលទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា និងសេវាថ្មីៗបន្ថែមទៀតពាក់ព័ន្ធនឹងប្រតិបត្តិការទូរគមនាគមន៍ តាមរយៈការតភ្ជាប់បណ្តាញផ្ទាល់ ឬតាមមធ្យោបាយបច្ចេកទេសសមស្របផ្សេងទៀតជាមួយប្រតិបត្តិករ ឬបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍
- គ្រប់គ្រងនិងជំរុញការតភ្ជាប់បណ្តាញរវាងប្រតិបត្តិករ ឬបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ ជាមួយមជ្ឈមណ្ឌលនេះ ដើម្បីសម្រួលចរាចរទិន្នន័យឆ្លងប្រព័ន្ធរវាងប្រតិបត្តិករ ឬបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍
- ធានាសុក្រឹតភាព សុវត្ថិភាព និងសន្តិសុខចំពោះទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា ទាំងឡាយដែលបានប្រមូលពីប្រតិបត្តិករ ឬបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍
- រាយការណ៍ជាប្រចាំអំពីវឌ្ឍនភាពនិងបច្ចុប្បន្នភាពទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យាជូនថ្នាក់ដឹកនាំ
- ផ្តាច់ចរាចរទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យាខុសច្បាប់ ស្របតាមការណែនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់មជ្ឈមណ្ឌល
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាស និង ប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងមជ្ឈមណ្ឌល។

ជំពូកទី៧

អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

មាត្រា ២២..

អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន មានតួនាទីនិងភារកិច្ចដឹកនាំគ្រប់គ្រងនិងសម្របសម្រួលកិច្ចការរៀបចំអនុវត្ត និងតាមដានគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាពអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងចូលរួមសហការលើការងារបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីអនុតំបន់ តំបន់ សកលលោក និងអង្គការអន្តរជាតិព្រមទាំងកំណត់ស្តង់ដារកម្មវិធីកុំព្យូទ័រនិងសន្តិសុខព័ត៌មានលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន មាននាយកដ្ឋានចំនួន៧ (ប្រាំពីរ) ដែលមានភារកិច្ចដូចមាន ចែងក្នុងជំពូកនេះ និងអនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

មាត្រា ២៣.

នាយកដ្ឋានរដ្ឋាភិបាលអេឡិចត្រូនិកមានភារកិច្ចដូចតទៅ៖

- គ្រប់គ្រងនិងអភិវឌ្ឍប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក
- រៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មាននានានិងគេហទំព័ររបស់ក្រសួង
- ផ្តួចផ្តើមគំនិតអភិវឌ្ឍកម្មវិធីកុំព្យូទ័រសម្រាប់ប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក
- កំណត់ស្តង់ដារកម្មវិធីកុំព្យូទ័រនិងប្រព័ន្ធកុំព្យូទ័រសម្រាប់ប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក
- បង្កើតនិងរៀបចំឱ្យមានមាតិកាព័ត៌មានគំរូជាភាសាខ្មែរក្នុងរដ្ឋាភិបាលអេឡិចត្រូនិក ដោយប្រើប្រាស់ពុម្ព អក្សរខ្មែរយូនីកូដ
- ជំរុញឱ្យមានការបង្កើតគេហទំព័រនិងការប្រើប្រាស់សារអេឡិចត្រូនិក ជាភាសាខ្មែរជាចម្បងនៅតាម ក្រសួង ស្ថាប័ន
- ផ្តល់ប្រឹក្សាដល់គ្រប់ក្រសួង ស្ថាប័នក្នុងការស្ថាបនាប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក
- សហការជាមួយក្រសួង ស្ថាប័នផ្សេងៗក្នុងការអភិវឌ្ឍប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក
- រៀបចំ ផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាន និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

មាត្រា ២៤.

នាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានមានភារកិច្ចដូចតទៅ៖

- រៀបចំសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសម្រាប់ រយៈពេលខ្លី មធ្យម និងវែង ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដែគូអភិវឌ្ឍ និងវិស័យឯកជន
- ពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់រយៈពេលខ្លី មធ្យម និងវែង
- ចូលរួមសហការរៀបចំគោលនយោបាយនិងផែនការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ធនធានវិសាលគមន៍ហ្វូតូស៊ីឡូ
- រៀបចំសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តសម្រាប់វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- រៀបចំយុទ្ធសាស្ត្រនិងផែនការសកម្មភាពនានាសម្រាប់អភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- សិក្សានិងវាយតម្លៃលើយុទ្ធសាស្ត្រនិងផែនការសកម្មភាពនានាសម្រាប់អភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
- ចូលរួមសហការលើការងារបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី អនុតំបន់តំបន់ សកលលោក និងអង្គការអន្តរជាតិ
- ប្រមូលនិងរៀបចំចងក្រងទិន្នន័យទាំងឡាយទាក់ទងនឹងការអភិវឌ្ឍវិស័យបច្ចេកវិទ្យានិងព័ត៌មាន
- ផ្សព្វផ្សាយនិងជំរុញការអភិវឌ្ឍគោលនយោបាយជាតិ យុទ្ធសាស្ត្រ និងផែនការសកម្មភាពស្តីពីការអភិវឌ្ឍ វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន *AK 92*

- ផ្តល់សេវាពិគ្រោះយោបល់លើការរៀបចំគោលនយោបាយជាតិ យុទ្ធសាស្ត្រ និងផែនការបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន
- រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាស និង ប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

មាត្រា ២៥..

នាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិនិងគ្រប់គ្រងប្រព័ន្ធវីដេអូនៃសន្និសីទរបស់រាជរដ្ឋាភិបាល មានភារកិច្ចដូចតទៅ៖

- គ្រប់គ្រងប្រព័ន្ធវីដេអូនៃសន្និសីទរបស់រាជរដ្ឋាភិបាល
- អភិវឌ្ឍ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិនិងប្រព័ន្ធវីដេអូនៃសន្និសីទរបស់រាជរដ្ឋាភិបាល
- ផ្សព្វផ្សាយនិងជំរុញឱ្យមានការចូលរួមចំណែកនិងការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិនិងប្រព័ន្ធវីដេអូនៃ សន្និសីទរបស់រាជរដ្ឋាភិបាល
- សម្របសម្រួលការងារបច្ចេកទេសជាមួយក្រសួង ស្ថាប័ន លើការតភ្ជាប់បណ្តាញ ការប្រើប្រាស់ សេវាអ៊ិនធឺណិតនិងការប្រើប្រាស់ប្រព័ន្ធវីដេអូនៃសន្និសីទរបស់រាជរដ្ឋាភិបាល
- សម្របសម្រួលកិច្ចសហការជាមួយវិស័យឯកជននិងដៃគូអភិវឌ្ឍនានា
- គ្រប់គ្រងមជ្ឈមណ្ឌលប្រតិបត្តិការបណ្តាញ មជ្ឈមណ្ឌលទិន្នន័យបណ្តាញ និងមជ្ឈមណ្ឌលគាំទ្របច្ចេកទេស បណ្តាញ
- រៀបចំផ្តល់សេវាបច្ចេកទេសពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានជាតិ និងប្រព័ន្ធវីដេអូនៃសន្និសីទរបស់ រាជរដ្ឋាភិបាល
- ផ្តល់សេវាពិគ្រោះយោបល់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

មាត្រា ២៦..

នាយកដ្ឋានកម្មវិធីកុំព្យូទ័រនិងមាតិកាព័ត៌មានមានភារកិច្ចដូចតទៅ៖

- ជំរុញនិងគ្រប់គ្រងការបង្កើតកម្មវិធីកុំព្យូទ័រនិងមាតិកាព័ត៌មាន
- ជំរុញនិងគ្រប់គ្រងឧស្សាហកម្មកម្មវិធីកុំព្យូទ័រ
- កំណត់ស្តង់ដារទម្រង់អក្សរខ្មែរយុទ្ធសាស្ត្រនិងការចុច
- រៀបចំឱ្យមានស្តង់ដារកម្មវិធីកុំព្យូទ័រ
- រៀបចំបែបបទផ្តល់អាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រ
- ផ្តល់សេវាប្រឹក្សាបច្ចេកទេសផ្នែកកម្មវិធីកុំព្យូទ័រនិងមាតិកាព័ត៌មាន
- ធ្វើការត្រួតពិនិត្យកម្មវិធីកុំព្យូទ័រ និងមាតិកាព័ត៌មានតាមបណ្តាក្រសួង ស្ថាប័ន សង្គមស៊ីវិលនិងក្រុមហ៊ុន
- ចេញវិញ្ញាបនបត្រទទួលស្គាល់គុណភាពកម្មវិធីកុំព្យូទ័រ និងមាតិកាព័ត៌មាន
- ផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់កម្មវិធីកុំព្យូទ័រនិងមាតិកាព័ត៌មាន
- អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់និងកម្មវិធីកុំព្យូទ័រ *AK*

- ចេញលិខិតបញ្ជាក់ លិខិតសរសើរអំពីគុណភាពកម្មវិធីកុំព្យូទ័រ និងមាតិកាព័ត៌មាន ដល់បណ្តាក្រុមហ៊ុន អង្គការដែលអនុវត្តបានតាមកម្រិតស្តង់ដារជាតិនិងអន្តរជាតិ
- ផ្សព្វផ្សាយនិងពង្រឹងកម្មសិទ្ធិបញ្ញាលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

មាត្រា២៧.

នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានមានភារកិច្ចដូចតទៅ៖

- សិក្សានិងរៀបចំនិយាម គោលនយោបាយ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសន្តិសុខបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន
- បង្កើតប្រព័ន្ធជូនដំណឹងជាមុនពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធគន្លឹះសាធារណៈនិងមជ្ឈមណ្ឌលជាតិទទួលបន្ទុកការងារសន្តិសុខបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន
- ចូលរួមរៀបចំ និងគ្រប់គ្រងប្រព័ន្ធសន្តិសុខព័ត៌មាន និងសុវត្ថិភាព បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ដើរតួនាទីជាអង្គការជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយក្រុមការងារសន្តិសុខនានានៅក្នុងប្រទេស ក្នុងតំបន់ ក៏ដូចជានៅជុំវិញសកលលោក
- ប្រមូល តាមដាន សិក្សាស្រាវជ្រាវ និងចូលរួមទប់ស្កាត់បទល្មើសតំរាមកំហែងគ្រប់ប្រភេទតាមបណ្តាញ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- រៀបចំចេញវិញ្ញាបនបត្រទទួលស្គាល់កម្រិតនិយាម សន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ធ្វើការត្រួតពិនិត្យទៅលើវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅតាមក្រសួង ស្ថាប័នរដ្ឋនិង វិស័យឯកជន
- សហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងអន្តរជាតិ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
- ផ្តល់ការប្រឹក្សាយោបល់លើវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- រៀបចំបណ្តុះបណ្តាល ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន ទៅដល់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន
- រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

មាត្រា២៨.

នាយកដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានមានភារកិច្ចដូចតទៅ៖

- គ្រប់គ្រងអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ជំរុញអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- សហការនិងរៀបចំផ្តល់លិខិតអនុញ្ញាត លើការរៀបចំពិពណ៌
- សហការនិងរៀបចំផ្តល់អាជ្ញាប័ណ្ណ ជំនួញឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ជំរុញអភិវឌ្ឍនិងគ្រប់គ្រងស្ថានឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន *Ab GP*

- ជំរុញរៀបចំផ្សព្វផ្សាយ គ្រប់គ្រងពិព័រណ៍ពាណិជ្ជកម្ម និងដំណើរការទេស្យនកិច្ចបង្ហាញពីមុខរបរឧស្សាហកម្ម បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- លើកកម្ពស់តួនាទី និងភាពចាំបាច់របស់ឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ
- ទាក់ទាញការវិនិយោគ លើការវិនិយោគ និងស្រាវជ្រាវបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ផ្តល់ប្រឹក្សាដល់គ្រប់ស្ថាប័នពាក់ព័ន្ធ លើការងារទាក់ទងនឹងឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
- បង្កើតយន្តការតាមដាន និងវាយតម្លៃ ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- កែលម្អ ស្ថិតិវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឱ្យស្របទៅតាមនិយាមអន្តរជាតិ
- រៀបចំ ផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

មាត្រា ២៩.

នាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសម្រាប់ជនបទមានភារកិច្ចដូចតទៅ៖

- សហការរៀបចំគោលនយោបាយ និងអនុវត្តកាតព្វកិច្ចសេវាសកល
- រៀបចំនិងអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសម្រាប់ជនបទស្រ្តីយុវជនកុមារនិងជនពិការ
- សហការជាមួយដៃគូអភិវឌ្ឍន៍និងវិស័យឯកជន ដើម្បីអនុវត្តកម្មវិធីកាតព្វកិច្ចសេវាសកលនិងការបន្ថយ គម្លាតឌីជីថល
- រៀបចំនិងអភិវឌ្ឍមតិកាបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសម្រាប់ជនបទស្រ្តីយុវជនកុមារនិងជនពិការ
- ផ្សព្វផ្សាយឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានជូនប្រជាជននៅជនបទ
- ទទួលជំនួយកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ដៃគូអភិវឌ្ឍ លើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់ជនបទ
- រៀបចំបណ្តុះបណ្តាលប្រជាជននៅជនបទ អំពីវិធីសាស្ត្រថ្មីៗក្នុងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និង ព័ត៌មានប្រកបដោយប្រសិទ្ធភាព
- រៀបចំនិងចងក្រងទិន្នន័យសេវាសកល
- រៀបចំផែនការសកម្មភាព និងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

ជំពូកទី៨

អគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ប្រែកម្រិតសិទ្ធិ

មាត្រា ៣០.

អគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ប្រែកម្រិតសិទ្ធិ មានតួនាទីនិងភារកិច្ចដឹកនាំគ្រប់គ្រងនិងសម្របសម្រួល កិច្ចការរៀបចំគោលនយោបាយ ផែនការជាតិវិសាលគមន៍ប្រែកម្រិតសិទ្ធិ គ្រប់គ្រង និងបែងចែកធនធានវិសាលគមន៍ ប្រែកម្រិតសិទ្ធិ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនិងចូលរួមសហការលើការងារធនធានវិសាលគមន៍ ប្រែកម្រិតសិទ្ធិក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី អនុតំបន់ តំបន់ សកលលោក និងអង្គការអន្តរជាតិ។

អគ្គនាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ប្រែកម្រិតសិទ្ធិមាននាយកដ្ឋានចំនួន៣(បី)ដែលមានភារកិច្ចដូច មានចែងក្នុងជំពូកនេះ និងអនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។


មាត្រា៣១..

នាយកដ្ឋានគោលនយោបាយ និងផែនការវិសាលគមន៍ហ្វ្រែកង់ស៊ីវិលមានភារកិច្ចដូចតទៅ៖

- រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍវិស័យវិសាលគមន៍ហ្វ្រែកង់ស៊ីវិលការបែងចែកតារាងហ្វ្រែកង់ស៊ីវិលការប្រើប្រាស់បន្ទាត់ហ្វ្រែកង់ស៊ីវិលដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ
- ចូលរួមសហការរៀបចំគោលនយោបាយនិងផែនការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- រៀបចំនិងតាមដានការអនុវត្តគោលនយោបាយសម្រាប់ធនធានវិសាលគមន៍ហ្វ្រែកង់ស៊ីវិលរបស់ជាតិ
- ផ្តល់យោបល់និងតាមដានការអនុវត្តគោលនយោបាយសម្រាប់ជំរុញការប្រកួតប្រជែង និងការការពារអ្នកប្រើប្រាស់ធនធានវិសាលគមន៍ហ្វ្រែកង់ស៊ីវិល
- រៀបចំសេចក្តីព្រាងច្បាប់និងលិខិតបញ្ជាផ្ទៃក្នុងសម្រាប់ការអភិវឌ្ឍវិស័យវិសាលគមន៍ហ្វ្រែកង់ស៊ីវិល
- រៀបចំផែនការជាតិគ្រប់គ្រងធនធានវិសាលគមន៍ហ្វ្រែកង់ស៊ីវិលដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ
- កត់ត្រាទិន្នន័យហ្វ្រែកង់ស៊ីវិលនិងការប្រើប្រាស់បន្ទាត់ហ្វ្រែកង់ស៊ីវិលស្របតាមបទប្បញ្ញត្តិជាធរមាន
- ធានាថាការប្រើប្រាស់ធនធានវិសាលគមន៍ហ្វ្រែកង់ស៊ីវិលសមស្របមានប្រសិទ្ធភាពមិនលម្អៀងនិងសន្សំសំចៃ
- សហការជាមួយនិយ័តករទូរគមនាគមន៍កម្ពុជាក្នុងការចេញប្រកាសពាក់ព័ន្ធមាត្រា៥៦ចំណុច“ច”នៃច្បាប់ស្តីពីទូរគមនាគមន៍
- សហការសម្របសម្រួលជាមួយនិយ័តករទូរគមនាគមន៍កម្ពុជា ក្នុងការអនុវត្តតួនាទីភារកិច្ចស្របតាមច្បាប់ស្តីពីទូរគមនាគមន៍
- ចូលរួមកិច្ចប្រជុំនានា សហការ សម្របសម្រួលនិងផ្តល់មតិយោបល់បច្ចេកទេសការងារលើវិស័យធនធានវិសាលគមន៍ហ្វ្រែកង់ស៊ីវិល ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការទ្វេភាគី អនុតំបន់ តំបន់ សកលលោក និងអង្គការអន្តរជាតិ
- សហការជាមួយអន្តរជាតិពាក់ព័ន្ធនឹងធនធានវិសាលគមន៍ហ្វ្រែកង់ស៊ីវិល ធ្វើផែនការបែងចែកសម្របសម្រួលត្រួតពិនិត្យតាមដានការប្រើប្រាស់ធនធានវិសាលគមន៍ហ្វ្រែកង់ស៊ីវិល
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

មាត្រា៣២..

នាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធហ្វ្រែកង់ស៊ីវិលមានភារកិច្ចដូចតទៅ៖

- សហការជាមួយក្រសួង ស្ថាប័ន និង/ឬ អង្គការពាក់ព័ន្ធដើម្បី ត្រួតពិនិត្យនិងសម្របសម្រួលការប្រើប្រាស់ធនធានវិសាលគមន៍ហ្វ្រែកង់ស៊ីវិល និងដោះស្រាយការឆ្លងរំខានវិសាលគមន៍ហ្វ្រែកង់ស៊ីវិលនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងជាមួយប្រទេសជិតខាង
- រៀបចំវិធានការទប់ស្កាត់ការឆ្លងរំខានការទទួលស៊ីញ៉ាល់ហ្វ្រែកង់ស៊ីវិលទូទាំងប្រទេសដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ
- សម្របសម្រួល ទប់ស្កាត់ និងដោះស្រាយការឆ្លងរំខានហ្វ្រែកង់ស៊ីវិលទូទាំងប្រទេសព្រមទាំងសហការ ជាមួយបណ្តាប្រទេសជិតខាងដើម្បីទប់ស្កាត់ការឆ្លងរំខាន
- ពិនិត្យលើរបាយការណ៍ត្រួតពិនិត្យស្ថានីយ៍វិទ្យុគមនាគមន៍និងរបាយការណ៍ការឆ្លងរំខានវិសាលគមន៍ហ្វ្រែកង់ស៊ីវិលនិងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ 

- គ្រប់គ្រងនិងរៀបចំមជ្ឈមណ្ឌលគ្រប់គ្រង ត្រួតពិនិត្យធនធានវិសាលគមន៍ប្រៀបធៀបសិទ្ធិជាតិ ព្រមទាំងគ្រប់គ្រង ថែទាំ គ្រឿងសម្ភារៈ ឧបករណ៍ បរិក្ខារត្រួតពិនិត្យធនធានវិសាលគមន៍ប្រៀបធៀបសិទ្ធិ ដើម្បីធានាប្រសិទ្ធភាពប្រើប្រាស់ប្រៀបធៀបសិទ្ធិ
- រៀបចំគ្រប់គ្រងមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្ត ដើម្បីបញ្ជាក់ភាពត្រឹមត្រូវនៃយថាប្រភេទរបស់គ្រឿងសម្ភារៈ បរិក្ខារទូរគមនាគមន៍និងវិទ្យុគមនាគមន៍ ដោយបិទស្លាកសម្គាល់លើផលិតផលគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍និងវិទ្យុគមនាគមន៍អនុលោមតាមបទដ្ឋានកំណត់ក្នុងព្រះរាជាណាចក្រកម្ពុជា
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

មាត្រា ៣៣.-

នាយកដ្ឋានគ្រប់គ្រងធនធានវិសាលគមន៍ប្រៀបធៀបសិទ្ធិមានភារកិច្ចដូចតទៅ៖

- គ្រប់គ្រងធនធានវិសាលគមន៍ប្រៀបធៀបសិទ្ធិនិងរៀបចំបទប្បញ្ញត្តិលក្ខខណ្ឌនីតិវិធីពាក់ព័ន្ធទាំងឡាយសម្រាប់ការចុះបញ្ជីប្រើប្រាស់ប្រៀបធៀបសិទ្ធិ ឬអាជ្ញាប័ណ្ណប្រៀបធៀបសិទ្ធិ ស្របតាមគោលនយោបាយនិងក្របខ័ណ្ឌគតិយុត្តនៃវិសាលគមន៍ប្រៀបធៀបសិទ្ធិនិងបទដ្ឋានគតិយុត្តផ្សេងទៀត
- សិក្សានិងវាយតម្លៃនិយ័តកម្មពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានវិសាលគមន៍ប្រៀបធៀបសិទ្ធិ
- រៀបចំគ្រប់គ្រងតាមដានត្រួតពិនិត្យវាយតម្លៃកំណត់ថ្លៃនិងរៀបចំនីតិវិធីក្នុងការដេញថ្លៃបន្ទាបប្រៀបធៀបសិទ្ធិស្របតាមការកំណត់របស់សេដ្ឋកិច្ចជាតិ ដោយសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ពិនិត្យនិងផ្តល់អនុសាសន៍ជូនថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើការស្នើសុំរបស់និយ័តករទូរគមនាគមន៍កម្ពុជា ក្នុងការផ្តល់គោលការណ៍អនុញ្ញាតផ្តល់ព្យួរផ្ទៃកែប្រែឬដកហូតអាជ្ញាប័ណ្ណប្រៀបធៀបសិទ្ធិ
- ពិនិត្យលើរបាយការណ៍លើសំណុំឯកសារស្នើសុំលិខិតអនុញ្ញាតនាំចូល លក់ ជួសជុលបរិក្ខារវិទ្យុគមនាគមន៍ វិញ្ញាបនបត្រ ការទទួលស្គាល់គុណវុឌ្ឍិជាភ្នាក់ងារនាំចូល ផ្គត់ផ្គង់ និងចែកចាយ គ្រឿងសម្ភារៈបរិក្ខារវិទ្យុគមនាគមន៍ និងវិញ្ញាបនបត្រទទួលស្គាល់យថាប្រភេទគ្រឿងសម្ភារៈបរិក្ខារវិទ្យុគមនាគមន៍ចេញលិខិតបញ្ជាក់ការយល់ព្រមចេញសារណាការនៃការងារនិងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ
- ត្រួតពិនិត្យការចេញអាជ្ញាប័ណ្ណប្រៀបធៀបសិទ្ធិ ចេញបទប្បញ្ញត្តិបន្ថែមពាក់ព័ន្ធនឹងការទូទាត់កម្រៃពីអ្នកទទួលអាជ្ញាប័ណ្ណចំពោះអ្នកប្រើប្រាស់ប្រៀបធៀបសិទ្ធិ
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

**ជំពូកទី៩
អគ្គាធិការដ្ឋាន**

មាត្រា ៣៤.-

អគ្គាធិការដ្ឋានមានតួនាទីនិងភារកិច្ចដឹកនាំគ្រប់គ្រងនិងសម្របសម្រួលការងារអធិការកិច្ចជាប្រចាំលើការងារបច្ចេកទេសការងាររដ្ឋបាលនិងហិរញ្ញវត្ថុ។

អគ្គាធិការដ្ឋានមាននាយកដ្ឋានចំនួន៣(បី)ដែលមានភារកិច្ចដូចមានចែងក្នុងជំពូកនេះនិងអនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។

មាត្រា ៣៥..

នាយកដ្ឋានអធិការកិច្ចរដ្ឋបាលនិងទទួលពាក្យបណ្តឹងមានភារកិច្ចដូចតទៅ៖

- ធ្វើអធិការកិច្ចលើការអនុវត្តគោលការណ៍ គោលនយោបាយ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស សេចក្តីសម្រេច សារាចរ សេចក្តីណែនាំ បទបញ្ជា កិច្ចព្រមព្រៀង និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដែល ទាក់ទងទៅនឹងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំង ធនធានវិសាលគមន៍ហ្វ្រេកង់ស៊ីវិល
- ធ្វើអធិការកិច្ចទូទៅលើដំណើរការរដ្ឋបាលរបស់ក្រសួង អង្គភាពក្រោមឱវាទ និងដំណើរការរដ្ឋបាលថ្នាក់ ក្រោមជាតិលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានព្រមទាំង ធនធានវិសាលគមន៍ហ្វ្រេកង់ស៊ីវិល
- តាមដាននិងពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងមន្ត្រីដែលកំពុងគ្រប់គ្រង លើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានព្រមទាំងធនធានវិសាល គមន៍ហ្វ្រេកង់ស៊ីវិលឱ្យទទួលខុសត្រូវតាមវិន័យរដ្ឋបាល និងវិធានការតុលាការ
- ទទួល និងពិនិត្យរាល់លិខិតស្នាមដែលទាក់ទងទៅនឹងបណ្តឹងតវ៉ារួចលើកមតិជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេច
- ត្រួតពិនិត្យពាក្យបណ្តឹងតវ៉ា និងបរិហាររបស់ប្រជាពលរដ្ឋ សង្គមស៊ីវិលដែលទាក់ទងទៅនឹងដំណើរការ រដ្ឋបាលលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធាន វិសាលគមន៍ហ្វ្រេកង់ស៊ីវិល
- គ្រប់គ្រង ចរាចរឯកសារ និងលិខិតរដ្ឋបាលផ្សេងៗរបស់អគ្គាធិការដ្ឋាន
- រក្សាភាពសម្ងាត់នៃព័ត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងការងារអធិការកិច្ច
- សម្របសម្រួលរាល់សកម្មភាពរបស់នាយកដ្ឋាននិងអគ្គាធិការដ្ឋាន
- ចូលរួមសហការរៀបចំផែនការ និងប្រតិទិនការងាររបស់នាយកដ្ឋាននិងអគ្គាធិការដ្ឋាន
- រាយការណ៍និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ព្រមទាំងស្នើសុំអនុសាសន៍ណែនាំ
- សរុបរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាន និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

មាត្រា ៣៦..

នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុមានភារកិច្ចដូចតទៅ៖

- ធ្វើអធិការកិច្ចរាល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់អង្គភាពសាធារណៈ សហគ្រាសសាធារណៈ និងក្រុមហ៊ុន ឯកជននានាដែលផ្តល់សេវាប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំង ធនធានវិសាលគមន៍ហ្វ្រេកង់ស៊ីវិល
- ធ្វើអធិការកិច្ចលើការអនុវត្តកម្រៃសេវារបស់អង្គភាពសាធារណៈ សហគ្រាសសាធារណៈ និងក្រុមហ៊ុន ឯកជននានាដែលផ្តល់សេវាប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំង ធនធានវិសាលគមន៍ហ្វ្រេកង់ស៊ីវិល
- ធ្វើអធិការកិច្ចរាល់ប្រតិបត្តិការហិរញ្ញវត្ថុក្រោមគម្រោងជំនួយរបស់បរទេសថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងគម្រោងឥណទានដែលផ្តល់សម្រាប់វិនិយោគលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ហ្វ្រេកង់ស៊ីវិល *Ab*

- ត្រួតពិនិត្យពាក្យបណ្តឹងតវ៉ា និងបណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ សង្គមស៊ីវិលនិងមជ្ឈដ្ឋាននានាដែលទាក់ទងទៅនឹងប្រតិបត្តិការហិរញ្ញវត្ថុលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបសិទ្ធិ
- ស្រាវជ្រាវ ស៊ើបអង្កេត សាកសួរព័ត៌មាន ប្រមូលឯកសារ និងចូលរួមសហការធ្វើអធិការកិច្ចលើរូបវន្តបុគ្គលនិងនីតិបុគ្គលដែលទាក់ទងទៅនឹងប្រតិបត្តិការហិរញ្ញវត្ថុលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបសិទ្ធិ
- ជំរុញការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធរបស់អង្គការសាធារណៈ សហគ្រាសសាធារណៈ និងក្រុមហ៊ុនឯកជននានាដែលផ្តល់សេវាប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ប្រកបដោយប្រសិទ្ធភាពនិងគណនេយ្យភាព ដើម្បីធានាការបង់ចំណូលចូលថវិកាជាតិឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា
- ចាត់វិធានការដាក់ស្នែងស្របតាមច្បាប់និងបទប្បញ្ញត្តិផ្សេងៗទៀតជាធរមាន ក្នុងករណីពុំបំពេញកាតព្វកិច្ច ឬមានបទល្មើសពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុ
- សហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងកិច្ចការអធិការកិច្ចហិរញ្ញវត្ថុ លើការទូទាត់សេវាអន្តរជាតិលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបសិទ្ធិ
- រាយការណ៍និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ព្រមទាំងស្នើសុំអនុសាសន៍ណែនាំ
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាន និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

មាត្រា ៣៧.-

នាយកដ្ឋានអធិការកិច្ចបច្ចេកទេសមានភារកិច្ចដូចតទៅ៖

- ធ្វើអធិការកិច្ចបច្ចេកទេសលើសម្ភារៈបរិក្ខារ បំបែកភណ្ឌស្ថានីយ៍ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបសិទ្ធិ
- ស្រាវជ្រាវ អង្កេត តាមដាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបសិទ្ធិ
- តាមដាននិងពង្រឹងការអនុវត្តច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានបច្ចេកទេសនានាទាក់ទងនឹងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបសិទ្ធិ
- ស្រាវជ្រាវនិងសហការពិនិត្យ ព្រមទាំងសម្របសម្រួលវិវាទរបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល និងមជ្ឈដ្ឋាននានា ដែលទាក់ទងនឹងការងារបច្ចេកទេសលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបសិទ្ធិ
- ធ្វើអធិការកិច្ចលើប្លង់លេខទូរស័ព្ទ ប្រព័ន្ធអ៊ិនធឺណិត និងលេកអាកាសវិទ្យុ
- ចូលរួមសហការលើការងារបច្ចេកទេសជាមួយអង្គការ និងស្ថាប័នពាក់ព័ន្ធលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ប្រៀបធៀបសិទ្ធិ
- រាយការណ៍និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ព្រមទាំងស្នើសុំអនុសាសន៍ណែនាំ
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាន និងប្រចាំឆ្នាំ

- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក និងសម្ភារៈក្នុងនាយកដ្ឋាន។

ជំពូកទី១០

វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន

មាត្រា៣៨..

វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានមានតួនាទីនិងភារកិច្ចដឹកនាំ គ្រប់គ្រងនិងសម្របសម្រួលលើការងារអប់រំបណ្តុះបណ្តាលស្រាវជ្រាវ និងនវានុវត្តន៍លើវិស័យប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។

វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានមានលេខាធិការដ្ឋានចំនួន១ (មួយ) មហាវិទ្យាល័យចំនួន៣(បី) មជ្ឈមណ្ឌលចំនួន៣(បី) និងសាលាចំនួន១(មួយ)ដែលមានភារកិច្ចដូចមានចែង ក្នុងជំពូកនេះនិងអនុវត្តភារកិច្ចផ្សេងៗទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។


មាត្រា៣៩..

លេខាធិការដ្ឋានមានភារកិច្ចដូចតទៅ៖

- រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិទ្យាស្ថាន
- រៀបចំចងក្រង ថែរក្សារាល់ឯកសាររបស់វិទ្យាស្ថាន
- រៀបចំ ពិនិត្យ និងផ្តល់យោបល់លើរាល់ឯកសារ សេចក្តីព្រាងសំណើ សំណុំលិខិតផ្សេងៗ មុននឹងដាក់ជូន សុំការសម្រេចពីថ្នាក់ដឹកនាំនៃវិទ្យាស្ថាន
- តាមដាននិងសម្របសម្រួលការងារជាមួយអង្គការនានាដែលស្ថិតក្រោមឱវាទវិទ្យាស្ថាន
- គ្រប់គ្រងគ្រារបស់វិទ្យាស្ថាន
- ទទួលបន្ទុកកិច្ចការសិក្សារបស់វិទ្យាស្ថាន
- សហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងអន្តរជាតិសំដៅស្វែងរកជំនួយផ្នែកបច្ចេកទេស ក៏ដូចជាអាហារ- រូបករណ៍ និងកម្មសិក្សាសម្រាប់មន្ត្រី សិក្ខាកាម សិស្ស និស្សិតរបស់វិទ្យាស្ថាន
- រៀបចំសិក្ខាសាលា ឬកម្មវិធីផ្សេងៗផ្សាយរបស់វិទ្យាស្ថាន
- ទទួលភារកិច្ចក្នុងការគ្រប់គ្រងបច្ចេកទេស និងសម្ភារៈបរិក្ខាររបស់វិទ្យាស្ថាន
- ទទួលភារកិច្ចពង្រឹងគុណភាពអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវរបស់វិទ្យាស្ថាន
- គ្រប់គ្រងសន្និធិនិងទ្រព្យសម្បត្តិរដ្ឋរបស់វិទ្យាស្ថាន
- រៀបចំផែនការសកម្មភាពនិងគ្រោងផែនការថវិកាប្រចាំឆ្នាំរបស់វិទ្យាស្ថាន
- រៀបចំកិច្ចប្រជុំការងារផ្ទៃក្នុងរបស់វិទ្យាស្ថាននិងកិច្ចប្រជុំការងារនានា
- បូកសរុបរបាយការណ៍ស្តីពីសកម្មភាពការងាររបស់វិទ្យាស្ថាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុទ្រព្យសម្បត្តិនិងសម្ភារៈក្នុងវិទ្យាស្ថាន។

មាត្រា៤០..

មហាវិទ្យាល័យប្រៃសណីយ៍និងកសិកម្ម (ឡធីស្ទីក) មានភារកិច្ចដូចតទៅ៖

- សហការរៀបចំផែនការគោលនយោបាយនិងយុទ្ធសាស្ត្ររបស់វិទ្យាស្ថាន
- រៀបចំផែនការ និងពង្រីកការបណ្តុះបណ្តាលវិស័យប្រៃសណីយ៍និងកសិកម្ម (ឡធីស្ទីក) 

- សហការសិក្សាស្រាវជ្រាវទីផ្សារការងារក្នុងឧស្សាហកម្មប្រៃសណីយ៍និងកសិកម្ម(ឡធីស្ទីក) ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការទីផ្សារការងារ
- រៀបចំមុខវិជ្ជាបង្រៀន ជ្រើសរើសគ្រូបង្រៀន និងកម្មវិធីសិក្សាលើវិស័យប្រៃសណីយ៍និងកសិកម្ម(ឡធីស្ទីក)
- ផ្តល់ការអប់រំនិងបណ្តុះបណ្តាលថ្នាក់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រលើមុខជំនាញប្រៃសណីយ៍និងកសិកម្ម(ឡធីស្ទីក)
- សហការធ្វើការសិក្សាស្រាវជ្រាវរាល់បច្ចេកវិទ្យាចុងក្រោយជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីសិក្សា
- គ្រប់គ្រងចរាចរណ៍កសាង និងលិខិតរដ្ឋបាលផ្សេងៗរបស់មហាវិទ្យាល័យ
- រៀបចំវគ្គសិក្សាបង់ថ្លៃដល់សិស្ស និងនិស្សិត
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់មហាវិទ្យាល័យ
- សហការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំរបស់វិទ្យាស្ថាន
- សហការរៀបចំគម្រោងចំណូលនិងចំណាយ ផែនការប្រតិបត្តិការ ធនធានមនុស្ស សម្ភារៈ កសិកម្មប្រចាំឆ្នាំរបស់វិទ្យាស្ថាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាស និង ប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាលក្នុងមហាវិទ្យាល័យ។

មាត្រា ៤១..

មហាវិទ្យាល័យបច្ចេកវិទ្យាទូរគមនាគមន៍និងបណ្តាញមានភារកិច្ចដូចតទៅ៖

- ផ្តល់ការអប់រំនិងការបណ្តុះបណ្តាលថ្នាក់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ លើមុខជំនាញទូរគមនាគមន៍និងបណ្តាញ
- សហការរៀបចំផែនការគោលនយោបាយ និងយុទ្ធសាស្ត្ររបស់វិទ្យាស្ថាន
- សហការសិក្សាស្រាវជ្រាវទីផ្សារការងារក្នុងឧស្សាហកម្មទូរគមនាគមន៍និងបណ្តាញ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ
- រៀបចំផែនការនិងពង្រីកការបណ្តុះបណ្តាលវិស័យទូរគមនាគមន៍និងបណ្តាញទូទាំងប្រទេស
- រៀបចំមុខវិជ្ជាបង្រៀន ជ្រើសរើសគ្រូបង្រៀន និងកម្មវិធីសិក្សាលើវិស័យទូរគមនាគមន៍និងបណ្តាញ
- សហការធ្វើការសិក្សាស្រាវជ្រាវរាល់បច្ចេកវិទ្យាចុងក្រោយជាមួយរាល់ស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីសិក្សា
- គ្រប់គ្រង ចរាចរ និងលិខិតរដ្ឋបាលផ្សេងៗរបស់មហាវិទ្យាល័យ
- រៀបចំវគ្គសិក្សាបង់ថ្លៃដល់សិក្ខាកាម សិស្ស និស្សិត និងបុគ្គលិកក្រុមហ៊ុនឯកជន ព្រមទាំងអង្គការនានា
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់មហាវិទ្យាល័យ
- សហការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំរបស់វិទ្យាស្ថាន
- សហការរៀបចំគម្រោងចំណូលនិងចំណាយ ផែនការប្រតិបត្តិការ ធនធានមនុស្ស សម្ភារៈកសិកម្មប្រចាំឆ្នាំរបស់វិទ្យាស្ថាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាលក្នុងមហាវិទ្យាល័យ។

មាត្រា ៤២..

មហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រមានភារកិច្ចដូចតទៅ៖ 

- ផ្តល់ការអប់រំនិងការបណ្តុះបណ្តាលថ្នាក់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ លើមុខជំនាញបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
- សហការរៀបចំផែនការគោលនយោបាយនិងយុទ្ធសាស្ត្ររបស់វិទ្យាស្ថាន
- សហការសិក្សាស្រាវជ្រាវទីផ្សារការងារក្នុងឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ
- រៀបចំផែនការនិងពង្រីកការបណ្តុះបណ្តាលវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ទូទាំងប្រទេស
- រៀបចំមុខវិជ្ជាបង្រៀន កម្មវិធីសិក្សា និងជ្រើសរើសគ្រូបង្រៀនលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
- សហការធ្វើការសិក្សាស្រាវជ្រាវរាល់បច្ចេកវិទ្យាចុងក្រោយជាមួយរាល់ស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីសិក្សា
- គ្រប់គ្រង ចរាចរ និងលិខិតរដ្ឋបាលផ្សេងៗរបស់មហាវិទ្យាល័យ
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់មហាវិទ្យាល័យ
- សហការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំរបស់វិទ្យាស្ថាន
- សហការរៀបចំគម្រោងចំណូលនិងចំណាយ ផែនការប្រតិបត្តិការ ធនធានមនុស្ស សម្ភារៈ កសិកម្មប្រចាំឆ្នាំរបស់វិទ្យាស្ថាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាន និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាលក្នុងមហាវិទ្យាល័យ។

មាត្រា ៤៣.៖

- មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមានភារកិច្ចដូចតទៅ៖
- សហការសិក្សាស្រាវជ្រាវរាល់បច្ចេកវិទ្យាថ្មីជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីសិក្សា
 - សហការសិក្សាស្រាវជ្រាវទីផ្សារការងារក្នុងឧស្សាហកម្មប្រៃសណីយ៍និងកសិកម្ម (ឡធីស្ទីក) ទូរគមនាគមន៍និងបណ្តាញ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ
 - រៀបចំផែនការនិងសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវជាតិនិងអន្តរជាតិដើម្បីនាំយកបច្ចេកវិទ្យាថ្មីទំនើប
 - រៀបចំកម្មវិធីបង្រៀន មុខវិជ្ជាបង្រៀន និងជ្រើសរើសគ្រូបង្រៀនលើវិស័យប្រៃសណីយ៍និងកសិកម្ម (ឡធីស្ទីក) ទូរគមនាគមន៍និងបណ្តាញនិងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
 - ផ្តល់ការអប់រំនិងការបណ្តុះបណ្តាលថ្នាក់វិញ្ញាបនបត្ររយៈពេលខ្លីនិងមធ្យម ដោយផ្ដោតលើជំនាញវិជ្ជាជីវៈលើវិស័យប្រៃសណីយ៍និងកសិកម្ម (ឡធីស្ទីក) ទូរគមនាគមន៍និងបណ្តាញ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
 - សម្រាប់ធ្វើការបណ្តុះបណ្តាលឱ្យបានទូលំទូលាយនៅទូទាំងប្រទេស
 - គ្រប់គ្រងនិងចរាចរឯកសារនិងលិខិតបទដ្ឋានផ្សេងៗរបស់មជ្ឈមណ្ឌល
 - រៀបចំវគ្គសិក្សាបង់ថ្លៃដល់សិក្ខាកាម សិស្ស និងនិស្សិត
 - រៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនិងមធ្យមលើវិស័យប្រៃសណីយ៍និងកសិកម្ម (ឡធីស្ទីក) ទូរគមនាគមន៍និងបណ្តាញ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសម្រាប់មន្ត្រីរាជការ
 - រៀបចំផែនការសកម្មភាពនិងគម្រោងថវិកាប្រចាំឆ្នាំរបស់មជ្ឈមណ្ឌល
 - សហការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំរបស់វិទ្យាស្ថាន
 - សហការរៀបចំគម្រោងចំណូលនិងចំណាយ ផែនការប្រតិបត្តិការ ធនធានមនុស្ស សម្ភារៈ កសិកម្មប្រចាំឆ្នាំរបស់វិទ្យាស្ថាន
 - ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាន និងប្រចាំឆ្នាំ
 - គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាលក្នុងមជ្ឈមណ្ឌល។

មាត្រា ៤៤.

មជ្ឈមណ្ឌលស្រាវជ្រាវនិងនវានុវត្តន៍មានភារកិច្ចដូចតទៅ៖

- សហការរៀបចំផែនការគោលនយោបាយ និងយុទ្ធសាស្ត្ររបស់វិទ្យាស្ថាន
- ស្រាវជ្រាវ អភិវឌ្ឍ ផ្ទេរបច្ចេកវិទ្យា និងចំណេះដឹង សម្រាប់អភិវឌ្ឍវិស័យប្រៃសណីយ៍និងកសិកម្ម (ឡូជីស្ទិក) និងទូរគមនាគមន៍និងបណ្តាញ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- សិក្សានិងអភិវឌ្ឍខេមរាសាស្ត្រវិស័យប្រៃសណីយ៍និងកសិកម្ម (ឡូជីស្ទិក) និងទូរគមនាគមន៍និងបណ្តាញ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- សិក្សានិងវាយតម្លៃផលប៉ះពាល់របស់វិស័យប្រៃសណីយ៍និងកសិកម្ម (ឡូជីស្ទិក) និងទូរគមនាគមន៍ និងបណ្តាញ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានក្នុងសង្គម
- សិក្សានិងស្រាវជ្រាវលើការកំណត់បទដ្ឋានគំរូនៃប្រៃសណីយ៍និងកសិកម្ម (ឡូជីស្ទិក) និងទូរគមនាគមន៍និងបណ្តាញ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- សម្របសម្រួលការងាររបស់គម្រោងស្រាវជ្រាវ អភិវឌ្ឍ និងផ្ទេរបច្ចេកវិទ្យារវាងស្ថាប័នជាតិអន្តរជាតិ សាធារណៈ និងឯកជនវិស័យប្រៃសណីយ៍និងកសិកម្ម (ឡូជីស្ទិក) និងទូរគមនាគមន៍និងបណ្តាញ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ជំរុញការបង្កើនសមត្ថភាពលើការស្រាវជ្រាវ និងអភិវឌ្ឍវិស័យប្រៃសណីយ៍និងកសិកម្ម (ឡូជីស្ទិក) និងទូរគមនាគមន៍និងបណ្តាញ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- អង្កេត ស្រង់ ផ្សព្វផ្សាយស្តីពី និងទិន្នន័យពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍និងកសិកម្ម (ឡូជីស្ទិក) និងទូរគមនាគមន៍និងបណ្តាញ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ស្រាវជ្រាវ និងអភិវឌ្ឍ លើប្រៃសណីយ៍និងកសិកម្ម (ឡូជីស្ទិក) និងទូរគមនាគមន៍និងបណ្តាញ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព
- រៀបចំសិក្ខាសាលាឬកម្មវិធីផ្សព្វផ្សាយស្តីពីគម្រោងស្រាវជ្រាវ និងអភិវឌ្ឍទាក់ទងនឹងបច្ចេកវិទ្យា និងការរកឃើញថ្មីពាក់ព័ន្ធនឹងប្រៃសណីយ៍និងកសិកម្ម (ឡូជីស្ទិក) និងទូរគមនាគមន៍និងបណ្តាញ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬតាមរយៈការបោះពុម្ពព្រឹត្តិប័ត្រ ទស្សនាវដ្តី និងគេហទំព័រ
- រៀបចំឱ្យមានការប្រកួតប្រជែងសមត្ថភាពពាក់ព័ន្ធនឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមទាំងផ្ទេរបច្ចេកវិទ្យា និងចំណេះដឹង សម្រាប់អភិវឌ្ឍវិស័យប្រៃសណីយ៍និងកសិកម្ម (ឡូជីស្ទិក) និងទូរគមនាគមន៍និងបណ្តាញ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- ផ្តល់សេវាប្រឹក្សាយោបល់ សេវាស្រាវជ្រាវនិងអភិវឌ្ឍន៍ ព្រមទាំងសេវាពិសោធន៍ ដោយបង់ថ្លៃសម្រាប់ស្ថាប័នជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន
- រៀបចំបន្ទប់ពិសោធន៍សម្រាប់បម្រើការងារស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យប្រៃសណីយ៍និងកសិកម្ម (ឡូជីស្ទិក) និងទូរគមនាគមន៍និងបណ្តាញ ព្រមទាំងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- អនុវត្តគម្រោងសាកល្បងលើការងារស្រាវជ្រាវ និងអភិវឌ្ឍ
- គាំទ្រ លើកទឹកចិត្តនិងឧបត្ថម្ភចំពោះកិច្ចការស្រាវជ្រាវ និងអភិវឌ្ឍន៍នានា
- រៀបចំផែនការសកម្មភាពនិងគម្រោងថវិកាប្រចាំឆ្នាំរបស់មជ្ឈមណ្ឌល
- សហការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំរបស់វិទ្យាស្ថាន
- សហការរៀបចំគម្រោងចំណូលនិងចំណាយ ផែនការប្រតិបត្តិការ ធនធានមនុស្ស សម្ភារៈកសិកម្មប្រចាំឆ្នាំរបស់វិទ្យាស្ថាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាន និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាលក្នុងមជ្ឈមណ្ឌល។

មាត្រា ៤៥.

មជ្ឈមណ្ឌលអប់រំពីចម្ងាយមានភារកិច្ចដូចតទៅ៖

- រៀបចំផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពដើម្បីជំរុញប្រព័ន្ធអប់រំពីចម្ងាយឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់ចំណេះដឹងដល់សិក្សាកាម សិស្ស និស្សិត
- សហការរៀបចំផែនការគោលនយោបាយ និងយុទ្ធសាស្ត្ររបស់វិទ្យាស្ថាន
- សហការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំរបស់វិទ្យាស្ថាន
- គ្រប់គ្រងប្រព័ន្ធអប់រំពីចម្ងាយរបស់វិទ្យាស្ថាន
- សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាជាតិនិងអន្តរជាតិ ដែលមានប្រព័ន្ធអប់រំពីចម្ងាយ
- ពង្រឹង និងអភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យនិងអ្នកជំនាញរបស់វិទ្យាស្ថានដើម្បីធ្វើឱ្យគុណភាពអប់រំពីចម្ងាយកាន់តែល្អប្រសើរ
- ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវបច្ចេកវិទ្យាអប់រំពីចម្ងាយ
- អភិវឌ្ឍប្រព័ន្ធសិក្សាបើកចំហ
- រៀបចំឱ្យមានដំណើរការនិងមើលថែទាំប្រព័ន្ធអប់រំពីចម្ងាយនិងបណ្ណាល័យ
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់មជ្ឈមណ្ឌល
- រៀបចំវគ្គសិក្សាបង់ថ្លៃដល់សិក្សាកាម សិស្ស និងនិស្សិត ក្នុងការសិក្សាតាមប្រព័ន្ធអប់រំពីចម្ងាយ
- សហការរៀបចំគម្រោងចំណូលនិងចំណាយ ផែនការប្រតិបត្តិការ ធនធានមនុស្ស សម្ភារៈកសិកម្មប្រចាំឆ្នាំរបស់វិទ្យាស្ថាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាលក្នុងមជ្ឈមណ្ឌល។

មាត្រា ៤៦.

សាលាក្រោយបរិញ្ញាបត្រមានភារកិច្ចដូចតទៅ៖

- សហការរៀបចំផែនការគោលនយោបាយនិងយុទ្ធសាស្ត្ររបស់វិទ្យាស្ថាន
- សហការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំរបស់វិទ្យាស្ថាន
- ផ្តល់ការអប់រំ និងបណ្តុះបណ្តាល ថ្នាក់សញ្ញាបត្រកម្រិតបរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិតលើមុខជំនាញប្រៃសណីយ៍និងកសិកម្ម(ឡូជីស្ទិក) ទូរគមនាគមន៍និងបណ្តាញ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- សហការសិក្សាស្រាវជ្រាវរាល់បច្ចេកវិទ្យាចុងក្រោយជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីសិក្សា
- សហការសិក្សាស្រាវជ្រាវទីផ្សារការងារក្នុងឧស្សាហកម្មប្រៃសណីយ៍និងកសិកម្ម(ឡូជីស្ទិក) ទូរគមនាគមន៍និងបណ្តាញបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- សហការធ្វើការផ្លាស់ប្តូរបទពិសោធន៍និងសាស្ត្រាចារ្យជាមួយដៃគូអន្តរជាតិក្នុងការបណ្តុះបណ្តាល
- រៀបចំផែនការនិងពង្រីកការបណ្តុះបណ្តាលវិស័យប្រៃសណីយ៍និងកសិកម្ម(ឡូជីស្ទិក) ទូរគមនាគមន៍និងបណ្តាញ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- រៀបចំមុខវិជ្ជាបង្រៀន កម្មវិធីបង្រៀន ជ្រើសរើសគ្រូបង្រៀន និងកម្មវិធីសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រលើវិស័យប្រៃសណីយ៍និងកសិកម្ម(ឡូជីស្ទិក) ទូរគមនាគមន៍និងបណ្តាញ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាលផ្សេងៗរបស់សាលាក្រោយបរិញ្ញាបត្រ
- រៀបចំវគ្គសិក្សាបង់ថ្លៃដល់និស្សិតនិងបេក្ខជនបណ្ឌិត
- រៀបចំផែនការសកម្មភាពនិងគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់សាលាក្រោយបរិញ្ញាបត្រ
- សហការរៀបចំគម្រោងចំណូលនិងចំណាយ ផែនការប្រតិបត្តិការ ធនធានមនុស្ស សម្ភារៈកសិកម្មប្រចាំឆ្នាំរបស់វិទ្យាស្ថាន
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ខ្លួនប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
- គ្រប់គ្រងនិងចាត់ចែងលើការងាររដ្ឋបាលក្នុងសាលាក្រោយបរិញ្ញាបត្រ។

ជំពូកទី១១

នាយកដ្ឋានសវនកម្មផ្ទៃក្នុង

មាត្រា៤៧.

នាយកដ្ឋានសវនកម្មផ្ទៃក្នុងទទួលបន្ទុកអនុវត្តការកិច្ចតាមអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុងតាមបណ្តាក្រសួង ស្ថាប័ន និងសហគ្រាស សាធារណៈ។

ជំពូកទី១២

អង្គការស្វ័យភាព

មាត្រា៤៨.

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានអង្គការស្វ័យភាពដូចខាងក្រោម៖

១) និយ័តករទូរគមនាគមន៍កម្ពុជា ជានីតិបុគ្គលនៃនីតិសាធារណៈដែលបានទទួលសិទ្ធិពីរាជរដ្ឋាភិបាល បំពេញ មុខងារនិងការកិច្ចដោយមានស្វ័យភាពខាងផ្នែករដ្ឋបាលនិងនិយ័តកម្ម ព្រមទាំងដោយឯករាជ្យពីប្រតិបត្តិការទូរគមនាគមន៍ និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់និយ័តករ ទូរគមនាគមន៍កម្ពុជា ត្រូវរៀបចំដោយអនុក្រឹត្យដោយឡែក។

២) សហគ្រាសសាធារណៈចំនួន២ (ពីរ) ដូចមានខាងក្រោម៖

- ទូរគមនាគមន៍កម្ពុជា
- ប្រៃសណីយ៍កម្ពុជា

ទូរគមនាគមន៍កម្ពុជានិងប្រៃសណីយ៍កម្ពុជាត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។

ជំពូកទី១៣

អង្គការថ្នាក់ក្រោមជាតិ

មាត្រា៤៩.

មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍រាជធានី ខេត្ត មានតួនាទីនិងការកិច្ចដឹកនាំគ្រប់គ្រងនិងសម្របសម្រួល ការងារលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន ព្រមទាំងធនធានវិសាលគមន៍ ប្រៀបធៀបសិទ្ធិនៅថ្នាក់ក្រោមជាតិក្រោមការដឹកនាំផ្ទាល់របស់រដ្ឋមន្ត្រី។

ជំពូកទី១៤

អង្គការត្រួតពិនិត្យហិរញ្ញវត្ថុ

មាត្រា៥០.

អង្គការត្រួតពិនិត្យហិរញ្ញវត្ថុបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមលក្ខខណ្ឌនៃបទបញ្ជាដែល បានកំណត់ក្នុងអនុក្រឹត្យលេខ៨១អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិកាក្នុងបណ្តាក្រសួង។

ជំពូកទី១៥

អង្គរប្បញ្ញត្តិ

មាត្រា៥១.

លិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងអនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអនុក្រឹត្យលេខ៧៤អនក្រ.បក ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា២៦ មាត្រា២៧ មាត្រា២៨ និងមាត្រា២៩ និងបំពេញបន្ថែមមាត្រា២៩ស្នូល នៃអនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបន្តសុពលភាពអនុវត្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តស្របតាមបទប្បញ្ញត្តិ នៃអនុក្រឹត្យនេះ។

ជំពូកទី១៦
អវសានប្បញ្ញត្តិ

មាត្រា៥២..

អនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង
ប្រៃសណីយ៍និងទូរគមនាគមន៍អនុក្រឹត្យលេខ៧៤អនក្រ.បក ចុះថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា២៦
មាត្រា២៧ មាត្រា២៨ និងមាត្រា២៩ និងបំពេញបន្ថែមមាត្រា២៩ស្ទួន នៃអនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី២៨ ខែមករា
ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងបទប្បញ្ញត្តិទាំងឡាយណា
ដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា៥៣..

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍
និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានស្ថាប័នដែលពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ច
រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ៧ កើត ខែ ពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍


ត្រាំ អ៊ុយតីក

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៥៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

របបសេវាផ្គត់ផ្គង់គ្រប់គ្រងចម្រុះសេវាបណ្តើរៗនៃសេវាសាងសង់

ឧបសម្ព័ន្ធនៃអនុក្រឹត្យលេខ ១៧៤ អនក្រ.បក
ចុះថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៧៧ អនក្រ.ស តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក ហែម អាន	១៤/០៤/១៩៥៥	ជាប្រធានក្រុមប្រឹក្សាខណ្ឌ
២-	លោក អ៊ឹម សារ៉ុ	០៥/០៦/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៣-	លោក ឈឹម ឌីណា	០១/០៥/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៤-	លោក សុខ គឹមហេង	០១/០២/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៥-	លោក ជឹម សុផ្ញី	០៦/១២/១៩៦៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៦-	លោកស្រី ឈឹម វត្តី	២៩/០៦/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៧-	លោក យ៉ាង សុខុន	០៩/០៤/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៨-	លោក ឯម សារឿន	២០/០៥/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៩-	លោក គន់ ពន្លក	១៥/១២/១៩៧៣	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១០-	លោក តា គុក់ណ្ណា	០៤/០៤/១៩៧៥	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១១-	លោក តោម ឈាត	១៨/០១/១៩៥១	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១២-	លោក ផាន់ ណារ៉ាត	១៥/០៣/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៣-	លោកស្រី វណ្ណ ណារីត្រី	០៥/០៩/១៩៦៣	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៤-	លោកស្រី ពេជ្រ សុជាតា	០៦/០៦/១៩៧០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៥-	លោក គ្រុយ សុវណ្ណ	០៥/០១/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៦-	លោក អ៊ឹម សាភល	០៥/១២/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៧-	លោកស្រី អ៊ឹម ស៊ីថា	០៥/០៦/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៨-	លោក មាស មុនិទ្ធ	១៣/០៤/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៩-	លោកស្រី ឌឹម វិសា	២៤/០៦/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខណ្ឌជូនពេញ នៃរាជធានីភ្នំពេញ ត្រូវអនុវត្ត តាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមិទ្ធផលដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អន្តរាងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ២៩ កើត ខែ សស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌ៧មករា នៃរាជធានីភ្នំពេញ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌ៧មករា នៃរាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក សោម សុវណ្ណ	២០/១០/១៩៥៤	ជាប្រធានក្រុមប្រឹក្សាខណ្ឌ
២-	លោក វ៉ា សាបាន	១៦/១១/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៣-	លោក ឯក ធានី	២៨/០៣/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៤-	លោកស្រី ឃឹម ថាវី	១៧/១២/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៥-	លោក សុខ អោក	២៥/១០/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៦-	លោក ឃឹម វណ្ណា	០២/០៥/១៩៧៥	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៧-	លោកស្រី ខៀវ សុខា	១៤/០៤/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៨-	លោក ហ៊ុំ គឹមសុរ	១៣/០១/១៩៧២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៩-	លោក ជួន ឌឹម	០៥/១០/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១០-	លោក ធិត ពិសិដ្ឋ	០១/០១/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១១-	លោក កែត ស៊ីវិនី	០១/០១/១៩៦១	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១២-	លោកស្រី គុច បុត្រាភានី	២៥/១១/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៣-	លោក ហ៊ុន វិបុល	១០/១០/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៤-	លោក ខាន់ សំបូរ	០៥/០១/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៥-	លោក ស្រី សំរោង	១១/០៤/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៦-	លោក គឹម លី	១១/០៦/១៩៦៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៧-	លោក ធន់ សំណាង	១៧/០២/១៩៨៣	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៨-	លោក ឡុច សារឹម	២១/០៥/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៩-	លោក ថា សោភ័ណ	១៤/០៤/១៩៦០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខណ្ឌ៧មករា នៃរាជធានីភ្នំពេញ ត្រូវអនុវត្ត តាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមិទ្ធផលដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ៤ កើត ខែ សីហា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៧.៧.៧៧.៧៧.៧៧

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌទួលគោក នៃរាជធានីភ្នំពេញ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌទួលគោក នៃរាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក ម៉ែន សិរី	០៣/០៧/១៩៥២	ជាប្រធានក្រុមប្រឹក្សាខណ្ឌ
២-	លោកស្រី ឡែង ម៉ុំ	២៩/១២/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៣-	លោក សោម សុយុន	២៥/១២/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៤-	លោក ឈន វណ្ណឌី	២៣/១០/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៥-	លោក ពៅ វណ្ណ	១៥/០៩/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៦-	លោកស្រី ហួត សុខរី	២៥/០៤/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៧-	លោក ស៊ឹម ហាវ៉ា	២៦/១០/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៨-	លោក ជា វណ្ណ	០១/០១/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៩-	លោក ជ៉ាវ សុខ	០១/០២/១៩៥១	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១០-	លោកស្រី សាវ៉ា វ៉ាន់ណា	២៥/០២/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១១-	លោក ឌុំណា សីម៉ឿន	១៣/១១/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១២-	លោក ញីល លាង	២៦/០៧/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៣-	លោក ជា ហាវ៉ា	០២/១២/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៤-	លោក ចន វណ្ណា	០១/០៧/១៩៨៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៥-	លោក ឈាង ស៊ឹមអឿន	១១/១២/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៦-	លោកស្រី នាយ លីនណា	០៣/០៦/១៩៦៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៧-	លោក គួប សុវត្តា	០១/១១/១៩៨០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៨-	លោក ស៊ីន សុធី	២៦/០៨/១៩៨០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៩-	លោក អ៊ុំ ម៉ីនលី	១៥/០១/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ

២០-	លោក ឯក យឿន	១៣/០៣/១៩៦០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
២១-	លោក ឆេង សុផាន	១៥/០៥/១៩៦៥	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខណ្ឌទូលគោក នៃរាជធានីភ្នំពេញ ត្រូវអនុវត្ត តាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ២៥ កើត ខែ សីហា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ២៧.៩.៧.៧.៧.៧.៧.៧.៧

អនុក្រឹត្យ

ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌដង្កោ នៃរាជធានីភ្នំពេញ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌដង្កោ នៃរាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក ម៉ែ ម៉ុន	១៥/០៤/១៩៥៤	ជាប្រធានក្រុមប្រឹក្សាខណ្ឌ
២-	លោក ជា សារីម	០៦/០៤/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៣-	លោក ម៉ែ សេង	០១/០៤/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៤-	លោក គោត រឿង	០១/០២/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៥-	លោកស្រី សយ សុឆា	១០/១១/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៦-	លោក នុត ម៉េងលឹម	១៤/០១/១៩៤៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៧-	លោក អ៊ុក សាម៉េត	០១/០១/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៨-	លោក វ៉ាន់ វីង	១៥/០១/១៩៤៥	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៩-	លោក អ៊ុយ សុន	១២/០២/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១០-	លោកស្រី ឃៀង ខេមា	០១/០១/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១១-	លោកស្រី ហាម ម៉ានី	២០/០២/១៩៨៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១២-	លោក កែវ សុខសេ	០១/០១/១៩៦៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៣-	លោក យន់ ឧបរាជ	០៩/១២/១៩៨៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៤-	លោកស្រី ហែម ម៉ានីណេត	២៨/០៧/១៩៩០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៥-	លោកស្រី ឌី សុខហេង	០៧/០៧/១៩៨៣	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៦-	លោក សន សុភ័ក្ត្រ	៣១/០១/១៩៨៦	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៧-	លោក ជឹម សុដេត	២០/០៧/១៩៩០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៨-	លោក ចេង ស្នៀន	១២/០១/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៩-	លោក ច័ន្ទ សំណាង	០១/០៥/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ នៃរាជធានីភ្នំពេញ ត្រូវអនុវត្តតាម រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ច័ន្ទ ២៤ ខែ វិច្ឆិកា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ២២/០៤/២០១៩

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក អ៊ិច សំ	០៣/១០/១៩៥០	ជាប្រធានក្រុមប្រឹក្សាខណ្ឌ
២-	លោក វ៉ែម សុខលាង	១៧/០៤/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៣-	លោក លឹម មែន	០២/០២/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៤-	លោក ជា សាយ	០១/០១/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៥-	លោក ហាវ សុខុម	១៣/០៣/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៦-	លោក តេង ស៊ីណា	០៨/០៩/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៧-	លោក ឃ្មោត ម៉េងនាង	១០/០៨/១៩៤៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៨-	លោក មិន លន	០៣/០១/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៩-	លោក អុំ ថែ	១៣/១០/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១០-	លោក ឌីត សឿន	០៥/០២/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១១-	លោក អ៊ឹម ហ៊ុយឈុនហេង	០៧/០៤/១៩៨៦	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១២-	លោកស្រី នេវ សុនីតា	១៦/០៤/១៩៦៣	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៣-	លោក លីក្ខ វ៉ានុម	១៦/០៣/១៩៨៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៤-	លោក ផេង ឡាង	០៤/០៣/១៩៨៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៥-	លោក ហេង គុម	១៥/០៣/១៩៥១	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៦-	លោកស្រី កេវ សុខាជាលី	១១/០៧/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៧-	លោក ចាន់ គឹមឡេង	២១/០៣/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៨-	លោក លី សីហា	១៤/០៨/១៩៨៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៩-	លោក យឹម អ៊ិច	១០/០៦/១៩៦០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ

២០-	លោកស្រី ឡុង ជិនី	០៥/០៣/១៩៦៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
២១-	លោក អង គង់	០៥/០៦/១៩៦២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ត្រូវអនុវត្ត តាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមិទ្ធផលដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ៧ កើត ខែ សៀម ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ២៧/១.៣៧/ក.សត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌឫស្សីកែវ នៃរាជធានីភ្នំពេញ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌឫស្សីកែវ នៃរាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក ជុំ បាយ័នវិបុល	០១/០៩/១៩៨២	ជាប្រធានក្រុមប្រឹក្សាខណ្ឌ
២-	លោក សឹម ស៊ីក្រីយ៉ា	១៥/០៥/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៣-	លោក ក្រុម ស្លែ:	០៧/១១/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៤-	លោក សយ កុសល	១០/០១/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៥-	លោកស្រី ហ្វាយ សុជីវធីន្ទី	១១/០៩/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៦-	លោក ចៅ អូស្តាឡា	០៩/០៩/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៧-	លោក លឹម ហុក	១០/០១/១៩៦៥	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៨-	លោក លី កាដាហ្វី	០៤/០៣/១៩៧៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៩-	លោកស្រី សំ ចាន់	២០/០១/១៩៦០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១០-	លោក អ៊ុយ វ៉ាន់នី	៣០/១២/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១១-	លោក ចង់ ចែមសុផា	១៥/១១/១៩៨២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១២-	លោក អឺ សុផល	២៧/០៨/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៣-	លោក កាំ ចេនា	០១/០១/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៤-	លោក នង សុខុម	០៨/០៨/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៥-	លោក អេ: ឧស្មាន	៣០/១០/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៦-	លោកស្រី ហ៊ុក សុវណ្ណកន្ទីតា	០៧/០៤/១៩៩២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៧-	លោក ឯល សើហ្វីអឺ	០១/០១/១៩៨៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៨-	លោក គង់ សុខុ	០២/០៣/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៩-	លោក ចែម សុវណ្ណនី	១០/១០/១៩៨៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ

២០-	លោក ឌុក សេដ្ឋា	១៩/១០/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
២១-	លោក សុខ ឆន	១៨/០៣/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខណ្ឌប្រស្សីកែវ នៃរាជធានីភ្នំពេញ ត្រូវអនុវត្ត តាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អន្លេងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ២១ កើត ខែ ស៊េន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៧/២០១៩ អនក្រ.សត

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌសេនសុខ នៃរាជធានីភ្នំពេញ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោកស្រី ឈាន សុខេន	២៦/០៥/១៩៥០	ជាប្រធានក្រុមប្រឹក្សាខណ្ឌ
២-	លោក គង់ សាឡន	២៥/១២/១៩៦៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៣-	លោក ឈុំ ឥន្ទ	០៦/០៤/១៩៨១	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៤-	លោក ចាន់ ណារ៉ា	០៥/១២/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៥-	លោក ញ៉ែង ជួន	១៣/០២/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៦-	លោក សំ ហាវ	០៥/១០/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៧-	លោក អឹម គន	០៥/០២/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៨-	លោក ឯក វិរៈ	១៥/០៣/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៩-	លោកស្រី ក្រហម ផាន់	៣១/០៣/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១០-	លោក ឌីន បូរ	២០/០១/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១១-	លោកស្រី ហេង ថុល	១៨/០៦/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១២-	លោក ឡាន ធីតា	០១/០៣/១៩៧៥	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៣-	លោក ញ៉ាំង វណ្ណសៀន	០៣/០៣/១៩៧២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៤-	លោក ជឹម ឌី	០៨/០៩/១៩៦០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៥-	លោក ម៉ែន មករា	០៨/០៨/១៩៨៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៦-	លោកស្រី ឌុំត សោភ័ណ្ណកម្ពី	១៨/០៧/១៩៨៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៧-	លោក ចឿន សុភឌី	២៩/០៧/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៨-	លោក អិច តាន	០៧/០៥/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៩-	លោក កុយ វណ្ណវិរៈ	០១/០៨/១៩៧១	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ

២០-	លោកស្រី ពៅ ចាន់មាន	០១/០៥/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
២១-	លោក ឃុន ឃៀន	០១/០១/១៩៦១	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ ត្រូវអនុវត្ត តាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានក្រឹត្យសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ៤ កើត ខែ សេស្វ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: *៧៧.៣៣.គម្រក. ៧៧*



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ នៃរាជធានីភ្នំពេញ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ នៃរាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក ក្រុង ធាន	០១/០១/១៩៥០	ជាប្រធានក្រុមប្រឹក្សាខណ្ឌ
២-	លោកស្រី អ៊ឹម ថាវី	២០/០៤/១៩៦១	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៣-	លោក ស៊ឹម គុំ	២៣/០២/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៤-	លោក ខៀវ ឃីនាថ	០៧/១១/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៥-	លោក ណុប ថុ	០១/០៨/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៦-	លោក សូ យុត្តា	២២/០៦/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៧-	លោក ហែម សម្បត្តិ	០៤/០៩/១៩៥១	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៨-	លោក លឹម រដ្ឋា	១៨/០៨/១៩៨៣	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៩-	លោកស្រី វ៉ាន់ ពិសាល	១៥/១០/១៩៧៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១០-	លោក ប៊ុន ច័ន្ទ	១៥/០៤/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១១-	លោក ហែម សម្បត្តិ	១៥/០៧/១៩៦៣	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១២-	លោក លី ប៊ុនថា	០៨/១២/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៣-	លោក ម៉េ វណ្ណជេត	១២/០៤/១៩៦២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៤-	លោក គឹម ឡុនវី	១០/១០/១៩៦៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៥-	លោក វង សេរីវុធិ	២៨/០៦/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៦-	លោក សេង លាង	១៤/០៨/១៩៦៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៧-	លោក លី ប៊ុនថា	១០/០១/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៨-	លោក គឹម រស្មី	០១/០២/១៩៨២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៩-	លោក ថា វឌ្ឍនៈ	២៧/០៩/១៩៨១	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ

២០-	លោក តាំង ឡាយស្រេង	២០/០៨/១៩៧៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
២១-	លោកស្រី មុន ចាន់ធីតា	០២/០១/១៩៨៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខណ្ឌពេជ្រសែនជ័យ នៃរាជធានីភ្នំពេញ ត្រូវ អនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អនុវត្តទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ច័ន្ទ ៤ កើត ខែ សីហា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤២៧/៤០១៩/ក.តក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ នៃរាជធានីភ្នំពេញ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ នៃរាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក ប្រាសាក់ ចាន់ណារ	២៤/១១/១៩៥២	ជាប្រធានក្រុមប្រឹក្សាខណ្ឌ
២-	លោក សេង ម៉ាលី	០៥/០៥/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៣-	លោកស្រី ធីម សុខុន	១១/០៥/១៩៦២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៤-	លោក ឡុង គាត	២២/០២/១៩៤២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៥-	លោកស្រី ណែន ខេម៉ា	០៦/០១/១៩៨២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៦-	លោក កែវ សុភារី	១១/០៩/១៩៨៥	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៧-	លោក ជួន ម៉ិនឡើង	០៩/០៩/១៩៨០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៨-	លោក ចាន់ សារី	១១/០៩/១៩៨០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៩-	លោកស្រី ធឿន សុខចំរើន	០២/០៨/១៩៨២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១០-	លោក ឱ សាវ៉ុន	០១/០១/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១១-	លោក សុខ យ៉ែន	១២/០៤/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១២-	លោក លឹម សាត្វីអ៊ី	១៥/០៤/១៩៦០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៣-	លោក ស៊ុន សារិន	០៥/០៥/១៩៦៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៤-	លោកស្រី ញឹម ដាវីតា	០១/០៤/១៩៨៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៥-	លោក ញឹក ស៊ីផុន	០៥/០៩/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៦-	លោក ស៊ុន កាន់ណារ៉ែត	២១/០៧/១៩៦២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៧-	លោកស្រី ប្រាសាក់ ចន្ទី	២៥/០៤/១៩៩៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ នៃរាជធានីភ្នំពេញ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមិទ្ធផលដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសរម្មេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ច័ន្ទ ២៤ ខែ មេសា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៧៧/៤៤ អនក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌប្រែកញ្ជ័រ នៃរាជធានីភ្នំពេញ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌព្រែកញ្ជៅ នៃរាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក ម៉ៅ មូរ៉ា	២៦/១០/១៩៥៤	ជាប្រធានក្រុមប្រឹក្សាខណ្ឌ
២-	លោក សៅ គុនធុន	១៧/០៨/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៣-	លោក ត្រី សុខ	២១/០១/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៤-	លោកស្រី សំ ស៊ីថា	០១/១២/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៥-	លោក សុច សន	០៥/០៣/១៩៧០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៦-	លោកស្រី ចាន់ ចាន់នី	០២/០១/១៩៦០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៧-	លោក សំ ម៉ុក	០៩/០៧/១៩៥១	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៨-	លោក យ៉ាង សុវណ្ណ	០១/០១/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៩-	លោក គ្រួច កានី	៣០/១១/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១០-	លោក ឡេង ហួត	០៥/០៩/១៩៧២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១១-	លោក ឡៅ លឹម	២១/០៥/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១២-	លោក ដួង វិចិត្រ	០១/១២/១៩៤៦	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៣-	លោក ម៉ែន ស៊ីនួន	១២/០៤/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៤-	លោក ហុច ស៊ីតា	០៥/០៣/១៩៧៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៥-	លោក អុល សំឡើង	១០/០៥/១៩៦៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៦-	លោក សុខ ជានែន	២០/០៤/១៩៨៣	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៧-	លោក ម៉ៅ ហឿន	០៣/១១/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សាត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខណ្ឌព្រៃកញ្ជៅ នៃរាជធានីភ្នំពេញ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសស្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ២៩ កើត ខែ សីហា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧០៧.៧.៧៧៧ រក ៩៩

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក អ៊ុំ ម៉ារ៉េត	០១/០១/១៩៥៦	ជាប្រធានក្រុមប្រឹក្សាខណ្ឌ
២-	លោកស្រី ឯង យ៉ាន់នី	០១/០១/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៣-	លោក សារ លន	០៥/០២/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៤-	លោក ប្រាក់ សុឃឹម	០៥/០៦/១៩៨៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៥-	លោក ស៊ី ម៉ីនធឿន	២៨/០១/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៦-	លោក គង់ ភ្នំល	០៣/០១/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៧-	លោកស្រី ម៉ុក ស៊ីណាត	០៦/០៥/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៨-	លោក ខៀង សាវ៉ាន់	១៨/១១/១៩៥១	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៩-	លោក ស៊ឹម សាផុន	០៥/០១/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១០-	លោក ខៀង សំរោត	០៤/០១/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១១-	លោក សំ ផុន	០៥/០៩/១៩៤២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១២-	លោក ជេត យ៉ឹម	០៤/០៦/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៣-	លោកស្រី មី ណែ	២៣/១២/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៤-	លោក យស រុនថា	០២/០២/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៥-	លោកស្រី សេន សាណាស់	២៥/១១/១៩៨១	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៦-	លោក ចៅ ស្រេង	០៥/០៦/១៩៥១	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៧-	លោកស្រី យុន ពិនម៉ារី	១៦/០៩/១៩៦៦	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៨-	លោក មីន ស៊ីណា	២៥/០៣/១៩៨៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៩-	លោក តែ សាលីជេត	១៦/០៤/១៩៨៦	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ

២០-	លោក យ៉ិន ចន្ទារិទ្ធ	១៧/០៤/១៩៨៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
២១-	លោក ម៉ៅ សុភទ្ធប៊ុន្ណារា	០៣/០៨/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ ត្រូវអនុវត្ត តាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ៤ កើត ខែ សេស្ត ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ...៧៧៧.អនក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក គឹម ឈុនអ៊ុំ	១១/០២/១៩៥៤	ជាប្រធានក្រុមប្រឹក្សាខណ្ឌ
២-	លោក នេវ ភារុន	១០/០៩/១៩៥១	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៣-	លោក វិន សុខសន្តិវ័ក្ខ	០១/០៤/១៩៦៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៤-	លោក ស៊ិន ផាត	១៤/០១/១៩៤៦	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៥-	លោកស្រី ម៉ែន សុភាវី	១១/០៩/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៦-	លោក យ៉ាង សេង	០១/០៨/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៧-	លោក ហ៊ុន សារឿន	០៧/០៤/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៨-	លោកស្រី យ៉ា សុខា	០៩/០៤/១៩៥១	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៩-	លោក ឆន់ សំរោន	០៤/១០/១៩៨៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១០-	លោក រស់ សុផារិឌ្ឋិ	០៥/០៨/១៩៧៣	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១១-	លោក វិន វិបុល	០២/០៦/១៩៩០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១២-	លោក ចាន់ ឆល	០៩/០២/១៩៦១	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៣-	លោក ស៊ឹម ច័ន្ទជារ៉ា	១៧/០៧/១៩៨៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៤-	លោក ឌី ចន្ទ	០២/០២/១៩៨៥	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៥-	លោក ខៀវ សុផាន់ណា	០៥/០៣/១៩៦៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៦-	លោក ណុយ ម៉ីនហ៊ុំ	០១/១២/១៩៦៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៧-	លោក ហែម រតនា	១៣/០២/១៩៩១	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អំនួលទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ២៩ កើត ខែ ស្រា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តកំបូល នៃរាជធានីភ្នំពេញ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខណ្ឌកំបូល នៃរាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក នៅ សារឿន	១៥/០៩/១៩៦១	ជាប្រធានក្រុមប្រឹក្សាខណ្ឌ
២-	លោក ម៉ុំ មាន	០៨/០៤/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៣-	លោក ទើង សារឿន	១៣/០៤/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៤-	លោក គាវ សារឿន	១៣/០១/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៥-	លោក មិល ប៉ាន់	២០/០៤/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៦-	លោក ឈុន ហេន	០១/០២/១៩៤៦	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៧-	លោក ស៊ឹម ស៊ីឡុង	០៩/១០/១៩៨១	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៨-	លោក ប្រាក់ សុផាត	១៧/១០/១៩៤៦	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
៩-	លោក កែ ឌុឌី	២៤/០៤/១៩៨៦	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១០-	លោក ស្វាយ ចូន	២០/០៦/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១១-	លោក សន ណារុម្មីណ្ណេរ	០៣/០៦/១៩៧៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១២-	លោក កែម ឌុឌី	០២/០១/១៩៨៥	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៣-	លោកស្រី សុក្រ សំរោត	០៤/១២/១៩៨៩	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៤-	លោក មុក ខេមរិទ្ធ	០២/០១/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៥-	លោកស្រី សូ គឹមបុណ្យវិភា	១៦/០៦/១៩៨៦	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៦-	លោក មុក ឌីណា	០១/០១/១៩៨៤	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ
១៧-	លោក នៃ កេងលាត	២៨/០២/១៩៨៧	ជាសមាជិកក្រុមប្រឹក្សាខណ្ឌ

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខណ្ឌកំបូល នៃរាជធានីភ្នំពេញ ត្រូវអនុវត្តតាម រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមិទ្ធផលដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសរដ្ឋប្បវេណីរដ្ឋមន្ត្រី
- ឧទ្ធរណ៍យសរដ្ឋប្បវេណីរដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ៤ កើត ខែ សេស្វ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ២០៧ អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកជ័យសែន នៃខេត្តព្រះវិហារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកជ័យសែន នៃខេត្តព្រះវិហារ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក វ៉ាន់ សុខ	០៥/០១/១៩៦៩	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក ហុន ហ៊ុំ	១២/០៩/១៩៧២	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោកស្រី ហួត មុំឡុយ	០៩/០១/១៩៨៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក ចាន់ ឃី	១៦/១០/១៩៦១	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក កែវ គឹមនិល	២៥/០៣/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោក ធិត ស៊ីថា	០៥/០១/១៩៧០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក សាម យ៉ែន	០១/០២/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោក ឡុន សំផាត	១៣/០៦/១៩៦៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោក ស៊ីង សុវណ្ណ	០៣/០៧/១៩៨៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោក សុខ មុសា	០១/០១/១៩៨៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោកស្រី នួន សុជាតា	១៨/១១/១៩៩១	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោកស្រី ឈឿ ស៊ីវន	០៥/០៣/១៩៩៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោកស្រី លីម អ៊ុំ	១៤/០៤/១៩៩០	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកជ័យសែន នៃខេត្តព្រះវិហារ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន ។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៥. -

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចន្ទ ៤ កើត ខែ សេស្វ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០១៩

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ : ១១៨ ប.ប.ជ

សេចក្តីសម្រេច
ស្តីពី

ការបំពេញបន្ថែម សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពង់ចាម

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានបំពេញបន្ថែម សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅ ខេត្តកំពង់ចាម ដែលមានសមាសភាពដូចខាងក្រោម៖

- ១. ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌុច សារឿន អគ្គាធិការរង នៃអគ្គាធិការដ្ឋាន
ក្រសួងមហាផ្ទៃ សមាជិក
- ២. ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ អុន អនុប្រធានសេនាធិការ
នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ក្រសួងមហាផ្ទៃ សមាជិក
- ៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ សំអូន អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលយុត្តិធម៌
នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ក្រសួងមហាផ្ទៃ សមាជិក
- ៤. លោក ឧត្តមសេនីយ៍ទោ ទូច សុភា អនុប្រធាននាយកដ្ឋានកណ្តាល
សណ្តាប់ធ្នាប់សាធារណៈ
នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ក្រសួងមហាផ្ទៃ សមាជិក

ប្រការ២._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តកំពង់ចាម និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២១ ខែ ១១ ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ២ ខែ ១២ ឆ្នាំ ២០១៩

គប.នាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



សម្តេចក្រឡាហោម ស ខេង

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ : ១១៩ បក.ជ

សេចក្តីសម្រេច
ស្តីពី

ការបំពេញបន្ថែម សមាជិកក្រុមការងាររដ្ឋាកំណត់ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តព្រៃវែង

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានបំពេញបន្ថែម សមាជិកក្រុមការងាររដ្ឋាកំណត់ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅ ខេត្តព្រៃវែង ដែលមានសមាសភាពដូចខាងក្រោម៖



- ១. ឯកឧត្តម នាយឧត្តមសេនីយ៍ ដាំ រុទ្ធី អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ២. ឯកឧត្តម នាយឧត្តមសេនីយ៍ ទូច ណារ៉ុច អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៣. ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៤. ឯកឧត្តម នាយឧត្តមសេនីយ៍ ថោង លឹម អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៥. ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៦. ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឺ សាគុណ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៧. ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៨. លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ១០. ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ១១. ឯកឧត្តម ឧត្តមសេនីយ៍ឯក សេក ភូមី អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ១២. ឯកឧត្តម ឧត្តមសេនីយ៍ឯក ទួន រណ្ណិ អគ្គាធិការរង នៃអគ្គាធិការដ្ឋាន
ក្រសួងមហាផ្ទៃ សមាជិក
- ១៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ឹង សំអុល ប្រធាននាយកដ្ឋានកិច្ចការប៉ុស្ដិ៍
នគរបាលរដ្ឋបាលនៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ១៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុំ សារុន្ណ ប្រធាននាយកដ្ឋាននគរបាលការពារ
នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ក្រសួងមហាផ្ទៃ សមាជិក
- ១៥. ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង ស្នងការហិរញ្ញកិច្ច និងភស្តុភារ
នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ក្រសួងមហាផ្ទៃ សមាជិក
- ១៦. ឯកឧត្តម ឧត្តមសេនីយ៍ឯក មិន សុវណ្ណា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង
នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ក្រសួងមហាផ្ទៃ សមាជិក
- ១៧. ឯកឧត្តម ឧត្តមសេនីយ៍ឯក ធាម ប៊ុនសេង ប្រធាននាយកដ្ឋានគ្រប់គ្រង
អាវុធជាតិផ្ទះនៃអគ្គស្នងការដ្ឋាន

- ១៨. ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
ប្រធាននាយកដ្ឋាននគរបាលព្រំដែន
ទឹកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ក្រសួងមហាផ្ទៃ សមាជិក
- ១៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ
ប្រធាននាយកដ្ឋានប្រឆាំងបទល្មើស
បច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ២០. ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន
ប្រធាននាយកដ្ឋានប្រឆាំងបទល្មើស
ល្បែងពាណិជ្ជកម្មនៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ២១. ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ សុខឃី
ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និង
ឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ២២. ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី
ប្រធាននាយកដ្ឋានគ្រប់គ្រង
សន្តិសុខឯកជននៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ២៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក សម រណ្តៅវីរៈ
ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង
នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ក្រសួងមហាផ្ទៃ សមាជិក
- ២៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ាង ណារ៉េន
ប្រធាននាយកដ្ឋានស៊ើបការខាងក្រៅ
និងបច្ចេកទេសនៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ២៥. ឯកឧត្តម ឧត្តមសេនីយ៍ឯក ធំ ជួន
ប្រធាននាយកដ្ឋាននគរបាល
ព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ២៦. ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី
ប្រធាននាយកដ្ឋានប្រឆាំងការ
ជួញដូរមនុស្ស និងការពារអនីតិជន
នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ក្រសួងមហាផ្ទៃ សមាជិក
- ២៧. ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ជឿន
ប្រធាននាយកដ្ឋានប្រឆាំង
បទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ២៨. ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែ ឧត្តម
អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ២៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក នៅ សុផា
អនុប្រធាននាយកដ្ឋានកណ្តាល
សន្តិសុខ នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក



- ៣០. ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ឹម សារ៉ាត់ អនុប្រធាននាយកដ្ឋានកណ្តាល
សន្តិសុខ នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៣១. ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធាននាយកដ្ឋានកណ្តាល
សន្តិសុខ នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៣២. ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ សារ៉េន អនុប្រធាននាយកដ្ឋានកណ្តាល
សន្តិសុខ នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៣៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួរ ឡាយ អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៣៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង លីដា អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៣៥. ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម ស៊ីមុន្នី អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៣៦. ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៣៧. ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ថារុណ្ណ អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៣៨. ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាញ់ ចំរើន អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៣៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុន សារុដ អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៤០. ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ាយ វ៉ៃ អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៤១. ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ រុណ្ណា អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៤២. ឯកឧត្តម ឧត្តមសេនីយ៍ឯក ភាជ ធា អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាន



៤៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ មិន	នគរបាលជាតិ ក្រសួងមហាផ្ទៃ អនុប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាន	សមាជិក
៤៤. ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុខា	អនុប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ	សមាជិក
៤៥. ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង សុផន	អនុប្រធាននាយកដ្ឋានកណ្តាល សណ្តាប់ធ្នាប់សាធារណៈនៃអគ្គ- ស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ	សមាជិក
៤៦. ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ាំង ចន្ទា	អនុប្រធាននាយកដ្ឋានកណ្តាល សណ្តាប់ធ្នាប់សាធារណៈ នៃអគ្គ- ស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ	សមាជិក
៤៧. ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម សោភ័ណ្ណ	អនុប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ	សមាជិក
៤៨. លោក ឧត្តមសេនីយ៍ទោ ហេង ចាន់ធារី	ប្រធាននាយកដ្ឋានចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ	សមាជិក
៤៩. លោក ឧត្តមសេនីយ៍ទោ នេត វន្តា	ប្រធាននាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ	សមាជិក
៥០. លោក ឧត្តមសេនីយ៍ទោ អ៊ុង ដាវ៉េត	ប្រធានអង្គភាព អន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ	សមាជិក
៥១. លោក ឧត្តមសេនីយ៍ទោ ហ៊ុន សំណាង	ប្រធាននាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ	សមាជិក
៥២. លោក ឧត្តមសេនីយ៍ទោ លៀង ភារម្យ	ប្រធាននាយកដ្ឋាននគរបាល ព្រំដែនគោក នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ	សមាជិក
៥៣. លោក ឧត្តមសេនីយ៍ទោ ឡុង ស្រេង	អនុប្រធាននាយកដ្ឋានប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ	សមាជិក
៥៤. លោក ឧត្តមសេនីយ៍ទោ រូ ហាក់	អនុប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាន	



- ៥៥. លោក ឧត្តមសេនីយ៍ទោ សាន ប៊ុនធា
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាន
- ៥៦. លោក ឧត្តមសេនីយ៍ទោ ផេង ធី
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាន
- ៥៧. លោក ឧត្តមសេនីយ៍ទោ រស់ សុខា
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាន
- ៥៨. លោក ឧត្តមសេនីយ៍ទោ ហេង រតនា
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាន
- ៥៩. លោក ឧត្តមសេនីយ៍ទោ គឹម កន្ទាប់
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាន
- ៦០. លោក ឧត្តមសេនីយ៍ទោ ពន្លឺ មង្គល
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាន
- ៦១. លោក ឧត្តមសេនីយ៍ទោ ស៊ីវ សារ៉ាពេជ្រ
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាន
- ៦២. លោក ឧត្តមសេនីយ៍ទោ ទូច ពលៈ
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
អនុប្រធាននាយកដ្ឋានកណ្តាល
នគរបាលព្រំដែន នៃអគ្គស្នងការដ្ឋាន
- ៦៣. លោក ឧត្តមសេនីយ៍ទោ មៅ ពៅ
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
អនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាន
- ៦៤. លោក ឧត្តមសេនីយ៍ទោ ឡាយ សមគ្គា
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
អនុប្រធានសេនាធិការនៃអគ្គស្នងការដ្ឋាន
- ៦៥. លោក ឧត្តមសេនីយ៍ទោ មៀច សុវិទ្ធិកាប្យជាវិត
សន្តិសុខ នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
អនុប្រធាននាយកដ្ឋានកណ្តាល
- ៦៦. លោក ឧត្តមសេនីយ៍ទោ ភ័ក្រ វ៉ាន់ឌី
សន្តិសុខ នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
អនុប្រធាននាយកដ្ឋានកណ្តាល
- ៦៧. លោក ឧត្តមសេនីយ៍ទោ ង៉ែត ធា
សន្តិសុខ នៃអគ្គស្នងការដ្ឋាន
នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
អនុប្រធាននាយកដ្ឋានកណ្តាល

- ៦៨. លោក ឧត្តមសេនីយ៍ទោ សុខ នីត្យា អនុប្រធាននាយកដ្ឋានកណ្តាល សន្តិសុខ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៦៩. លោកឧត្តមសេនីយ៍ទោ ស៊ុយ សុខុម អនុប្រធាននាយកដ្ឋានកណ្តាល សណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៧០. លោក ឧត្តមសេនីយ៍ទោ ហ៊ុត រដ្ឋា អនុប្រធាននាយកដ្ឋានកណ្តាល សណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក
- ៧១. លោក ឧត្តមសេនីយ៍ទោ អ៊ឹម មករា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សមាជិក
- ៧២. លោក ឧត្តមសេនីយ៍ត្រី អាំង ឈាងអេង អនុប្រធាននាយកដ្ឋានគ្រប់គ្រង សន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ សមាជិក

ប្រការ២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តព្រៃវែង និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តី សម្រេចនេះឲ្យមាន ប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ១ តុលា ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ២ ខែ តុលា ឆ្នាំ២០១៩

ឧបនាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

សម្តេចក្រឡាហោម ស ខេង



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ...២០១៩...សហវ. ២០១៩

ប្រកាសអន្តរក្រសួង

ស្តីពី

ការបង្កើតរដ្ឋទេសយុទ្ធស្រាប័ណ្ណសម្រាប់ឆ្នាំ២០១៩
របស់អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋមន្ត្រី
ក្រសួងបរិស្ថាន

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួល មាត្រា៤៤ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ១៣៥ អនក្រ.ប្រក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួល អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ១២ ប្រក.បស្ថ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការតែងតាំងមន្ត្រី អង្គភាពថវិកា
- បានឃើញប្រកាសលេខ០០១ ប្រក.បស្ថ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ ស្តីពីការតែងតាំងអាណាប័កផ្ទេរសិទ្ធិ និងការផ្ទេរឥណទានថវិកា
- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យ ហិរញ្ញវត្ថុលើការចំណាយថវិកាដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការ សាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជា ទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្ត ចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្ត មតិកាគណនី នៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយ តាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន។

សង្ខេប

ប្រការ១.-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាកម្មវិធី ជំពូក៦០ “ការទិញ” និងជំពូក៦១ “សេវា កម្ម” របស់អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ ៥ ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤

ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

ប្រការ២.-

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះត្រូវទុកជានិរាករណ៍។

ប្រការ៤.-

នាយកឧទ្ធរណ៍យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ១២ ខែ ២០១៩ ឆ្នាំ ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែ ២០១៩

នាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គបណ្ឌិត្យបាលាភារាញ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី
ក្រសួងបរិស្ថាន

សាយ សំរោល

- កន្លែងទទួល៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យ សម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដុចប្រការ៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ក្រសួងបរិស្ថាន

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

តារាងរបស់ក្រុមហ៊ុនស្រូវស្រែប្រមូលផ្តុំទិន្នន័យសេវាសេវាស្រូវស្រែ ឆ្នាំ២០១៩
របស់អង្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន

ឯកតា: រៀល

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៩	ឥណទានដែលត្រូវ ជ្រើសរើស	ឥណទាន រដ្ឋប្រទេសប្រទាន	ឥណទាន ទូទាត់ធម្មតា	ឥណទាន០១ដុំ បង្វិលរដ្ឋប្រទេស ប្រទេសប្រទាន	ភាគរយ
				១	២	៣	៤=២-៣	៥=៣/៤ដុំ	៦=៣/២
			សរុបរួម	2.260.000.000	2.260.000.000	504.310.000	1.755.690.000	126.077.500	22,31%
	60		ការទិញ	1.111.700.000	1.111.700.000	86.000.000	1.025.700.000	21.500.000	7,74%
	6001		សំភារៈផ្គត់ផ្គង់និងថែទាំ	1.000.000	1.000.000	1.000.000	-	250.000	100,00%
		60011	សំភារៈផ្គត់ផ្គង់សម្ភារៈនិងអនាម័យ	1.000.000	1.000.000	1.000.000	-	250.000	100,00%
	6002		សំភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល	94.000.000	94.000.000	45.000.000	49.000.000	11.250.000	47,87%
		60021	សម្ភារៈការិយាល័យនិងការបោះពុម្ព	70.000.000	70.000.000	21.000.000	49.000.000	5.250.000	30,00%
		60022	សៀវភៅមើលនិងឯកសារ	4.000.000	4.000.000	4.000.000	-	1.000.000	100,00%
		60023	ការបោះពុម្ព	20.000.000	20.000.000	20.000.000	-	5.000.000	100,00%
	6005		សម្ភារៈតូចតាច សង្ហារឹម និងសម្ភារៈបរិក្ខារ	1.016.700.000	1.016.700.000	40.000.000	976.700.000	10.000.000	3,93%
		60051	សម្ភារៈនិងបរិក្ខារបច្ចេកទេសមិនមែនព័ត៌មានវិទ្យា	736.700.000	736.700.000	-	736.700.000	-	0,00%
		60053	សម្ភារៈប្រើប្រាស់	240.000.000	240.000.000	-	240.000.000	-	0,00%
		60055	សម្ភារៈនិងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា	40.000.000	40.000.000	40.000.000	-	10.000.000	100,00%
	61		សេវាខាងក្រៅ	1.148.300.000	1.148.300.000	418.310.000	729.990.000	104.577.500	36,43%
	6105		ការថែទាំនិងជួសជុល	12.000.000	12.000.000	12.000.000	-	3.000.000	100,00%
		61057	ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	12.000.000	12.000.000	12.000.000	-	3.000.000	100,00%
	6110		ទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយ	281.600.000	281.600.000	166.776.000	114.824.000	41.694.000	59,22%
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	230.000.000	230.000.000	166.776.000	63.224.000	41.694.000	72,51%
		61104	ចំណាយរៀបចំវិធីបុណ្យ	40.000.000	40.000.000	-	40.000.000	-	0,00%
		61107	ការឃោសនា និងផ្សព្វផ្សាយព័ត៌មានសាធារណៈ	11.600.000	11.600.000	-	11.600.000	-	0,00%
	6112		ចំណាយទូទាត់សេវាហ៊ុយក្នុងប្រទេស	700.000.000	700.000.000	141.020.000	558.980.000	35.255.000	20,15%
		61121	សេវាហ៊ុយដឹកជញ្ជូន	192.300.000	192.300.000	35.530.000	156.770.000	8.882.500	18,48%
		61122	សេវាហ៊ុយបេសកកម្ម	74.700.000	74.700.000	14.990.000	59.710.000	3.747.500	20,07%
		61123	សេវាហ៊ុយស្តារត៍នៅ	413.000.000	413.000.000	90.500.000	322.500.000	22.625.000	21,91%
		61128	សេវាហ៊ុយក្នុងប្រទេសផ្សេងៗ	20.000.000	20.000.000	-	20.000.000	-	0,00%
	6113		ចំណាយទូទាត់សេវាហ៊ុយក្រៅប្រទេស	150.000.000	150.000.000	98.514.000	51.486.000	24.628.500	65,68%
		61131	សេវាហ៊ុយដឹកជញ្ជូន	30.200.000	30.200.000	21.442.000	8.758.000	5.360.500	71,00%
		61132	សេវាហ៊ុយបេសកកម្ម	63.600.000	63.600.000	37.170.000	26.430.000	9.292.500	58,44%
		61133	សេវាហ៊ុយស្តារត៍នៅ	56.200.000	56.200.000	39.902.000	16.298.000	9.975.500	71,00%
	6114		សេវាហ៊ុយប្រៃសណីយ៍និងទូរគមនាគមន៍	4.700.000	4.700.000	-	4.700.000	-	0,00%

ជំពូក	គណនី	អនុគណនី	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៩	ឥណទានដែលត្រូវ ជ្រើសរើស	ឥណទាន រដ្ឋទោយបុរេប្រទាន	ឥណទាន ទូទាត់ធម្មតា	ឥណទាន០១ដុំ បង្វិលរដ្ឋទោយ បុរេប្រទាន	ភាគរយ
				១	២	៣	៤=២-៣	៥=៣/៤ដុំ	៦=៣/២
		61141	សេហ៊ុយប្រៃសណីយ៍	4,700,000	4,700,000		4,700,000	-	0.00%

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃ ១២/០២/២០១៩ ធ្លាប់ សិរីសោភ័ណ ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ ០២ ឆ្នាំ២០១៩
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក
អគ្គនាយក
អគ្គនាយកដ្ឋានគណនេយ្យ
ស្រីគុណយករិទ្ធ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃ ១២/០២/២០១៩ ធ្លាប់ សិរីសោភ័ណ ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ ០២ ឆ្នាំ២០១៩
ប្រធានគ្រុធម្មតា និងប្រតិភូប្រតិភូ
អនុប្រតិភូប្រតិភូ
លោក ម៉េងហ៊ាន

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃ ១២/០២/២០១៩ ធ្លាប់ សិរីសោភ័ណ ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ ០២ ឆ្នាំ២០១៩
ប្រធានគ្រុធម្មតា
រដ្ឋបាល នៃគណៈ និងប្រតិភូប្រតិភូ
ហ៊ាន ពេជ្រី

ថ្ងៃ ១២/០២/២០១៩ ធ្លាប់ សិរីសោភ័ណ ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ ០២ ឆ្នាំ២០១៩
រដ្ឋបាល នៃគណៈ និងប្រតិភូប្រតិភូ
ហ៊ាន ជ័យ

អ៊ុំព្រូ ប៊ុនសុវណ្ណារាជធិប្រាសិទ្ធ
បានឃើញ និងពិនិត្យ
ថ្ងៃ ១២/០២/២០១៩ ធ្លាប់ សិរីសោភ័ណ ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ ០២ ឆ្នាំ២០១៩
អគ្គនាយកដ្ឋានគណនេយ្យ
រដ្ឋបាល នៃគណៈ និងប្រតិភូប្រតិភូ
ហ៊ាន ពេជ្រី



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃ ១២/០២/២០១៩ ធ្លាប់ សិរីសោភ័ណ ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ ០២ ឆ្នាំ២០១៩
អគ្គនាយកដ្ឋានគណនេយ្យ
រដ្ឋបាល នៃគណៈ និងប្រតិភូប្រតិភូ
ហ៊ាន ពេជ្រី



ហ៊ាន ពេជ្រី



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ៤១ ខណ្ឌ សហវ ២០១៩

ប្រកាស
ស្តីពី

ការបង្កើតវដ្តទេសយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៩
របស់អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល

(Signature)
-១-

- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាស ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ ៤ ប្រការ ៥ ប្រការ ១៤ ប្រការ ១៦ និងប្រការ ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៩១១ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាមូលធិ
- បានឃើញប្រកាសលេខ ១២៨២ សហវ.ប្រក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្តីពីសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិកាមូលធិរបស់អង្គភាពថវិកា
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាពថវិកា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៨៤១ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិអាណាប័កផ្ទេរសិទ្ធិលើឥណទានថវិការដ្ឋទេយ្យបុរេប្រទាន ជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៨៥១ សហវ.ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការតែងតាំងរដ្ឋទេយ្យបុរេប្រទាននិងរដ្ឋទេយ្យបុរេប្រទានរង របស់អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សង្ខេប

ប្រការ១.-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកា ជំពូក៦០ “ការទិញ” និងជំពូក៦១ “សេវាកម្ម” នៅអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់មុខសញ្ញាចំណាយ ដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ ៤ ប្រការ ៥ ប្រការ ១៤ ប្រការ ១៦ និងប្រការ ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសនេះ។

ប្រការ២.-

ចំនួនទឹកប្រាក់មួយដុំបង្វិល នៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

Alpha -២- 4

WA

ប្រការ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី ២៤ ខែ កើត ឆ្នាំ ឧសភា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កើត ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



ហ៊ុន ម៉ែន់ហ៊ុន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាមីអង្គភាពថវិកា
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ស្នងការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ជាតិ សាសនា ព្រះមហាក្សត្រ

តារាងទម្រង់ស្តង់ដារនៃប្រព័ន្ធប្រព្រឹត្តិការណ៍បោះឆ្នោតឆ្នាំ ២០១៩

របស់អគ្គនាយកដ្ឋានបោះឆ្នោត

ឯកតា: រៀល

ល.រដ្ឋ	លេខប្រប	ឈ្មោះប្រប	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០១៩	ថវិកាសរុប	ថវិកាសរុប ប្រើសរសើរ	ថវិកាសរុប ប្រើប្រាស់	ថវិកាសរុប ប្រើប្រាស់	ថវិកាសរុប ប្រើប្រាស់	ភាគរយ
60			សង្កាត់							
	6001		សង្កាត់ស្រីស្នួល	5,287,400,000.0	5,287,400,000.0	4,090,900,000.0	1,196,500,000.0	1,022,725,000.0	77%	
			សង្កាត់ស្រីស្នួល	2,080,000,000.0	2,080,000,000.0	1,179,300,000.0	900,700,000.0	294,825,000.0	57%	
		60011	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	223,200,000.0	223,200,000.0	75,200,000.0	148,000,000.0	18,800,000.0	34%	
		60014	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	42,000,000.0	42,000,000.0	42,000,000.0	0.0	10,500,000.0	100%	
		60015	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	33,200,000.0	33,200,000.0	33,200,000.0	0.0	8,300,000.0	100%	
		60021	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	148,000,000.0	148,000,000.0	0.0	148,000,000.0	0.0	0%	
		60022	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	1,429,400,000.0	1,429,400,000.0	824,800,000.0	604,600,000.0	206,200,000.0	58%	
		60023	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	1,176,800,000.0	1,176,800,000.0	814,800,000.0	362,000,000.0	203,700,000.0	69%	
		60024	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	10,000,000.0	10,000,000.0	10,000,000.0	0.0	2,500,000.0	100%	
61			សង្កាត់							
	6003		សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	242,600,000.0	242,600,000.0	65,500,000.0	177,100,000.0	16,375,000.0	100%	
		60037	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	65,500,000.0	65,500,000.0	65,500,000.0	0.0	16,375,000.0	100%	
		6005	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	356,200,000.0	356,200,000.0	208,100,000.0	148,100,000.0	52,025,000.0	58%	
		60052	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	70,800,000.0	70,800,000.0	65,300,000.0	5,500,000.0	16,325,000.0	92%	
		60055	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	285,400,000.0	285,400,000.0	142,800,000.0	142,600,000.0	35,700,000.0	50%	
		6098	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	5,700,000.0	5,700,000.0	5,700,000.0	0.0	1,425,000.0	100%	
		60981	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	5,700,000.0	5,700,000.0	5,700,000.0	0.0	1,425,000.0	100%	
		6105	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	3,207,400,000.0	3,207,400,000.0	2,911,600,000.0	295,800,000.0	727,900,000.0	91%	
		61056	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	308,200,000.0	308,200,000.0	308,200,000.0	0.0	77,050,000.0	100%	
	61057	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	121,700,000.0	121,700,000.0	121,700,000.0	0.0	30,425,000.0	100%		
	61058	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	181,400,000.0	181,400,000.0	181,400,000.0	0.0	45,350,000.0	100%		
	6107	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	5,100,000.0	5,100,000.0	5,100,000.0	0.0	1,275,000.0	100%		
	61071	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	1,000,000,000.0	1,000,000,000.0	1,000,000,000.0	0.0	250,000,000.0	100%		
	6109	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	1,000,000,000.0	1,000,000,000.0	1,000,000,000.0	0.0	250,000,000.0	100%		
	61091	សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	20,000,000.0	20,000,000.0	20,000,000.0	0.0	0.0	0%		
			សង្កាត់ស្រីស្នួលសម្រាប់ប្រើប្រាស់	20,000,000.0	20,000,000.0	20,000,000.0	0.0	0.0	0%	

ល.រដ្ឋប្បវេណី	ល.រដ្ឋប្បវេណី	បរិយាយ	ច្បាប់បញ្ជាក់ ឆ្នាំ ២០១៥	សណាមាតិកា ប្រើប្រាស់	សណាមាតិកា រដ្ឋប្បវេណី	សណាមាតិកា ទូទាត់ក្រុង	សណាមាតិកា រដ្ឋប្បវេណី	ភាគរយ
			១	២	៣	៤=២+៣	៥=៣/៤	៦=៣/៥
6110		ទំនាក់ទំនងសាធារណៈ និង ផ្សព្វផ្សាយ	189,000,000.0	189,000,000.0	139,000,000.0	50,000,000.0	34,750,000.0	74%
6103		ប្រជុំ សិក្ខាសាលា និង សន្និសីទ	189,000,000.0	189,000,000.0	139,000,000.0	50,000,000.0	34,750,000.0	74%
6112		សេចក្តីប្រយោជន៍កម្មវត្ថុប្រទេស	1,354,100,000.0	1,354,100,000.0	1,183,850,000.0	170,250,000.0	295,962,500.0	87%
61121		សេចក្តីប្រយោជន៍កម្មវត្ថុប្រទេស	499,700,000.0	499,700,000.0	420,700,000.0	79,000,000.0	105,175,000.0	84%
61122		សេចក្តីប្រយោជន៍កម្មវត្ថុប្រទេស	135,500,000.0	135,500,000.0	104,550,000.0	30,950,000.0	26,137,500.0	77%
61123		សេចក្តីប្រយោជន៍កម្មវត្ថុប្រទេស	718,900,000.0	718,900,000.0	658,600,000.0	60,300,000.0	164,650,000.0	92%
6113		សេចក្តីប្រយោជន៍កម្មវត្ថុប្រទេស	336,100,000.0	336,100,000.0	280,550,000.0	55,550,000.0	70,137,500.0	83%
61131		សេចក្តីប្រយោជន៍កម្មវត្ថុប្រទេស	113,600,000.0	113,600,000.0	91,365,000.0	22,235,000.0	22,841,250.0	80%
61132		សេចក្តីប្រយោជន៍កម្មវត្ថុប្រទេស	48,100,000.0	48,100,000.0	40,240,000.0	7,860,000.0	10,060,000.0	84%
61133		សេចក្តីប្រយោជន៍កម្មវត្ថុប្រទេស	155,100,000.0	155,100,000.0	131,595,000.0	23,505,000.0	32,898,750.0	85%
61138		សេចក្តីប្រយោជន៍កម្មវត្ថុប្រទេសផ្សេងៗ	19,300,000.0	19,300,000.0	17,350,000.0	1,950,000.0	4,337,500.0	90%

បានឃើញ និងពិនិត្យត្រឹមត្រូវ រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥

បានឃើញ និងពិនិត្យត្រឹមត្រូវ រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥

បានឃើញ និងពិនិត្យត្រឹមត្រូវ រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥

បានឃើញ និងពិនិត្យត្រឹមត្រូវ រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥

បានឃើញ និងពិនិត្យត្រឹមត្រូវ រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥

បានឃើញ និងពិនិត្យត្រឹមត្រូវ រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥

បានឃើញ និងពិនិត្យត្រឹមត្រូវ រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥

បានឃើញ និងពិនិត្យត្រឹមត្រូវ រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥

បានឃើញ និងពិនិត្យត្រឹមត្រូវ រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥



បានឃើញ និងពិនិត្យត្រឹមត្រូវ រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ...២០១០...សហវ...២០១៩

ប្រកាស
ស្តីពី

ការបង្កើតវដ្តទេសប្រមូលប្រធានសម្រាប់ឆ្នាំ២០១៩
របស់អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ ៤ ប្រការ ៥ ប្រការ ១៤ ប្រការ ១៦ និងប្រការ ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៩១១ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី
- បានឃើញប្រកាសលេខ ១២៨២ សហវ.ប្រក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្តីពីសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកា
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាពថវិកា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៨៤១ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រគល់សិទ្ធិអាណាប័កផ្ទេរសិទ្ធិលើឥណទានថវិការដ្ឋទេយ្យបុរេប្រទាន ជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការតែងតាំងរដ្ឋទេយ្យបុរេប្រទាននិងរដ្ឋទេយ្យបុរេប្រទានរង របស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១.-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកា ជំពូក៦០ “ការទិញ” និងជំពូក៦១ “សេវាកម្ម” នៅអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់មុខសញ្ញាចំណាយ ដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ ៤ ប្រការ ៥ ប្រការ ១៤ ប្រការ ១៦ និងប្រការ ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ។

Pha

ka

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសនេះ។

ប្រការ២._

ចំនួនទឹកប្រាក់មួយដុំបង្វិល នៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ៣._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤._

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ *Plus*

ថ្ងៃ ១៣ ខែ ២០១៩ ឆ្នាំ ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ ២០១៩

ឧបនាយករដ្ឋមន្ត្រី
ប្រធានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាមីអង្គភាពថវិកា
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

Handwritten mark

អង្គការជាតិរៀបចំការបោះឆ្នោត
ជាតិ គោលនយោបាយប្រតិបត្តិ

អង្គការជាតិរៀបចំការបោះឆ្នោត
ជាតិ

តារាងបញ្ជីប្រភេទសម្ភារៈប្រើប្រាស់សម្រាប់ការបោះឆ្នោតជាតិ
របស់អង្គការជាតិរៀបចំការបោះឆ្នោតជាតិ

ឯកតា: រៀល

ល.រ	កូដសម្ភារៈ	បរិយាយ	ច្បាប់/កិច្ចសន្យា ថ្នាំ ២០១៤	ឥណទាន		ឥណទាន រដ្ឋប្រើប្រាស់	ឥណទាន ទូទាត់ក្រុង	ឥណទាន រដ្ឋប្រើប្រាស់	ឥណទាន រដ្ឋប្រើប្រាស់	ភាគរយ
				ប	ក					
		សរុបសរុប								
60		គ្រឿងបរិក្ខារ	1,546,000,000.0	949,400,000.0	935,400,000.0	14,000,000.0	14,000,000.0	233,850,000.0	98.53%	
6001		សម្ភារៈផ្គត់ផ្គង់ថ្នាំ	599,000,000.0	135,300,000.0	121,300,000.0	14,000,000.0	14,000,000.0	30,325,000.0	88.65%	
	60011	សម្ភារៈផ្គត់ផ្គង់សម្ភារៈប្រើប្រាស់	31,900,000.0	1,900,000.0	1,900,000.0	0.0	0.0	475,000.0	100.00%	
	60015	ប្រេងឥន្ធនៈ និងប្រេងរ៉ែ	1,900,000.0	1,900,000.0	1,900,000.0	0.0	0.0	475,000.0	100.00%	
	6002	សម្ភារៈផ្គត់ផ្គង់ថ្នាំប្រើប្រាស់	30,000,000.0	0.0	0.0	0.0	0.0	0.0	#DIV/0!	
	60021	សម្ភារៈផ្គត់ផ្គង់ថ្នាំប្រើប្រាស់	541,000,000.0	124,000,000.0	110,000,000.0	14,000,000.0	14,000,000.0	27,500,000.0	88.71%	
	60023	ការបោះឆ្នោត	124,000,000.0	124,000,000.0	110,000,000.0	14,000,000.0	14,000,000.0	27,500,000.0	88.71%	
	6003	សម្ភារៈប្រើប្រាស់	417,000,000.0	0.0	0.0	0.0	0.0	0.0	#DIV/0!	
	60037	សម្ភារៈប្រើប្រាស់	9,200,000.0	9,200,000.0	9,200,000.0	0.0	0.0	2,300,000.0	100.00%	
	6005	សម្ភារៈប្រើប្រាស់	9,200,000.0	9,200,000.0	9,200,000.0	0.0	0.0	2,300,000.0	100.00%	
	60052	សម្ភារៈប្រើប្រាស់	16,500,000.0	200,000.0	200,000.0	0.0	0.0	50,000.0	100.00%	
	60053	សម្ភារៈប្រើប្រាស់	1,700,000.0	0.0	0.0	0.0	0.0	0.0	#DIV/0!	
	60055	សម្ភារៈប្រើប្រាស់	200,000.0	200,000.0	200,000.0	0.0	0.0	50,000.0	100.00%	
61		សម្ភារៈប្រើប្រាស់	15,000,000.0	0.0	0.0	0.0	0.0	0.0	#DIV/0!	
	6105	សម្ភារៈប្រើប្រាស់	947,000,000.0	814,100,000.0	814,100,000.0	0.0	0.0	203,525,000.0	100.00%	
	6107	សម្ភារៈប្រើប្រាស់	10,700,000.0	10,700,000.0	10,700,000.0	0.0	0.0	2,675,000.0	100.00%	
	6110	សម្ភារៈប្រើប្រាស់	10,700,000.0	10,700,000.0	10,700,000.0	0.0	0.0	2,675,000.0	100.00%	
	61103	សម្ភារៈប្រើប្រាស់	108,900,000.0	0.0	0.0	0.0	0.0	0.0	#DIV/0!	
	6112	សម្ភារៈប្រើប្រាស់	108,900,000.0	0.0	0.0	0.0	0.0	0.0	#DIV/0!	
	61121	សម្ភារៈប្រើប្រាស់	799,900,000.0	799,900,000.0	799,900,000.0	0.0	0.0	199,975,000.0	100.00%	
	61122	សម្ភារៈប្រើប្រាស់	94,700,000.0	94,700,000.0	94,700,000.0	0.0	0.0	23,675,000.0	100.00%	
	61123	សម្ភារៈប្រើប្រាស់	93,000,000.0	93,000,000.0	93,000,000.0	0.0	0.0	23,250,000.0	100.00%	
		សរុបសរុប	612,200,000.0	612,200,000.0	612,200,000.0	0.0	0.0	153,050,000.0	100.00%	

(Handwritten signature)

ល.រ	ឈ្មោះ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០១៩	វេលាពេល	វេលាពេល ដែលបានប្រើប្រាស់	វេលាពេល ដែលបានប្រើប្រាស់	វេលាពេល ដែលបានប្រើប្រាស់	ភាគរយ
			១	២	៣	៤=២/៤៦	៥=៣/៤៦	
6113		លោហ្មើយបេសកកម្មក្រៅប្រទេស	24,000,000.0	0.0	0.0	0.0	0.0	#DIV/0!
		លោហ្មើយបេសកកម្ម	7,200,000.0	0.0	0.0	0.0	0.0	#DIV/0!
		លោហ្មើយស្នាក់នៅ	16,800,000.0	0.0	0.0	0.0	0.0	#DIV/0!
6114		លោហ្មើយប្រៃសណីយ៍និងខ្វែរកម្មភាព	3,500,000.0	3,500,000.0	3,500,000.0	3,500,000.0	875,000.0	100.00%
		លោហ្មើយខ្វែរកម្មភាព	3,500,000.0	3,500,000.0	3,500,000.0	3,500,000.0	875,000.0	100.00%

បានយើងនិងពិនិត្យត្រឹមត្រូវ
 ថ្ងៃ សុក្រ ១៥ ៣៧ ខែ ៥ ឆ្នាំ សីហា ២០១៩
 រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ៥ ឆ្នាំ ២០១៩
 ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ
 អគ្គនាយកដ្ឋានគណនេយ្យ
 អគ្គនាយកដ្ឋានគណនេយ្យ

បានយើងនិងពិនិត្យត្រឹមត្រូវ
 ថ្ងៃ សុក្រ ១៥ ៣៧ ខែ ៥ ឆ្នាំ សីហា ២០១៩
 រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ៥ ឆ្នាំ ២០១៩
 ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ
 អគ្គនាយកដ្ឋានគណនេយ្យ
 អគ្គនាយកដ្ឋានគណនេយ្យ

បានយើងនិងពិនិត្យត្រឹមត្រូវ
 ថ្ងៃ សុក្រ ១៥ ៣៧ ខែ ៥ ឆ្នាំ សីហា ២០១៩
 រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ៥ ឆ្នាំ ២០១៩
 ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ
 អគ្គនាយកដ្ឋានគណនេយ្យ
 អគ្គនាយកដ្ឋានគណនេយ្យ

បានយើងនិងពិនិត្យត្រឹមត្រូវ
 ថ្ងៃ សុក្រ ១៥ ៣៧ ខែ ៥ ឆ្នាំ សីហា ២០១៩
 រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ៥ ឆ្នាំ ២០១៩
 ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ
 អគ្គនាយកដ្ឋានគណនេយ្យ
 អគ្គនាយកដ្ឋានគណនេយ្យ

បានយើងនិងពិនិត្យត្រឹមត្រូវ
 ថ្ងៃ សុក្រ ១៥ ៣៧ ខែ ៥ ឆ្នាំ សីហា ២០១៩
 រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ៥ ឆ្នាំ ២០១៩
 ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ
 អគ្គនាយកដ្ឋានគណនេយ្យ
 អគ្គនាយកដ្ឋានគណនេយ្យ

បានយើងនិងពិនិត្យត្រឹមត្រូវ
 ថ្ងៃ សុក្រ ១៥ ៣៧ ខែ ៥ ឆ្នាំ សីហា ២០១៩
 រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ៥ ឆ្នាំ ២០១៩
 ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ
 អគ្គនាយកដ្ឋានគណនេយ្យ
 អគ្គនាយកដ្ឋានគណនេយ្យ

បានយើងនិងពិនិត្យត្រឹមត្រូវ
 ថ្ងៃ សុក្រ ១៥ ៣៧ ខែ ៥ ឆ្នាំ សីហា ២០១៩
 រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ៥ ឆ្នាំ ២០១៩
 ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ
 អគ្គនាយកដ្ឋានគណនេយ្យ
 អគ្គនាយកដ្ឋានគណនេយ្យ

បានយើងនិងពិនិត្យត្រឹមត្រូវ
 ថ្ងៃ សុក្រ ១៥ ៣៧ ខែ ៥ ឆ្នាំ សីហា ២០១៩
 រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ៥ ឆ្នាំ ២០១៩
 ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ
 អគ្គនាយកដ្ឋានគណនេយ្យ
 អគ្គនាយកដ្ឋានគណនេយ្យ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ២០៦ រកម/០៦១៦/០១៨

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

ថ្ងៃ...សុក្រ...១០...០៧... ខែ...សីហា... ឆ្នាំ ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី...១៧... ខែ...សី... ឆ្នាំ២០១៨


ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- យោងលិខិតលេខ ៣១៧០/១៨ គ.វ.ក ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ស៊ាង បាវ អនត្រីប្រីនើវ ឯ.ក

ស ៤ ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ស៊ាង បាវ អនត្រីប្រីនើវ ឯ.ក (XIANG BAO ENTREPRENEUR CO., LTD.) តំណាងដោយ លោក WU, CHANGZHI បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំង ស្ថិតនៅ ផ្លូវលំ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



ឈ្មោះផលិតផល

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

កាបូបគ្រប់ប្រភេទ

១៥១២

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតកាបូបគ្រប់ប្រភេទ សិង បារ អនគ្រីប្រីនើរ ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



Handwritten mark or signature at the bottom right corner.

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីការណែនាំប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។


ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហាន សុតា

- បន្តទុន៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងគម្រោងឯកសារជាតិ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
- រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
- រដ្ឋបាលសង្កាត់ចោមចៅទី៣
- "ដើម្បីជូនដោយ"
- ដុចប្រការ១៤ "ដើម្បីអនុវត្ត"
- ឯកសារ-កាលប្បវត្តិ



សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្រូវឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី